



ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

柬埔寨郵政銀行 CAMBODIA POST BANK PLC.

២០២១
របាយការណ៍
ប្រចាំឆ្នាំ

មាតិកា

ព័ត៌មានអំពីធនាគារ

អំពីធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ	៥
ចក្ខុវិស័យ និងបេសកកម្ម	៦
តម្លៃស្នូល “R.I.C.E.”	៦
ភាគទុនិក	៧
ប្រវត្តិជោគជ័យរបស់ធនាគារ	៨
បណ្តាញប្រតិបត្តិការ	១០
អភិបាលកិច្ចសាធារណៈ	១២
ការគ្រប់គ្រងហានិភ័យ	១៦
អនុលោមភាព	២០

គណៈគ្រប់គ្រង


សមិទ្ធផលសម្រេចបាន (របាយការណ៍រួម)	២១
រចនាសម្ព័ន្ធគ្រប់គ្រង	២២
សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល	២៤
សេចក្តីថ្លែងការណ៍របស់ប្រធាននាយកប្រតិបត្តិ	២៦
ក្រុមប្រឹក្សាភិបាល	២៨
គណៈគ្រប់គ្រងជាន់ខ្ពស់	៣២

ពានរង្វាន់ និងព្រឹត្តិការណ៍ផ្សេងៗ

ពានរង្វាន់	៣៦
ការចូលរួមចំណែកក្នុងសង្គម	៣៨
ព្រឹត្តិការណ៍សំខាន់ៗ	៤០

របាយការណ៍ហិរញ្ញវត្ថុ

៤៦



ធនាគារ ប្រៃសណីយ៍កម្ពុជា ភ.អ
柬埔寨郵政銀行 CAMBODIA POST BANK PLC.



អំពីធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ជាធនាគារពាណិជ្ជកម្មមួយដែលរីកចម្រើនលឿនបំផុតក្នុងចំណោមធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងខែកញ្ញាឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាងកាណាឌីយ៉ាអ៊ិនវេសមិនហ្វូលឌីង ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឺតុនហ្វាយណាន់ស្យែល ខាប៊ីពីតាល់(Fullerton Financial Capital Pte.)។ ចាប់ពីឆ្នាំ ២០១៣ រហូតមកដល់បច្ចុប្បន្ន ធនាគារបានវិវឌ្ឍខ្លួនទៅជាធនាគារពាណិជ្ជកម្មមួយសម្រាប់អតិថិជនទូទៅនៅប្រទេសកម្ពុជាដោយបានទទួលយកការអនុវត្តជាសាកលល្អបំផុត និងស្ថិតនៅជួរមុខគេក្នុងការទទួលយកគំនិតផ្តួចផ្តើមថ្មីៗផ្នែកបច្ចេកវិទ្យា។ ធនាគារ វាស់ស្ទង់ភាពជោគជ័យរបស់ខ្លួន មិនត្រឹមតែតាមរយៈចំនួនប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែធនាគារក៏មើលទៅលើសមិទ្ធផលសំខាន់ៗនានា ក្នុងការបំពេញតម្រូវការកើនឡើងរបស់អតិថិជន ដែលជួយឱ្យធនាគារក្លាយជាធនាគារដែលមានការប្រកួតប្រជែងធំបំផុតមួយ នៅក្នុងប្រទេសកម្ពុជា។

ក្នុងរយៈពេល៨ឆ្នាំនៃប្រតិបត្តិការ ធនាគារបានបោះជំហានយ៉ាងលឿន ក្លាយជាធនាគារបែបឌីជីថលដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុតតាមរយៈទូរសព្ទដៃ។ បច្ចុប្បន្ន អតិថិជនអាចស្នើសុំគណនី និងស្នើសុំបើកគណនីតាមអនឡាញ ដោយមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារឡើយ។ ធនាគារ ក៏បានដាក់ឱ្យប្រើប្រាស់មុខងារ QRស្កេន ទូទាត់វីក្យុបត្រ សេវាបង់ប្រាក់ពន្ធ-អាករ សេវាផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈប្រព័ន្ធចាតង ប្រព័ន្ធវីធរលេត (Retail Pay) ប្រព័ន្ធទូទាត់រហ័ស (FAST) បញ្ចូលទឹកប្រាក់ទូរសព្ទ និងមុខងារជាច្រើនផ្សេងទៀត ដែលធ្វើឱ្យប្រតិបត្តិការហិរញ្ញវត្ថុមានភាពងាយស្រួល និងមានសុវត្ថិភាព។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារក៏មានសេវាធនាគារ៣៦៥ថ្ងៃ ចំនួន៣សាខានៅរាជធានីភ្នំពេញ រួមមានសាខាការិយាល័យកណ្តាលសាខាសែនសុខ (ផ្សារទំនើបអ៊ីអេសប៊ីសែនសុខ) និងសាខាអូឡាំពិក ដែលបម្រើសេវាធនាគារជូនអតិថិជនជារៀងរាល់ថ្ងៃ ទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបុណ្យជាតិ។ ទាំងនេះបានផ្តល់នូវភាពងាយស្រួល ដល់អតិថិជនរបស់ធនាគារ ក្នុងការប្រើប្រាស់សេវាធនាគារ ទោះបីនៅថ្ងៃឈប់សម្រាកក៏ដោយ។

ធនាគារត្រូវបានបង្កើតឡើងដំបូងជាមួយនឹងដើមទុនចុះបញ្ជីចំនួន៣៨លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៣ និងបានកើនឡើងដល់ ៧៦លានដុល្លារអាមេរិកក្នុងពេលបច្ចុប្បន្ន។ គិតត្រឹមឆ្នាំ២០២១ ធនាគារសម្រេចបាននូវទ្រព្យសកម្មសរុបជាង ១,១៨ ពាន់លានដុល្លារអាមេរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាលាតសន្ធឹងពេញផ្ទៃប្រទេសចំនួន ៦០សាខា ម៉ាស៊ីនអេតីអិម និងម៉ាស៊ីនដាក់ប្រាក់ ៨៩ទីតាំង ចំនួនគណនីអតិថិជនសរុប ១១៦.៧៤៣គណនី ចំនួន

ប័ណ្ណអេតីអិម និងប័ណ្ណឥណទាន សរុប ៧៤.៥៩០ប័ណ្ណ និងដៃគូអាជីវកម្ម ៧.០៤៩កន្លែងទូទាំងប្រទេស។ ធនាគារ ក៏បានសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានា ដូចជា វីង និងទ្រូម៉ាន់នី ដែលធ្វើឱ្យអតិថិជនអាចទូទាត់សងប្រាក់កម្ចីញបានកាន់តែងាយស្រួល។ ធនាគារបានចាប់ដៃគូជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតដូចជា អេ អឹម ខេ និងអម្រឹត ដែលអនុញ្ញាតឱ្យអតិថិជននៃស្ថានប៉ាន់ទាំងបីអាចដកប្រាក់ពីម៉ាស៊ីនអេតីអិមគ្នាទៅវិញទៅមកដោយឥតគិតថ្លៃ ដោយប្រើប្រាស់ប្រព័ន្ធ CSS របស់ ធនាគារជាតិ នៃកម្ពុជា។ ធនាគារចូលរួមក្នុងគំនិតផ្តួចផ្តើមផ្សេងៗរបស់រដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ចឡើងវិញ តាមរយៈ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសាជីវកម្មធានាគណនាកម្ពុជា។ ទាំងនេះ គឺជាការគាំទ្រគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងពង្រឹងសហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកនៃយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចក្នុងបរិបទថ្មី ២០២១-២០២២។

ធនាគារ ក៏សម្រេចបាននូវប្រសិទ្ធភាព និងពានរង្វាន់ជាច្រើនពីស្ថាប័នជាតិ និងអន្តរជាតិផងដែរ។ នៅឆ្នាំ ២០២១ ធនាគារ បានទទួលពានរង្វាន់កិត្តិយស “SME Financier of the Year-Asia” ពី IFC និង SME Finance Forumសម្រាប់ការចូលរួមចំណែកគួរឱ្យកត់សម្គាល់ចំពោះសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ធនាគារ ក៏ជាសហគ្រាសជាប់ចំណាត់ថ្នាក់ទី២៨ ក្នុងចំណោមសហគ្រាសដែលបង់ពន្ធច្រើនជាងគេនៅប្រទេសកម្ពុជា និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ក្នុងឆ្នាំ២០២១ផងដែរ។

ធនាគារប្តេជ្ញាក្នុងការកសាងគោលដៅមុខមាត់មួយប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងបទដ្ឋានត្រឹមត្រូវក្នុងការថែរក្សា និងលើកកម្ពស់ប្រសិទ្ធភាពការងារ ដើម្បីនាំយកផលិតផល និងសេវាកម្មល្អបំផុតជូនអតិថិជន។ ធនាគារកំពុងព្យាយាមសម្រេច ចក្ខុវិស័យ “គ្រួសារមួយ គណនីមួយ” ដែលធនាគារចង់សម្រេចឱ្យបាននៅប្រាំឆ្នាំខាងមុខ។ ធនាគារបានទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណាន ក្នុងឆ្នាំ២០១៧ ដើម្បីពង្រីកវិសាលភាពរបស់ខ្លួន ឱ្យធំជាងមុន ជាពិសេសអតិថិជនដែលត្រូវការសេវាហិរញ្ញវត្ថុខ្នាតតូច។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណាន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ មានបណ្តាញប្រតិបត្តិការ ចំនួន ៥១សាខា គ្របដណ្តប់យ៉ាងទូលំទូលាយនៅទូទាំងប្រទេសផងដែរ។ ធនាគារផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារដ៏ធំនៅកម្ពុជា។

ធនាគារប្តេជ្ញាថា នឹងផ្តល់នូវផលិតផលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជូនអតិថិជន និងកំណត់ស្តង់ដារសេវាកម្មល្អបំផុតមួយនៅក្នុងប្រទេសកម្ពុជា។

ចក្ខុវិស័យ និងបេសកកម្ម

ចក្ខុវិស័យ

ជាធនាគារផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេ ជូនអតិថិជនគ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងរីកចម្រើនរបស់ប្រជាជនកម្ពុជា ហើយបង្កើតតម្លៃជានិរន្តរ៍ដល់ភាគទុនិក បុគ្គលិក និង សង្គម។

បេសកកម្ម

អភិវឌ្ឍផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិតតាមតម្រូវការទីផ្សារ ព្រមទាំងបម្រើសេវាល្អបំផុតជូនអតិថិជន។

តម្លៃស្នូល "R.I.C.E."

ការជឿទុកចិត្ត

ផ្តល់នូវភាពជឿជាក់ និងទំនុកចិត្តក្នុងការបម្រើសេវាកម្ម ជូនអតិថិជន ជាពិសេសគុណភាពនៃផលិតផល និង សេវាកម្ម។

ការច្នៃប្រឌិត

អនុវត្តឱ្យមានប្រសិទ្ធភាពលើការបង្កើត ផលិតផលដំណើរការផ្តល់សេវាកម្មបច្ចេកវិទ្យា និងគំនិត ថ្មីៗ ដើម្បីផ្តល់នូវដំណោះស្រាយ សមស្របតាមតម្រូវការរបស់អតិថិជន និងតម្រូវការ ទីផ្សារគោលដៅ។


ការយកចិត្តទុកដាក់

យកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ជូនសេវាកម្ម ដ៏ល្អបំផុតជូនអតិថិជនខាងក្នុង និង អតិថិជនខាងក្រៅដើម្បីកសាង និងរក្សា បាននូវទំនាក់ទំនងយូរអង្វែង។

សហគ្រិនភាព

លើកកម្ពស់ការអនុវត្តគំនិតថ្មីៗ និង ទំនួលខុសត្រូវរវាង បុគ្គលិក ដើម្បីបន្តច្នៃប្រឌិតឱ្យស្របតាមផ្នត់គំនិតរបស់ សហគ្រិន។

ភាគទុនិក



កាណាឌីយ៉ា អ៊ីនធីសមីនហ្វូលឌីង ភីអិលស៊ី

៥០%

កាណាឌីយ៉ា អ៊ីនធីសមីនហ្វូលឌីង ភីអិលស៊ី ជា ក្រុមហ៊ុនវិនិយោគលើវិស័យហិរញ្ញវត្ថុ និងឧស្សាហកម្ម ចិត្តមួយនៅក្នុងប្រទេសកម្ពុជា។ កាណាឌីយ៉ា អ៊ីនធីសមីនហ្វូលឌីង មានទ្រព្យសកម្មសរុបជាង ៨,២៣៩ លានដុល្លារអាមេរិក គិតត្រឹមចុងឆ្នាំ២០២១។ កាណាឌីយ៉ា អ៊ីនធីសមីនហ្វូលឌីង មានក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខា ទាំងអស់ចំនួន៨ ស្ថាប័ន ក្នុងការផ្តល់នូវ សេវាធនាគារនិងហិរញ្ញវត្ថុ/សាធារណៈប្រតិបត្តិសាធារណៈ ធំ ខ្នាតតូច និងមធ្យម) មីក្រូហិរញ្ញវត្ថុ ធានារ៉ាប់រង អាយុជីវិត ធានារ៉ាប់រងទូទៅ និង ទីផ្សារមូលបត្រក្នុង ប្រទេសកម្ពុជា។ កាណាឌីយ៉ា អ៊ីនធីសមីនហ្វូលឌីង មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការដោយមានវិន័យ និងប្រកបដោយ ទំនួលខុសត្រូវក្នុងសង្គម។

ហ្វឡូឡូឡូឡូឡូឡូឡូ ភីអិលស៊ី

៤៥%

ហ្វឡូឡូឡូឡូឡូឡូឡូ ភីអិលស៊ី គឺជា បុត្រសម្ព័ន្ធរបស់ ហ្វឡូឡូឡូឡូឡូឡូឡូ ភីអិលស៊ី ហ្វឡូឡូឡូឡូឡូឡូឡូ ភីអិលស៊ី ហ្វឡូឡូឡូឡូឡូឡូឡូ ភីអិលស៊ី បាន វិនិយោគ និងធ្វើប្រតិបត្តិការជាស្ថាប័នហិរញ្ញវត្ថុនៅក្នុង ទីផ្សារដែលកំពុងរីកចម្រើនដោយឆ្ពោះទៅរកការប្រើ សេវាកម្មដល់សហគ្រាសខ្នាតតូចនិងមធ្យម និងអាជីវ កម្មទីផ្សារចម្រុះតាមរយៈការអភិវឌ្ឍន៍ និងប្រតិបត្តិការ ខ្នាតធំអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និង ល្អជាងគេ។

ប្រៃសណីយ៍កម្ពុជា

៥%

នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា

ប្រៃសណីយ៍កម្ពុជា គឺជាអង្គភាពសាធារណៈ និង ជាភ្នាក់ងាររបស់រដ្ឋ ដែលស្ថិតនៅក្រោមក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍(MPTC) និងត្រូវ បានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (MEF) ។

ប្រៃសណីយ៍កម្ពុជាទទួលបានសិទ្ធិអំណាច ពិសេស ដែលផ្តល់ដោយរដ្ឋាភិបាល ក្នុងការជួយគាំទ្រនូវ គោលបំណង របស់កម្ពុជា ចក្ខុវិស័យ និងគោល នយោបាយរបស់រាជរដ្ឋាភិបាល។

ប្រវត្តិជោគជ័យរបស់ធនាគារ

២០១៦

- បង្កើតនូវបណ្តាញផ្តល់សេវាកម្មតាមប្រព័ន្ធឌីជីថល
- ការដាក់ដំណើរការសេវាអេធីអឹម
- ដំណើរការការគ្រប់គ្រងថ្នាក់តំបន់ដើម្បីធ្វើឱ្យប្រសើរឡើងនៅមុខងារ MIS និងការវិភាគ
- ការពង្រីកប្រតិបត្តិការចំនួន ៦សាខាបន្ថែម ដែលសាខាសរុបកើនឡើងចំនួន ៣៧សាខា
- សម្រេចបានប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំរហូតដល់ចំនួន ៨លានដុល្លារអាមេរិក
- ការបង្កើតភ្នាក់ងារប្រមូលសំណងតាមទូរសព្ទ
- ទទួលបានពានរង្វាន់ The ESQR's Quality Choice Prize Award Program “កម្រិតមាស” ពីអង្គការអន្តរជាតិ “ESQR” នៅប្រទេសអាណ្លីម៉ង់

២០១៧

- ទិញភាគហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន ១០០% ជាមួយទីតាំងប្រតិបត្តិការ ៥១សាខា
- ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន កើនឡើង ៣ដងក្នុង ១ឆ្នាំ
- ដាក់ដំណើរការជាផ្លូវការសេវាធនាគារចល័ត
- ក្លាយជាសមាជិកផ្លូវការនៃប្រព័ន្ធ FAST
- បានក្លាយជាដៃគូសហការជាមួយធនាគារ វីងលើ សេវាបង់សងឥណទាន
- ពង្រីកប្រតិបត្តិការចំនួន ៥បន្ថែម ដែលចំនួនសាខាកើនឡើង ៤២សាខាទូទាំងប្រទេស
- ក្លាយជាធនាគារដៃគូរបស់ធនាគារអន្តរជាតិ DSK bank និង ICBC
- ប្រតិបត្តិការទ្រព្យសកម្មកណ្តាល

២០១៨

- បានអនុវត្តប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃការស្នើសុំឥណទាន
- បង្កើតនូវមុខងារការគ្រប់គ្រងមូលធន
- ពង្រីកសាខាថ្មីចំនួន ៣ ដើម្បីធ្វើប្រតិបត្តិការ សេវាធនាគារឱ្យទូលំទូលាយដែលចំនួនសាខាកើនឡើង ៤៥សាខា
- ក្លាយខ្លួនជាសមាជិកឈានមុខគេលើប្រព័ន្ធប្រតិបត្តិការឆ្លងធនាគារ (CSS)
- បង្កើនដើមទុនចុះបញ្ជីរហូតដល់ ៧៦លានដុល្លារអាមេរិក
- កិច្ចសហការជាដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិ ឡាយហ្ស៍
- ក្លាយជាដៃគូសហការជាមួយក្រុមហ៊ុន តារាផេ លើសេវាបង់ឥណទាន
- សម្រេចបានប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំរហូតដល់១៧លានដុល្លារអាមេរិក
- ទទួលបានពានរង្វាន់ The BIZZ AWARD ផ្នែកឧត្តមភាពអាជីវកម្ម នៅទីក្រុង Maimi រដ្ឋ Florida

២០១៩

- ដាក់ដំណើរការ “សេវាធនាគារ ៣៦៥ ថ្ងៃ” លើប្រតិបត្តិការចំនួន ៣ សាខានៅក្នុងរាជធានីភ្នំពេញរួមមាន សាខាការិយាល័យកណ្តាល សាខាអូឡាំពិក សាខាសែនសុខ (ផ្សារទំនើបអ៊ីអន សែនសុខ)
- ដាក់ដំណើរការប័ណ្ណឥណទានវីសា ក្នុងទីផ្សារ
- ក្លាយជាសមាជិកដំបូងនៃប្រព័ន្ធ បាគង
- ដាក់ដំណើរការមុខងារទូទាត់តាមរយៈ យូអេអេ ដោយឥតគិតថ្លៃក្នុងសេវាធនាគារចល័ត
- ដាក់ដំណើរការការបញ្ចូលទឹកប្រាក់ក្នុងការបូបលុយអេឡិចត្រូនិកទៅកាន់ តារាង និងគណនីរឹង តាមរយៈសេវាធនាគារចល័ត
- ការពង្រីកប្រតិបត្តិការចំនួន ៦សាខាបន្ថែមដែលចំនួនសាខាសរុបកើនឡើងរហូតដល់ ៥១សាខា
- ដាក់ដំណើរការភ្នាក់ងារបម្រើសេវាអតិថិជនតាមទូរសព្ទ និងគេហទំព័រ ២៤ម៉ោងលើ២៤ម៉ោង
- រៀបចំសិក្ខាសាលាអន្តរជាតិស្តីពី “ស្ត្រី និងហិរញ្ញវត្ថុ” ក្រោមកិច្ចសហការជាមួយ WSBI

២០២០

- សម្រេចបានទ្រព្យសកម្មសរុបជាង ១ពាន់លានដុល្លារអាមេរិក
- ដាក់ដំណើរការជាផ្លូវការនូវប័ណ្ណឥណទានវីសាប័ណ្ណនិម្មិត សេវាទូទាត់វិក្កយបត្រផ្សេងៗជាច្រើន តាមរយៈសេវាធនាគារចល័ត
- ចូលរួមជាមួយធនាគារជាតិ នៃកម្ពុជា ដោយដាក់ចេញនូវប្រព័ន្ធទូទាត់បែបទំនើបកម្ពុជាច្រើន រួមមានការទូទាត់ និងផ្ទេរប្រាក់តាមរយៈប្រព័ន្ធ បាគង Fast និង Retail Pay តាមរយៈសេវាធនាគារចល័ត និងបញ្ជីបេឡាករ
- ដាក់ដំណើរការទម្រង់ស្នើសុំឥណទាន និងស្នើសុំបើកគណនីតាមអនឡាញ
- ដាក់ដំណើរការសេវាធនាគារអាទិភាព (Private Banking)
- ចូលរួមជាមួយធនាគារជាតិ នៃកម្ពុជា តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបង្កើតជាគម្រោង “សហហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម” ក្រោមគោលការណ៍ណែនាំផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ដាក់ដំណើរការប្រព័ន្ធអនុវត្តឥណទានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងការប្រមូលសំណងដែលកំពុងស្ថិតក្រោមការធ្វើតេស្តស្ថានភាព
- ពង្រីកបណ្តាញប្រតិបត្តិការចំនួន ៤សាខាបន្ថែមដែលចំនួនសាខាសរុបកើនឡើងរហូតដល់ ៥៥សាខា
- ទទួលបានប្រសិទ្ធភាពជាធនាគារឆ្នើមសម្រាប់សហគ្រិនស្ត្រី “Best Bank for Women Entrepreneurs 2020” ពី International Finance Corporation (IFC) និង SME Finance Forum ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធកម្រិតមាស ពីអគ្គនាយកដ្ឋានពន្ធដារ
- ទទួលបានប្រសិទ្ធភាពជាធនាគារឆ្នើម “Best Retail Bank Cambodia 2020” ពី International Business Magazine
- ទទួលបានពានរង្វាន់ “Fastest Growing Retail Bank Cambodia 2020” ពី Global Banking and Finance Review

២០២១

- បានបន្ថែមមុខងារថ្មីទៅក្នុងសេវាធនាគារចល័ត រួមមានការទូទាត់ឆ្លងព្រំដែន KHQR និងការទូទាត់វិក្កយបត្រផ្ទៃក្នុងជាផ្លូវការ
- ចូលរួមជាមួយធនាគារជាតិ នៃកម្ពុជា តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបង្កើតជាគម្រោង “សហហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម” ក្រោមគោលការណ៍ណែនាំផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ពង្រីកបណ្តាញប្រតិបត្តិការសរុប ៦០សាខាទូទាំងប្រទេស
- ពង្រីកបណ្តាញម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនដាក់ប្រាក់សរុប ៨៥ទីតាំង
- បានចុះបញ្ជី និងបំពេញតាមលក្ខខណ្ឌនានារបស់ក្រសួងការងារ សម្រាប់ស្នាក់ការកណ្តាល និងសាខាទាំងអស់
- សម្រេចបាន ប្រាក់ចំណូលសរុប ២១,៣៣លានដុល្លារអាមេរិក
- ចំនួន គណនី អតិថិជន សរុប ច្រើន ជាង ១៥០.០០០ គណនី
- ចំនួនអ្នកប្រើប្រាស់ប័ណ្ណវីសាសរុបច្រើនជាង ៧៥.០០០ ប័ណ្ណ
- ទទួលបានពានរង្វាន់កិត្តិយស “ធនាគារផ្តល់ហិរញ្ញប្បទានសហគ្រាសខ្នាតតូច និងមធ្យម ឆ្នើមឆ្នាំ២០២១ ប្រចាំតំបន់អាស៊ី” ពី IFC និង SME Finance Forum
- ទទួលបានពានរង្វាន់ជាធនាគារឆ្នើម “Fastest Growing Retail and SME Bank Cambodia 2021” ពី International Business Magazine
- ទទួលបានពានរង្វាន់ឈានមុខពី VISA ផ្នែក “Leadership in Contactless Conversion 2020”
- ជាប់ជាសហគ្រាសជាប់ចំណាត់ថ្នាក់ទី ២៨ ក្នុងចំណោមសហគ្រាសដែលបង់ពន្ធច្រើនជាងគេនៅប្រទេសកម្ពុជា និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ក្នុងឆ្នាំ ២០២១ផងដែរ

បណ្ណាញប្រតិបត្តិការ

ស្នាក់ការកណ្តាល

អគារលេខ ២៦៥-២៦៩ វិថីព្រះអង្គខ្នង សង្កាត់វត្តភ្នំ
ខណ្ឌដូនពេញ រាជធានីភ្នំពេញ

លេខទូរស័ព្ទ: (855) 23 260 888

អ៊ីម៉ែល: info@cambodiapostbank.com

ទីតាំងរាជធានីភ្នំពេញ

សាខាការិយាល័យកណ្តាល អគារលេខ២៦៥-២៦៩ វិថីព្រះអង្គខ្នង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (+855) 70 600 098	សាខាសែនសុខ (ផ្សារទំនើបអ៊ីអេសសែនសុខ) ភូមិបាយ័ន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (+855) 69 700 099	សាខាអូឡាំពិក ផ្ទះលេខ១៥៧-០៥៨-០៥៩ មហាវិថីព្រះសីហនុ សង្កាត់វាលវែង ខណ្ឌឈមករ រាជធានីភ្នំពេញ (+855) 70 600 015
សាខាកាណាស៊ីធី ផ្ទះលេខ អា១-អា២ ផ្លូវវេជ្ជសាស្ត្រ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (+855) 70 600 025	សាខាទឹកថ្លា ផ្ទះលេខ អា១២៧-១២៩ ផ្លូវសហព័ន្ធស្ប៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (+855) 70 600 013	សាខាសុវណ្ណ ផ្ទះលេខ៩៣៣ ផ្លូវងាយមិន សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ (+855) 70 600 089
សាខាជ្រោយចង្វារ ផ្ទះលេខ ២២១ អា និងបេ ក្រុមទី១ ផ្លូវជាតិលេខ៦២ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (+855) 70 700 064	សាខាអូរឃ្លាត ផ្ទះលេខ១១៧៧ ផ្លូវលេខ២៧១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (+855) 70 600 051	សាខាដូនពេញ អគារអា ផ្លូវលេខ១៣ កែងផ្លូវលេខ២០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (+855) 70 600 026
សាខាច្បារអំពៅ ផ្លូវជាតិលេខ១ ភូមិដើមស្នួល សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (+855) 70 600 014	សាខាបឹងក្របែក ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ (+855) 69 600 092	សាខាប្រស្សីកែវ ផ្លូវជាតិលេខ៥ សង្កាត់ប្រស្សីកែវ ខណ្ឌប្រស្សីកែវ រាជធានីភ្នំពេញ (+855) 93 600 073
សាខាប្រស្សីកែវ ២ ផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្រស្សីកែវ រាជធានីភ្នំពេញ (+855) 70 600 054	សាខាវិមានកក្កដា ផ្ទះលេខ១៣០អី០ & អី១ មហាវិថីព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (+855) 69 600 029	

ទីតាំងតាមបណ្តាខេត្ត

សាខាខេត្តកំពត ភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត (+855) 70 600 031	សាខាខេត្តបន្ទាយមានជ័យ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (+855) 70 600 046	សាខាខេត្តកំពង់ស្ពឺ ផ្លូវជាតិលេខ៤ ភូមិសំណង់ សង្កាត់កាត់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (+855) 70 600 074
សាខាខេត្តប៉ៃលិន ភូមិបាហ៊ុក្ស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (+855) 70 600 073	សាខាខេត្តតាកែវ ផ្លូវជាតិលេខ២ ភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ (+855) 70 600 034	សាខាខេត្តក្រចេះ វិថីសង្គមស្រន្ធិយម ភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ (+855) 70 700 058
សាខាខេត្តឧត្តរមានជ័យ ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ (+855) 70 600 042	សាខាខេត្តពោធិ៍សាត់ ភូមិស្ថានីយ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (+855) 70 600 078	សាខាខេត្តសៀមរាប ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (+855) 70 600 035
សាខាខេត្តស្វាយរៀង ភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង (+855) 70 600 076	សាខាខេត្តកំពង់ធំ ផ្លូវជាតិលេខ៦២ ភូមិបណ្តែងលិច សង្កាត់ដំរីឆាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (+855) 69 600 027	សាខាខេត្តកំពង់ចាម ភូមិទី៦ សង្កាត់វាលវែង ក្រុងកំពង់ចាម ខេត្តកំពង់ចាម (+855) 70 600 052
សាខាខេត្តព្រៃវែង ភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង (+855) 70 600 094	សាខាខេត្តកំពង់ឆ្នាំង ភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង (+855) 69 600 045	សាខាខេត្តស្ទឹងត្រែង ភូមិភូមិព្រែក ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង (+855) 10 600 013
សាខាខេត្តបាត់ដំបង ផ្លូវជាតិលេខ៥ ភូមិចេក៥ សង្កាត់តនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (+855) 70 600 097	សាខាខេត្តកោះកុង ផ្លូវជាតិលេខ៤៤ ភូមិភូមិទី១ សង្កាត់ស្ថាប័នមានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (+855) 16 600 094	សាខាខេត្តរតនគិរី ផ្លូវជាតិលេខ៧៨ ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី (+855) 93 600 012

សាខាខេត្តព្រះសីហនុ
 ផ្ទះលេខ០៩៩ វិទ្យុកាស្យាប ភូមិភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ
 ខេត្តព្រះសីហនុ
 ☎ (+855) 70 700 084

សាខាខេត្តព្រះវិហារ
 ផ្លូវជាតិលេខ៦២ ភូមិការកិច្ច សង្កាត់ ប៉ាលហាល ក្រុង
 ព្រះវិហារ ខេត្តព្រះវិហារ
 ☎ (+855) 69 700 272

ទីតាំងតាមបណ្តាញ-ស្រុក

សាខាស្រុកបាកាន-ឃុំបឹងខ្នារ
 ផ្លូវជាតិលេខ៥ ភូមិបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់
 ☎ (+855) 70 600 082

សាខាស្រុកថ្មគោល-ឃុំតាម៉ឺន
 ផ្ទះលេខ២៨ ផ្លូវជាតិលេខ៥ ភូមិគោកគ្រប់ ឃុំតាម៉ឺន ស្រុក
 ថ្មគោល ខេត្តបាត់ដំបង
 ☎ (+855) 70 600 091

សាខាក្រុងប៉ោយប៉ែត
 ភូមិតិរ្សលេខ៤ សង្កាត់ស្លាកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត
 បន្ទាយមានជ័យ
 ☎ (+855) 70 600 045

សាខាស្រុកកៀនស្វាយ-ឃុំជីត្តជួរ
 ផ្លូវជាតិលេខ១ ភូមិជីត្តជួរ ភ្នំស ឃុំជីត្តជួរ ស្រុកកៀនស្វាយ
 ខេត្តកណ្តាល
 ☎ (+855) 70 600 092

សាខាស្រុកពួក-ឃុំពួក
 ផ្លូវជាតិលេខ៦ ភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប
 ☎ (+855) 70 600 093

សាខាស្រុកអង្គស្នួល-ឃុំបែកចាន
 ផ្ទះលេខ១ និងលេខ២ ផ្លូវជាតិលេខ៤ ភូមិប្រឹកម្ម ឃុំ
 បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
 ☎ (+855) 70 700 054

សាខាស្រុកពញាត្រែក-ឃុំត្រែក
 ផ្លូវជាតិលេខ៧ ភូមិត្រែកត្បូង ឃុំត្រែក ស្រុកពញាត្រែក ខេត្ត
 ត្បូងឃ្មុំ
 ☎ (+855) 93 700 026

សាខាស្រុកជើងព្រៃ-ឃុំសូទិញ
 ភូមិស្ទឹង ឃុំសូទិញ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
 ☎ (+855) 70 700 096

សាខាក្រុងបាត់ដំបង
 ភូមិក្រមួក សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
 ☎ (+855) 70 700 062

សាខាស្រុកកនមណ្ឌល-ឃុំស្តៅ
 ភូមិស្តៅ ឃុំស្តៅ ស្រុកកនមណ្ឌល ខេត្តបាត់ដំបង
 ☎ (+855) 70 700 050

សាខាខេត្តសៀមរាប-ផ្សារលើ
 ផ្លូវជាតិលេខ៦ ភូមិចុងកៅស៊ូ សង្កាត់ស្រក្រាម ក្រុងសៀមរាប
 ខេត្តសៀមរាប
 ☎ (+855) 70 700 034

សាខាស្រុកស្អាង-ឃុំព្រែកគយ
 ផ្លូវជាតិលេខ២១ ភូមិព្រែករន ឃុំព្រែកគយ ស្រុកស្អាង
 ខេត្តកណ្តាល
 ☎ (+855) 70 600 019

សាខាស្រុកសំពៅលូន-ឃុំសន្តិភាព
 ផ្លូវជាតិលេខ៥៧បេ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុក
 សំពៅលូន ខេត្តបាត់ដំបង
 ☎ (+855) 70 600 084

សាខាស្រុកបាយណ៍-ឃុំបល្ល័ង្ក
 ផ្លូវជាតិលេខ៦ ភូមិព្រៃត្រាត្រា ឃុំបល្ល័ង្ក ស្រុកបាយណ៍
 ខេត្តកំពង់ធំ
 ☎ (+855) 93 700 032

សាខាស្រុកមុខកំពូល-ឃុំព្រែកអញ្ចាញ
 ភូមិគ្រាម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល
 ☎ (+855) 70 600 047

សាខាស្រុកត្រាំកក់-ឃុំអង្គតាសោម
 ភូមិព្រៃវែង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ
 ☎ (+855) 93 600 084

សាខាស្រុកស្នោង-ឃុំកំពង់ចិនត្បូង
 ផ្លូវជាតិលេខ៦ ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្នោង
 ខេត្តកំពង់ធំ
 ☎ (+855) 70 600 043

សាខាក្រុងតាខ្មៅ
 ផ្លូវជាតិលេខ២ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
 ☎ (+855) 70 600 087

សាខាស្រុកពញាឮ-ឃុំវិហារហ្លួង
 ភូមិទេពប្រណម្យ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល
 ☎ (+855) 69 600 073

សាខាស្រុកពាមរក៍-ឃុំបន្ទីប្រាសាទ
 ភូមិព្រែកពាំង ឃុំបន្ទីប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង
 ☎ (+855) 70 600 057

សាខាស្រុកបាទី-ឃុំត្រពាំងសាប
 ភូមិស្មៅខ្ចី ឃុំត្រពាំងសាប សាខាស្រុកបាទី ខេត្តតាកែវ
 ☎ (+855) 70 600 041

សាខាស្រុកអង្គស្នួល-ឃុំដំណាក់អំពិល
 ភូមិឆ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល
 ☎ (+855) 15 600 043

សាខាស្រុកឆងពិស័-ឃុំជង្រុក
 ផ្លូវជាតិលេខ៣ ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកឆងពិស័
 ខេត្តកំពង់ស្ពឺ
 ☎ (+855) 69 600 071

សាខាស្រុកឈូក-ឃុំឈូក
 ផ្លូវជាតិលេខ៣ ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត
 ☎ (+855) 15 665 611

សាខាក្រុងបារាំង
 ផ្លូវជាតិលេខ១ ភូមិបារាំងកណ្តាល សង្កាត់បារាំង ក្រុងបារាំង
 ខេត្តស្វាយរៀង
 ☎ (+855) 70 700 042

សាខាស្រុកមេមត់-ឃុំមេមត់
 ផ្លូវជាតិលេខ៧ ភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្ត
 ត្បូងឃ្មុំ
 ☎ (+855) 93 700 019

អភិបាលកិច្ចសាជីវកម្ម

អភិបាលកិច្ចសាជីវកម្មជួយបង្កើតកេរ្តិ៍ឈ្មោះ និងភាពទាក់ទាញដល់អតិថិជន អ្នកវិនិយោគ អ្នកផ្គត់ផ្គង់ និងសហគមន៍ប្រកបដោយទំនុកចិត្ត។ ធនាគារបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីកសាងនូវវប្បធម៌ការងារល្អ ព្រមទាំងបានបង្កើតនូវមុខងារសេវាកម្មផ្ទៃក្នុង ដើម្បីធានាបាននូវប្រសិទ្ធភាព។ ការបង្កើតនូវវប្បធម៌ការងារល្អ អភិបាលកិច្ចសាជីវកម្ម គឺរួមបញ្ចូលធាតុសំខាន់ៗដូចជា (ក) បង្កើតឱ្យមានឯករាជ្យភាពនៃមុខងារសេវាកម្មផ្ទៃក្នុង ដោយត្រូវរាយការណ៍ផ្ទាល់ទៅកាន់ប្រធានគណៈកម្មាធិការសេវាកម្មកម្រិតក្រុមប្រឹក្សាភិបាល (ខ) ក្រុមហ៊ុនសេវាកម្មត្រូវបានជ្រើសតាំងដោយក្រុមប្រឹក្សាភិបាល ហើយរាយការណ៍របស់ក្រុមហ៊ុនសេវាកម្មនោះ ត្រូវបានរាយការណ៍ទៅក្រុមប្រឹក្សាភិបាលផងដែរ (គ) បង្កើតឱ្យមានគណៈកម្មាធិការប្រតិបត្តិក្នុងជួរគណៈគ្រប់គ្រង ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តន៍កិច្ចការប្រចាំថ្ងៃ (ឃ) បង្កើតឱ្យមានក្រុមស៊ើបអង្កេតវិជ្ជាជីវៈក្នុងការអនុវត្តន៍ការងារ និងគោលនយោបាយនិរន្តរៈ (ង) គណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាលមានតួនាទីក្នុងការត្រួតពិនិត្យ និងសម្រេចនូវកិច្ចការសំខាន់ៗដូចជា ផែនការថវិកាប្រចាំឆ្នាំ ផែនការធនធានមនុស្ស ផែនការសេវាកម្ម គោលនយោបាយឥណទាន ដោយការអនុវត្តន៍លើផែនការ និងគោលនយោបាយទាំងនោះ គឺជាកតព្វកិច្ចរបស់គណៈគ្រប់គ្រង (ច)បង្កើតអោយមានមុខងារគ្រប់គ្រងហានិភ័យឯករាជ្យ ដោយរាយការណ៍ផ្ទាល់ទៅកាន់គណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សាភិបាល។

តួនាទីរបស់ក្រុមប្រឹក្សាភិបាលត្រូវបានកំណត់តាមខ្នាតគំរូអន្តរជាតិដោយអនុលោមតាមក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិក្នុងប្រទេស និងតំបន់។ រចនាសម្ព័ន្ធអភិបាលសាជីវកម្មបច្ចុប្បន្នត្រូវបានរួមបញ្ចូលទាំងក្រុមប្រឹក្សាភិបាល អនុគណៈកម្មាធិការក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិ។

គណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការក្រុមប្រឹក្សាភិបាលទាំង ៣ នឹងជួយដល់ក្រុមប្រឹក្សាភិបាលក្នុងការផ្ដោតលើបញ្ហាជាក់លាក់បំពេញតួនាទី និងភារកិច្ចដែលបានធ្វើប្រតិភូកម្មដោយក្រុមប្រឹក្សាភិបាល រាយការណ៍ទៅកាន់ក្រុមប្រឹក្សាភិបាលលើការសម្រេចចិត្ត និងការអនុវត្តន៍នូវផែនការសកម្មភាពតាមដានការអនុវត្តន៍របស់គណៈគ្រប់គ្រង និងផ្តល់អនុសាសន៍ចាំបាច់ផ្សេងៗដល់គណៈគ្រប់គ្រង។ គណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាលរួមមានដូចខាងក្រោម៖

១. គណៈកម្មាធិការសេវាកម្ម

គណៈកម្មាធិការនេះ ត្រូវបានបង្កើតក្រោមគោលការណ៍អភិបាលកិច្ចសាជីវកម្ម និងត្រូវបានផ្តល់ឱ្យនូវអំណាចពិសេសចាំបាច់ដូចបានកំណត់ក្នុងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការទាំងនេះ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន។ អំណាច តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការសេវាកម្មមានភាពទូលំទូលាយនិងគោរពតាមលក្ខខណ្ឌដូចបានកំណត់ក្នុងមាត្រា ១៣១ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ក៏ដូចជាប្រការ ៨ នៃប្រកាសលេខ ៨៧-០៨-២១១ប្រ.ក របស់ធនាគារជាតិនៃកម្ពុជា ស្តីពីអភិបាលកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ប្រធានគណៈកម្មាធិការនេះ គឺជាសមាជិកក្រុមប្រឹក្សាភិបាលដែលមិនប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យដែលនឹងត្រូវឆ្លើយតបលើសំណួរទាំងអស់ពីភាគទុនិកនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ។

សមាជិក

គណៈកម្មាធិការមានសមាជិក ៣រូប។ ប្រធាននៃគណៈកម្មាធិការ គឺសមាជិកក្រុមប្រឹក្សាភិបាលដែលមិនប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៅក្នុងធនាគារ។ សមាជិកទាំងអស់នៃគណៈកម្មាធិការមានឯករាជ្យភាពក្នុងក្រុមហ៊ុន។

- | | |
|------------------------------------|--------|
| • លោក Giang Sovann | ប្រធាន |
| • លោកស្រីវេជ្ជបណ្ឌិត Pung Carolyne | សមាជិក |
| • លោក Teo Meng Poh Philip | សមាជិក |

កិច្ចប្រជុំ

កិច្ចប្រជុំនៃគណៈកម្មាធិការសេវាកម្ម នឹងត្រូវប្រារព្ធឡើងជាញឹកញាប់តាមការស្នើសុំ ប៉ុន្តែមិនត្រូវតិចជាង ៤ដងក្នុងមួយឆ្នាំ។

២. គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

គណៈកម្មាធិការនេះមានសមាជិក ៣រូប ដែលត្រូវបានជ្រើសតាំងដោយក្រុមប្រឹក្សាភិបាល។ ប្រធានគណៈកម្មាធិការនេះ គឺជាបុគ្គលដែលមានបទពិសោធន៍ និងជំនាញក្នុងការគ្រប់គ្រងហានិភ័យក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ គណៈកម្មាធិការនេះ មានភារកិច្ចសំខាន់ៗដូចមានចែងក្នុងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការចាត់តាំងរបស់ក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការនេះមានភារកិច្ចត្រួតពិនិត្យលើការអនុវត្តន៍គោលនយោបាយគ្រប់គ្រងហានិភ័យ ដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការនេះ ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ប្រឹក្សាលើកិច្ចការពាក់ព័ន្ធនឹងហានិភ័យរបស់ធនាគារស្របតាមស្តង់ដារអន្តរជាតិ។

សមាជិក

ក្រុមប្រឹក្សាភិបាលជាអ្នកជ្រើសតាំង ប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យដែលមានអាយុកាលរយៈពេល ៣ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការជ្រើសតាំង។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ គឺជាសមាជិកក្រុមប្រឹក្សាភិបាលដែលមិនប្រតិបត្តិ និងមានឯករាជ្យភាពពីគណៈគ្រប់គ្រង មិនជាប់ពាក់ព័ន្ធនឹងមុខជំនួញណាមួយ ឬទំនាក់ទំនងផ្សេងៗដែលអាចជ្រៀតជ្រែកលើការវិនិច្ឆ័យឯករាជ្យរបស់ពួកគេ។

- | | |
|---------------------------|--------|
| • លោក Teo Meng Poh Philip | ប្រធាន |
| • លោក Giang Sovann | សមាជិក |
| • លោក Neo Poh Kiat | សមាជិក |

កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវបានប្រារព្ធឡើងនៅពេលដែលសមរម្យ ប៉ុន្តែយ៉ាងហោចណាស់ ៤ដងក្នុងមួយឆ្នាំ។ ប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យអាចកោះប្រជុំបន្ថែមទៀត ប្រសិនបើមានករណីចាំបាច់ណាមួយ។

៣. គណៈកម្មាធិការតម្លៃការ និងតែងតាំង

គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើង ដោយក្រុមប្រឹក្សាភិបាលស្របតាម តម្រូវការអភិបាលកិច្ច ដើម្បីផ្តល់នូវការអនុវត្តន៍ដ៏ល្អបំផុតសម្រាប់ធនាគារ។ ប្រធានគណៈកម្មាធិការ គឺជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ។ គណៈកម្មាធិការនេះ ទទួលបានអនុវត្តគោលនយោបាយតម្លៃការ ដើម្បីឱ្យមានសង្គតិភាព ជាមួយនឹងទិសដៅរយៈពេលវែង និងតម្លៃសាជីវកម្មរបស់ធនាគារ។ គណៈកម្មាធិការនេះ ផ្តល់អនុសាសន៍លើនីតិវិធីជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យដែលមានសក្តានុពល ដើម្បីក្លាយជា សមាជិកគណៈកម្មាធិការ។ គណៈកម្មាធិការតម្លៃការ និងតែងតាំងជាអ្នក អនុម័តជ្រើសតាំងគណៈគ្រប់គ្រងជាន់ខ្ពស់ផងដែរ។

គណៈកម្មាធិការនេះត្រូវបានជ្រើសតាំងដោយក្រុមប្រឹក្សាភិបាល ហើយមាន សមាជិក ៣ រូប និងលេខាធិការនៃគណៈកម្មាធិការ ១ រូប។ ក្រុមប្រឹក្សាភិបាល មានអំណាចគ្រប់ពេលក្នុងការដកសមាជិកណាមួយចេញពីគណៈកម្មាធិការ នេះ និងតែងតាំងសមាជិកថ្មីដើម្បីបំពេញកន្លែងទំនេរក្រោយពីការដកចេញ នោះ។

សមាជិក

- លោក Neo Poh Kiat ប្រធាន
- លោកស្រីវេជ្ជបណ្ឌិត Pung Carolyne សមាជិក
- លោក Yeo Hong Ping សមាជិក

កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវបានប្រារព្ធឡើងនៅពេលដែលសមរម្យ ប៉ុន្តែយ៉ាងហោចណាស់ ២ ដងក្នុងមួយឆ្នាំ។ ប្រធានគណៈកម្មាធិការនេះ អាចរៀបចំឱ្យមានការប្រជុំ បន្ថែមទៀត ប្រសិនបើចាំបាច់។

គណៈកម្មាធិការនាយក

គណៈកម្មាធិការនាយកទាំង ៨ នឹងជួយដល់ប្រធាននាយកប្រតិបត្តិក្នុងការ ផ្តោតទៅលើបញ្ហាជាក់លាក់តាមរយៈការត្រួតពិនិត្យ និងតាមដាននូវដំណើរការ ប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ ព្រមទាំងអនុវត្តកិច្ចការផ្សេងៗទៀតតាម ការចាត់តាំងរបស់ប្រធាននាយកប្រតិបត្តិ និងរាយការណ៍ជូនប្រធាននាយក ប្រតិបត្តិ ដើម្បីធ្វើសេចក្តីសម្រេច និងដោះស្រាយនូវបញ្ហាផ្សេងៗ ត្រួតពិនិត្យ លទ្ធផលការងាររបស់ធនាគារ និងផ្តល់អនុសាសន៍ចាំបាច់មួយចំនួនដើម្បី ដោះស្រាយនូវប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។

១. គណៈកម្មាធិការប្រតិបត្តិ

គណៈកម្មាធិការនេះ រួមមានប្រធាននាយកប្រតិបត្តិ និងនាយកប្រតិបត្តិ គ្រប់គ្រងនាយកដ្ឋានទាំងអស់ ដែលមានតួនាទីរាយការណ៍ដោយផ្ទាល់ទៅកាន់ ប្រធាននាយកប្រតិបត្តិ។ បុគ្គលិកផ្សេងទៀត អាចត្រូវបានអញ្ជើញឱ្យចូលរួម ប្រសិនបើមានករណីចាំបាច់។ គណៈកម្មាធិការប្រតិបត្តិ ត្រូវជួយដល់ប្រធាន នាយកប្រតិបត្តិ ក្នុងការត្រួតពិនិត្យ និងតាមដានដំណើរការការអនុវត្តន៍ ប្រតិបត្តិការទាំងមូលរបស់ធនាគារ និងរាយការណ៍ពីវឌ្ឍនភាពនៃសកម្មភាព ការងារប្រចាំថ្ងៃគ្រប់ផ្នែកពាក់ព័ន្ធទៅប្រធាននាយកប្រតិបត្តិ ព្រមទាំងផ្តល់ អនុសាសន៍ ដើម្បីគាំទ្រដល់ការអនុម័តលើបញ្ហាទូទៅដែលកើតឡើងក្នុង ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។

សមាជិក

សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ រួមមាន៖

- ប្រធាននាយកប្រតិបត្តិ ប្រធាន
- អនុប្រធាននាយកប្រតិបត្តិ សមាជិក

- ប្រធាននាយកប្រតិបត្តិធនធានមនុស្ស សមាជិក
- ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ សមាជិក
- ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ សមាជិក
- ប្រធាននាយិកាប្រតិបត្តិពាណិជ្ជកម្ម និងអភិបាលសាខា សមាជិក
- ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន សមាជិក
- នាយកប្រតិបត្តិឥណទាន សមាជិក
- ប្រធានផ្នែកនីតិកម្ម លេខាភ័ក្ត្រ

កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវបានធ្វើឡើងនៅពេលណាមួយសមរម្យ ប៉ុន្តែយ៉ាងហោចណាស់ គឺត្រូវប្រជុំ មួយសប្តាហ៍ម្តង។ កិច្ចប្រជុំអាចត្រូវបានធ្វើឡើងលើសពី មួយដង ក្នុងមួយសប្តាហ៍ ឬមិនត្រូវបានប្រជុំ ប្រសិនបើចាំបាច់ ដោយផ្អែកតាម ការសម្រេចរបស់ប្រធាននៃកិច្ចប្រជុំ។

២. គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល

គោលបំណងនៃគណៈកម្មាធិការទ្រព្យសកម្ម និងបំណុល គឺដើម្បីជួយសម្រប សម្រួលដល់អ្នកគ្រប់គ្រងជាន់ខ្ពស់ ក៏ដូចជា ក្រុមប្រឹក្សាភិបាល ក្នុងការ ត្រួតពិនិត្យ និងគ្រប់គ្រងនូវទ្រព្យសកម្ម និងបំណុលរបស់ធនាគារទាំងមូល និងដើម្បីធ្វើអោយប្រាកដថាធនាគារមានលំហូរសាច់ប្រាក់គ្រប់គ្រាន់ទៅតាម កាតព្វកិច្ចដែលបានកំណត់ ក្នុងពេលសមស្របណាមួយ និងរៀបចំការ ចំណាយដោយមានប្រសិទ្ធភាពខ្ពស់ មានលក្ខណៈគ្រប់គ្រាន់ត្រឹមត្រូវតាម តម្រូវការបទប្បញ្ញត្តិ ដោយផ្សារភ្ជាប់ទៅនឹងទិសដៅនៃផលចំណេញ ក៏ដូចជាការ រីកចម្រើនរយៈពេលវែងរបស់ធនាគារ។

សមាជិក

គណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល (ROC) មាន តួនាទីតែងតាំងប្រធានគណៈកម្មាធិការទ្រព្យសកម្ម និងបំណុល និងមាន សិទ្ធិសម្រេចក្នុងការផ្លាស់ប្តូរសមាជិក ក្នុងគណៈកម្មាធិការទ្រព្យសកម្ម និង បំណុល គ្រប់ពេលទាំងអស់ ហើយបំពេញបន្ថែមការខ្វះខាតសមាជិកដែលបាន កើតឡើងនៅពេលមានការផ្លាស់ប្តូរសមាជិក ។

គណៈកម្មាធិការនេះ រួមមានសមាជិកដូចខាងក្រោម៖

- ប្រធាននាយកប្រតិបត្តិ ប្រធាន
- ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ អនុប្រធាន
- អនុប្រធាននាយកប្រតិបត្តិ សមាជិក
- ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ សមាជិក
- ប្រធាននាយិកាប្រតិបត្តិពាណិជ្ជកម្ម និងអភិបាលសាខា សមាជិក
- នាយករតនាភិបាល សមាជិក
- នាយកប្រតិបត្តិវិភាគហានិភ័យ សមាជិក
- លេខាគ្រូហ៊ុន លេខាភ័ក្ត្រ

កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវបានប្រារព្ធឡើងនៅពេលណាមួយសមរម្យ ប៉ុន្តែយ៉ាងហោច ណាស់ធ្វើឡើង ១ដងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការនេះអាចរៀបចំឱ្យ មានការប្រជុំបន្ថែមទៀត ប្រសិនបើចាំបាច់។

៣. គណៈកម្មាធិការតំណាង

គណៈកម្មាធិការតំណាង ត្រូវបានបង្កើតឡើងដើម្បីធានានូវការអនុលោមតាម អភិបាលកិច្ច និងការគ្រប់គ្រងផលប៉ុន្តែរបស់ធនាគារ។

គោលបំណងនៃគណៈកម្មាធិការនេះ៖

អនុម័តគោលការណ៍ណែនាំតំណាង ដែលស្ថិតក្រោមក្របខ័ណ្ឌអភិបាលកិច្ច និងកម្រិតតំណាងដែលបានផ្តល់ជូនអតិថិជន ឬក្រុមអតិថិជន ដែលបាន ពាក់ព័ន្ធនឹងសិទ្ធិអំណាចដែលផ្តល់ឱ្យពីគណៈកម្មាធិការគ្រប់គ្រងហានិភ័យ។ ទទួលខុសត្រូវចំពោះការអនុវត្ត និងតាមដានប្រព័ន្ធគ្រប់គ្រងហានិភ័យ តំណាង និងគោលនយោបាយទាក់ទងនឹងអាជីវកម្មរបស់ធនាគារទាំងមូល។ ធានាឱ្យបានការអនុលោមតាមកម្មវិធីអភិបាលកិច្ច និងប្រព័ន្ធគ្រប់គ្រងពិន័យ។

សមាជិក

សមាសភាពគណៈកម្មាធិការតំណាងរួមមាន៖

- នាយកប្រតិបត្តិតំណាង **ប្រធាន**
- ប្រធាននាយកប្រតិបត្តិ **សមាជិក**
- អនុប្រធាននាយកប្រតិបត្តិ **សមាជិក**
- ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ **សមាជិក**
- ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ **សមាជិក**
- នាយកប្រតិបត្តិវិភាគហានិភ័យ **លេខាធិការ**

កិច្ចប្រជុំ

ការអនុម័តអាចធ្វើឡើងដោយប្រើប្រាស់សារអេឡិចត្រូនិកនៅពេលមានករណី ចាំបាច់ណាមួយ។ កិច្ចប្រជុំនឹងត្រូវប្រារព្ធឡើងនៅពេលណាមួយ សមរម្យប៉ុន្តែ យ៉ាងហោចណាស់ធ្វើឡើង ១ ដងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការ តំណាងអាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀត ប្រសិនបើចាំបាច់។

៤. គណៈកម្មាធិការសេវាកម្ម និងដោះស្រាយបណ្តឹងអតិថិជន

គោលបំណងនៃការបង្កើតឱ្យមានគណៈកម្មាធិការសេវាកម្ម និងដោះស្រាយ បណ្តឹងអតិថិជននេះឡើង គឺដើម្បីផ្តល់ព័ត៌មានដល់សមាជិកពីសារៈសំខាន់នៃ បណ្តឹងរបស់អតិថិជន និងដើម្បីជួយក្នុងការសម្របសម្រួល ផ្តល់ជាចំណេះដឹង បន្ថែម និងផ្តល់ការបណ្តុះបណ្តាលក៏ដូចជាបង្កើតឱ្យមាននូវវប្បធម៌នៃការបម្រើ សេវាអតិថិជនដែលល្អ និងការដោះស្រាយនូវបណ្តឹងអតិថិជនជាលក្ខណៈ ស្តង់ដារ ក្នុងគោលបំណងដើម្បីជ្រើស និងផ្តល់ឱ្យអតិថិជននូវសេវាកម្មដែល ល្អប្រសើរជាទីទុកចិត្ត។ បន្ថែមពីនេះទៅទៀតគណៈកម្មាធិការនេះនឹងធ្វើការ តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងផ្តល់ជាអនុសាសន៍នានាទាក់ទងទៅនឹង ការយល់ឃើញរបស់អតិថិជន បណ្តឹង និងភាពជឿទុកចិត្តរបស់អតិថិជន រួម ទាំងការផ្តល់សេវាជូនអតិថិជន។

សមាជិក

គណៈកម្មាធិការនេះមានសមាជិកចូលរួមដូចខាងក្រោម៖

- នាយិកាប្រតិបត្តិប្រតិបត្តិតាម **ប្រធាន**
- ប្រធាននាយកប្រតិបត្តិ **អនុប្រធាន**
- ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ **សមាជិក**
- ប្រធាននាយកប្រតិបត្តិធនធានមនុស្ស **សមាជិក**
- ប្រធាននាយិកាប្រតិបត្តិពាណិជ្ជកម្ម **សមាជិក**
- និងអភិបាលសាខា
- នាយកគ្រប់គ្រងទីផ្សារ **សមាជិក**
- ប្រធានផ្នែកនីតិកម្ម **លេខាធិការ**

កិច្ចប្រជុំ

កិច្ចប្រជុំនឹងត្រូវប្រារព្ធឡើងនៅពេលណាមួយសមរម្យ ប៉ុន្តែយ៉ាងហោចណាស់ ធ្វើឡើង ១ ដងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការអាចរៀបចំឱ្យមានការប្រជុំ បន្ថែមទៀត ប្រសិនបើចាំបាច់។

៥. គណៈកម្មាធិការធនធានមនុស្ស

គោលបំណងនៃការបង្កើតគណៈកម្មាធិការធនធានមនុស្ស៖

- ដើម្បីធានាបានថាគោលនយោបាយធនធានមនុស្សត្រូវបានអនុវត្តយ៉ាង ខ្ជាប់ខ្ជួនជាមួយគោលបំណងយូរអង្វែង និងគុណតម្លៃរបស់ធនាគារ។
- ផ្តល់អនុសាសន៍លើនីតិវិធីដល់គណៈគ្រប់គ្រង អំពីរឿងរ៉ាវដែលពាក់ព័ន្ធនឹង កិច្ចការធនធានមនុស្សណាមួយ ដែលមិនមានចែងក្នុងគោលនយោបាយ របស់ធនាគារ។
- ផ្តល់អនុសាសន៍ជូនដល់គណៈគ្រប់គ្រងអំពីនីតិវិធីវិន័យបុគ្គលិកទៅលើ ចំណុចដែលពួកគាត់មិនអាចធ្វើការសម្រេចចិត្តណាមួយនៅក្នុងនាយកដ្ឋាន ផ្ទាល់។
- ទទួលខុសត្រូវចំពោះបញ្ហាផ្សេងៗដែលទាក់ទងនឹងបុគ្គលិក ដែលចាត់តាំង ដោយប្រធាននាយកប្រតិបត្តិ។

សមាជិក

សមាជិកគណៈកម្មាធិការធនធានមនុស្ស គួរតែប្រុងប្រយ័ត្នដើម្បីជៀសវាង ទំនាស់ផលប្រយោជន៍ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការវិនិច្ឆ័យរបស់ពួកគេ ហើយគួរតែដកខ្លួនចេញពីការសម្រេចចិត្តណាមួយដែលអាចនឹងមានទំនាស់ ផលប្រយោជន៍ (ទោះបីជាវាអាចនឹងកើតមាន ឬក៏មានជាក់ស្តែងក៏ដោយ)។ គណៈកម្មាធិការធនធានមនុស្សមានសមាជិកអចិន្ត្រៃយ៍ដែលមានសមាសភាព ដូចខាងក្រោម៖

- ប្រធាននាយកប្រតិបត្តិធនធានមនុស្ស **ប្រធាន**
- ប្រធាននាយកប្រតិបត្តិ **សមាជិក**
- អ្នកសម្របសម្រួលកិច្ចការធនធានមនុស្ស **លេខាធិការ**

សមាជិកផ្សេងទៀតអាចនឹងតែងតាំងជាតំណាងក្នុងករណីសមាជិកខាងលើមិន អាចចូលរួមការប្រជុំបាន។ ក្នុងករណីដែលប្រធានគណៈកម្មាធិការតែងតាំង តំណាងខ្លួន កិច្ចប្រជុំចាំបាច់ត្រូវបានដឹកនាំដោយសមាជិកណាម្នាក់ផ្សេងទៀត ដែលត្រូវបានជ្រើសរើសដោយសមាជិកដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ។

កិច្ចប្រជុំ

កិច្ចប្រជុំនេះ នឹងត្រូវបានធ្វើឡើងនៅពេលណាមួយសមស្របដែលបានកំណត់។ ប្រធានគណៈកម្មាធិការនេះ អាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀតប្រសិនបើ ចាំបាច់។

៦. គណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

គណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ត្រូវបានបង្កើតឡើងដើម្បី ធានាដល់ការកំណត់អត្តសញ្ញាណ ការត្រួតពិនិត្យ និងគ្រប់គ្រងរាល់ ហេតុការណ៍ហានិភ័យប្រតិបត្តិការទាំងអស់របស់ធនាគារ។ គោលបំណងនៃ គណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការរួមមាន៖

- អនុវត្ត និងរក្សាវិន័យសម្រាប់គ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ធនាគារ។
- ត្រួតពិនិត្យ និងកែលម្អរាល់ហេតុការណ៍ហានិភ័យប្រតិបត្តិការដែលអាច ធ្វើឱ្យប៉ះពាល់ដល់ធនាគារធ្ងន់ធ្ងរ ដើម្បីបញ្ចៀស ឬកាត់បន្ថយឱ្យស្ថិតក្នុង កម្រិតទាបមួយដែលអាចទទួលយកបាន។

- ទទួលខុសត្រូវលើការអនុវត្តន៍ និងការគ្រប់គ្រងហានិភ័យប្រតិបត្តិការរួមទាំងគោលនយោបាយនានាដែលសមស្របទៅនឹងអាជីវកម្មនិងយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងហានិភ័យ។
- ធ្វើឱ្យប្រាកដថាការគ្រប់គ្រងហានិភ័យប្រតិបត្តិការអនុលោមតាមគោលនយោបាយគ្រប់គ្រង និងត្រួតពិនិត្យរបស់ធនាគារទាំងមូល។

សមាជិក

សមាសភាពគណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ត្រូវដឹកនាំដោយប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ និងមានសមាជិកដូចខាងក្រោម៖

- អនុប្រធាននាយកប្រតិបត្តិ ប្រធាន
- ប្រធាននាយកប្រតិបត្តិ អនុប្រធាន
- ប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ សមាជិក
- ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ សមាជិក
- ប្រធាននាយិកាប្រតិបត្តិពាណិជ្ជកម្ម សមាជិក
- ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន សមាជិក
- នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ សមាជិក
- ប្រធានផ្នែកគ្រប់គ្រងហានិភ័យប្រតិបត្តិការ លេខាធិការ

កិច្ចប្រជុំ

កិច្ចប្រជុំផ្លូវការលើការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ត្រូវរៀបចំឡើងយ៉ាងហោចណាស់ ១ដងក្នុងមួយខែ។ ប្រធានគណៈកម្មាធិការនេះ អាចរៀបចំឱ្យមានការប្រជុំបន្ថែមទៀត ប្រសិនបើចាំបាច់។

៧. គណៈកម្មាធិការលទ្ធកម្ម

គោលបំណងគណៈកម្មាធិការលទ្ធកម្ម គឺដើម្បីស្វែងយល់លើគុណតម្លៃនៃសាច់ប្រាក់នៅគ្រប់ការធ្វើលទ្ធកម្ម។ តម្លៃដែលត្រូវបានសម្រេចជ្រើសរើស តាមរយៈការប្រកួតប្រជែងដោយបើកចំហ នៅពេលដែលអ្នកផ្គត់ផ្គង់ណាមួយ អាចជឿទុកចិត្តបានថា គម្រោងសំណើរបស់ពួកគេ ត្រូវបានវាយតម្លៃថាអាចទទួលយកបានមិនមានន័យថា “តម្លៃទាប” ជានិច្ចកាលត្រូវបាន ជ្រើសរើសដោយស្វ័យប្រវត្តិនោះទេ ពោលគឺរួមបញ្ចូលទាំងការពិចារណា ទៅលើភាពសមស្របនិងគោលបំណងតម្លៃលើទីផ្សារ ចំណូលលើការវិនិយោគ ការចំណាយទាំងអស់ក្នុងមួយវដ្តជីវិត ការផ្គត់ផ្គង់ទាន់ពេលវេលាការ គាំទ្របន្ទាប់ពីផ្គត់ផ្គង់រួច និងនិរន្តរភាព បរិស្ថានទំនួលខុសត្រូវសង្គមកស្មុតាង នៃបទពិសោធន៍ដែលបានអនុវត្តពីមុនការធានាបាននូវប្រសិទ្ធភាព និងការអនុលោមទៅតាមច្បាប់។

សមាជិក

គណៈកម្មាធិការលទ្ធកម្មរួមមានសមាជិកមានដូចខាងក្រោម៖

- ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ ប្រធាន
- ប្រធាននាយកប្រតិបត្តិ អនុប្រធាន
- អនុប្រធាននាយកប្រតិបត្តិ សមាជិក
- ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ សមាជិក
- ប្រធាននាយិកាប្រតិបត្តិពាណិជ្ជកម្ម សមាជិក
- និងអភិបាលសាខា
- នាយកគ្រប់គ្រងរដ្ឋបាល និងលទ្ធកម្ម លេខាធិការ

កិច្ចប្រជុំ

កិច្ចប្រជុំត្រូវបានរៀបចំតាមពេលវេលាសមស្របណាមួយ។ ប្រធានគណៈកម្មាធិការលទ្ធកម្ម អាចកោះហៅប្រជុំបន្ថែមប្រសិនបើចាំបាច់។

៨. គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន ជាវេទិកាមួយដើម្បីផ្តល់នូវអភិបាលកិច្ច/ការត្រួតពិនិត្យលើសកម្មភាព/គម្រោងបច្ចេកវិទ្យាព័ត៌មាន ដើម្បីជ្រើសរើសការចាំបាច់ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងដើម្បីជួយដល់ការសម្រេចចិត្តសំខាន់ៗដែលទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន។ គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន អនុវត្តមុខងារសំខាន់ៗក្នុងការកំណត់ទិសដៅ និងការត្រួតពិនិត្យគម្រោងបច្ចេកវិទ្យាព័ត៌មាន ដើម្បីកាត់បន្ថយហានិភ័យ និងសម្រេចផែនការអាជីវកម្ម។

សមាជិក

- ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន ប្រធាន
- ប្រធាននាយកប្រតិបត្តិ អនុប្រធាន
- អនុប្រធាននាយកប្រតិបត្តិ សមាជិក
- ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ សមាជិក
- ប្រធាននាយិកាប្រតិបត្តិពាណិជ្ជកម្ម សមាជិក
- ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ សមាជិក
- នាយកប្រតិបត្តិប្រព័ន្ធបណ្តាញធនាគារ សមាជិក
- អេឡិចត្រូនិក
- មន្ត្រីបច្ចេកវិទ្យាព័ត៌មាន លេខាធិការ

សមាជិកដទៃទៀតត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនៅពេលមានករណីពាក់ព័ន្ធ។

កិច្ចប្រជុំ

កិច្ចប្រជុំនេះត្រូវរៀបចំ និងធ្វើឡើងតាមការស្នើសុំពីប្រធាននៃគណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន។

ការគ្រប់គ្រងហានិភ័យ

ធនាគារ តែងតែបន្តនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងប្រព័ន្ធគ្រប់គ្រងហានិភ័យប្រកបដោយសុវត្ថិភាព និងឯករាជ្យ ដែលរួមបញ្ចូលការអនុវត្តន៍បែបអន្តរជាតិ ឱ្យស្របតាមគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ។ ការគ្រប់គ្រងហានិភ័យរបស់ធនាគារត្រូវបានត្រួតពិនិត្យដោយផ្ទាល់ពីគណៈកម្មាធិការត្រួតពិនិត្យហានិភ័យ នៃក្រុមប្រឹក្សាភិបាល ហើយមុខងារនេះត្រូវបានគ្របដណ្តប់លើ សកម្មភាពគ្រប់គ្រងហានិភ័យទាំងមូលរបស់ធនាគារ។

ប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ ធនាគារ ផ្តើមចេញពីការកំណត់ហានិភ័យរបស់ធនាគារ ដែលត្រូវបានធ្វើឡើងដោយក្រុមប្រឹក្សាភិបាលនិងស្របតាមយុទ្ធសាស្ត្រអាជីវកម្មរបស់ធនាគារ ដោយផ្សារភ្ជាប់ជាមួយនឹងវត្ថុបំណងច្បាស់លាស់។ ប្រព័ន្ធគ្រប់គ្រងហានិភ័យនេះ ក៏មានតួនាទីក្នុងការពង្រឹងវប្បធម៌ហានិភ័យរបស់ធនាគារផងដែរតាមរយៈ “tone from the top” ដែលបញ្ជាក់យ៉ាងច្បាស់ពីហានិភ័យដែលធនាគារនឹងត្រូវជួបប្រទះ។ អាស្រ័យហេតុនេះ ហានិភ័យជាច្រើនរួមមាន ហានិភ័យឥណទាន ហានិភ័យប្រតិបត្តិការ ហានិភ័យសន្ទនីយភាព និងហានិភ័យទីផ្សារត្រូវបានត្រួតពិនិត្យ និងធ្វើការកាត់បន្ថយជាប្រចាំ ដើម្បីធានាថាធនាគារអាចរក្សាបាននូវមូលធនសេដ្ឋកិច្ច ការគ្រប់គ្រងដើមទុន សន្ទនីយភាព និងបទប្បញ្ញត្តិផ្សេងៗទៀត។

ក្រុមប្រឹក្សាភិបាលបង្កើតគណៈកម្មាធិការត្រួតពិនិត្យហានិភ័យនេះឡើង ដើម្បីត្រួតពិនិត្យលើគណៈកម្មាធិការគ្រប់គ្រងផ្សេងទៀតដូចជា គណៈកម្មាធិការឥណទាន គណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងគណៈកម្មាធិការទ្រព្យសកម្ម អកម្ម និងបំណុល ដែលទទួលខុសត្រូវលើការផ្តល់អនុសាសន៍ការអនុវត្តន៍ និងតាមដានពីគោលនយោបាយ និងដំណើរការនៃការគ្រប់គ្រងហានិភ័យ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ មានតួនាទីដាក់ចេញនូវគោលនយោបាយគ្រប់គ្រងហានិភ័យ ដែលត្រូវបានបង្កើតឡើងដើម្បីកំណត់ និងវិភាគអំពីហានិភ័យដែលធនាគារជួបប្រទះ ក៏ដូចជាដើម្បីកំណត់ និងគ្រប់គ្រងទំហំហានិភ័យឱ្យបានសមស្រប រួមទាំងការតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់ហានិភ័យ។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យត្រូវបានត្រួតពិនិត្យឡើងវិញជាប្រចាំ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។ ធនាគារតាមរយៈការបណ្តុះបណ្តាលស្តង់ដារនៃការគ្រប់គ្រង និងនីតិវិធី ដើម្បីអភិវឌ្ឍនូវការគ្រប់គ្រងហានិភ័យប្រកបដោយវិន័យ និងប្រសិទ្ធភាពដែលនិយោជិកទាំងអស់យល់យ៉ាងច្បាស់ពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេ។

គណៈកម្មាធិការសវនកម្ម មានតួនាទីត្រួតពិនិត្យការ អនុវត្តន៍ការគ្រប់គ្រងផ្ទៃក្នុង និងការអនុលោមតាមបទប្បញ្ញត្តិ។ គណៈកម្មាធិការសវនកម្ម ត្រូវធ្វើការត្រួតពិនិត្យជាប្រចាំនូវមុខងារសវនកម្មផ្ទៃក្នុង ក៏ដូចជាផ្នែក អនុលោមភាព។ សវនកម្មផ្ទៃក្នុង មានតួនាទីត្រួតពិនិត្យជាប្រចាំលើការគ្រប់គ្រងផ្ទៃក្នុង នីតិវិធី និងផ្នែកអនុលោមភាព ដើម្បីធានាថាវាបំប៉នបទប្បញ្ញត្តិត្រូវបានអនុវត្តឱ្យបានសមស្របទៅនឹងលទ្ធផលដែលត្រូវរាយការណ៍ទៅគណៈកម្មាធិការសវនកម្មរបស់ធនាគារ។

ធនាគារធ្វើការគ្រប់គ្រងការកំណត់អត្តសញ្ញាណ ការវាយតម្លៃ ការកាត់បន្ថយហានិភ័យធំៗ និងហានិភ័យដែលកំពុងកើតឡើងតាមរយៈដំណើរការអភិបាលកិច្ចផ្ទៃក្នុង ជាមួយនឹងការប្រើប្រាស់ឧបករណ៍ និងដំណើរការការគ្រប់គ្រងហានិភ័យ។ វិធីសាស្ត្រក្នុងការកំណត់អត្តសញ្ញាណ និងវាយតម្លៃផលប៉ះពាល់បង្កើតឡើង ដើម្បីធានាថាធនាគារអាចកាត់បន្ថយផលប៉ះពាល់ នៃហានិភ័យ

ទាំងនេះទៅលើលទ្ធផលហិរញ្ញវត្ថុ ក៏ដូចជាគោលដៅយុទ្ធសាស្ត្ររយៈពេលវែង និងកេរ្តិ៍ឈ្មោះរបស់ធនាគារ។ ការវិភាគ និងបម្រែបម្រួលនៃហានិភ័យ ផលប៉ះពាល់តែងតែត្រូវបានត្រួតពិនិត្យឡើងវិញដោយប្រើប្រាស់ការវាយតម្លៃហានិភ័យតាមបែបប្រពៃណី និងការវិភាគសេណារីយ៉ូម៉ាត្រូវស្នើសុំកិច្ចនិងគោលនយោបាយ។ វិធីសាស្ត្រទាំងពីរនេះអនុញ្ញាតឱ្យធនាគារមើលឃើញពីហានិភ័យដែលជះឥទ្ធិពលដល់ធនាគារ ដែលជាប់ទាក់ទងទៅនឹងផលប៉ះពាល់លាក់លាង។

ធនាគារប្តេជ្ញាបន្តពង្រឹងសមត្ថភាព និងការគ្រប់គ្រងហានិភ័យជាមួយនឹងការពង្រឹងនីតិវិធីហានិភ័យ គោលនយោបាយហានិភ័យ ឧបករណ៍គ្រប់គ្រងហានិភ័យ ការវិភាគហានិភ័យ និងរបាយការណ៍ហានិភ័យ។ ទន្ទឹមនឹងនេះ នីតិវិធីនៃការគាំទ្រ និងការត្រួតពិនិត្យឥណទានរបស់ធនាគារ ក៏ដូចជាគោលនយោបាយឥណទានក៏ត្រូវបានត្រួតពិនិត្យឡើងវិញយ៉ាងទៀងទាត់ និងត្រូវបានកែលម្អដើម្បីឱ្យមានតុល្យភាពរវាងល្បឿនសាច់ប្រាក់ និងការគ្រប់គ្រងហានិភ័យរួមជាមួយនឹងការផ្លាស់ប្តូរបទប្បញ្ញត្តិផ្សេងៗ។ ចំណេះដឹងហានិភ័យត្រូវបានបង្ហាញឡើងតាមរយៈការបណ្តុះបណ្តាលផ្ទៃក្នុង។ តាមរយៈការអនុវត្តន៍តែឈប់ឈរក្នុងការលើកកម្ពស់គុណភាពផលប៉ះពាល់ ធនាគារក៏នូវតែអាចគ្រប់គ្រងផលប៉ះពាល់ឥណទានបាន ទោះបីជាផលប៉ះពាល់ឥណទានមានការកើនឡើងខ្ពស់ជាងឆ្នាំមុន និងស្របពេលដែលទីផ្សារកម្ពុជាកំពុងតែជួបប្រទះនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។

ការគ្រប់គ្រងហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការបាត់បង់ហិរញ្ញវត្ថុរបស់ធនាគារ ក្នុងករណីដែលអតិថិជន ឬភាគីខ្ចីប្រាក់ខកខានមិនបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យា។ សម្រាប់គោលបំណងនៃរបាយការណ៍គ្រប់គ្រងហានិភ័យ ធនាគារពិចារណា និងរួមបញ្ចូលគ្រប់ធាតុទាំងអស់នៃហានិភ័យឥណទាន - ឧទាហរណ៍ ហានិភ័យកាតព្វកិច្ចបុគ្គល និងហានិភ័យក្នុងវិស័យផ្សេងៗ។

ធនាគារ បានបង្កើតគោលនយោបាយឥណទានបម្រុងប្រយ័ត្ន និងប្រព័ន្ធគ្រប់គ្រងព័ត៌មានដ៏រឹងមាំសម្រាប់ដំណើរការផលិតផលឥណទានអតិថិជននិងការអនុវត្តន៍បច្ចេកទេសវាស់វែងហានិភ័យកម្រិតខ្ពស់។ គ្រប់បណ្តាញលើផលិតផលឥណទានរបស់ធនាគារ ត្រូវបានគ្រប់គ្រងដោយកម្មវិធីមួយប្រភេទដែលត្រូវបានបង្កើតឡើងដោយផ្អែកលើតម្រូវការរបស់អតិថិជន និងត្រូវបានអនុម័តដោយគណៈកម្មាធិការក្រុមប្រឹក្សាភិបាល ហើយកម្មវិធីទាំងនេះត្រូវបានត្រួតពិនិត្យឡើងវិញជាប្រចាំសម្រាប់ការអនុវត្តន៍និងការកាត់បន្ថយហានិភ័យ។ ផលប៉ះពាល់ឥណទានត្រូវបានត្រួតពិនិត្យជាប្រចាំដោយផ្អែកលើប្រមូលនៃផលប៉ះពាល់ត្រូវខុសៗគ្នា ដើម្បីធានាថា ប្រតិបត្តិការរបស់ធនាគារស្ថិតនៅក្នុងព្រំដែន ដែលបានកំណត់។ គោលនយោបាយឥណទានទាំងអស់ ត្រូវបានបង្ហាញទៅគណៈកម្មាធិការក្រុមប្រឹក្សាភិបាលដើម្បីអនុម័ត។ ធនាគារមានរបាយការណ៍ផលប៉ះពាល់ត្រូវបានប្រចាំសប្តាហ៍ និងប្រចាំខែដើម្បីធ្វើការតាមដាន និងត្រួតពិនិត្យ ដូច្នេះធនាគារអាចចាត់វិធានការទាន់ពេលវេលា និងអាចកាត់បន្ថយ ហានិភ័យឥណទានបាន។

ធនាគារតែងតែតាមដាន និងត្រួតពិនិត្យហានិភ័យដោយផ្អែកលើផលិតផលអតិថិជន និងអាជីវកម្ម ។ល។ ធនាគារបានដាក់ដំណើរការប្រព័ន្ធអនុម័តឥណទាននាបរិស័ ដែលកំពុងស្ថិត ក្នុងការសាកល្បង និងប្រព័ន្ធគ្រប់គ្រងការប្រមូលទិន្នន័យ ដែលរួចរាល់ជាស្ថាពរក្នុងការជួយសម្របសម្រួលហានិភ័យសម្រាប់ដំណាក់កាលនីមួយៗនៃវដ្តឥណទាន។ ធនាគារមានគោលដៅចង់ក្លាយជាធនាគារមួយដែលមានលទ្ធភាពគ្មានដែនកំណត់ ដែលគាំទ្រដោយ

បច្ចេកវិទ្យា ដើម្បីបង្កើនសមត្ថភាពក្នុងការបម្រើអតិថិជនឱ្យកាន់តែមានភាពងាយស្រួលជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យ និងគួរជាទីគាប់ចិត្ត។

នៅក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជាទាំងមូលត្រូវបានរងផលប៉ះពាល់ដោយធាតុរាតត្បាតនៃជំងឺកូវីដ១៩។ ដោយសារផលប៉ះពាល់នៃជំងឺ កូវីដ១៩ លើអាជីវកម្មនានា ត្រូវបានគេដឹងទូទាំងពិភពលោកគ្មានប្រទេសណាមួយអាចជៀសផុតពីវិបត្តិមួយនេះឡើយ រួមទាំងបណ្តាសេដ្ឋកិច្ចចម្បងៗ និងដៃគូពាណិជ្ជកម្មជាច្រើនរបស់កម្ពុជា។ ស្ថិតក្នុងស្ថានភាពអូសបន្លាយ ស្ថានភាពដែលមិនប្រាកដប្រជា និងមិនធ្លាប់កើតមានពីមុនមក ជាហេតុធ្វើឱ្យអាជីវកម្មជាច្រើនត្រូវបានបិទទ្វារបញ្ឈប់ប្រតិបត្តិការ ជាពិសេសកម្មករជាច្រើនក៏ត្រូវបានបញ្ឈប់ពីការងារ។ ស្ថិតក្នុងកាលៈទេសៈទាំងនេះ ធ្វើឱ្យការបញ្ហាទិញកាន់តែមានការចុះអន់ថយជាខ្លាំង។ ដោយសារការអនុវត្តនីតិវិធីនានាជំនួយរបស់ស្ថាប័នហិរញ្ញវត្ថុក្រោមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដូច្នេះធនាគារបានតាមដានយ៉ាងដិតដល់ពីស្ថានភាពរបស់អ្នកខ្ចី ដូច្នេះធនាគារអាចចាត់វិធានការដោះស្រាយបានទាន់ពេលវេលា ជាពិសេសប្រសិនបើអតិថិជនមិនអាចបំពេញកាតព្វកិច្ចសងបំណុលរបស់ខ្លួនបាន។ ធនាគារបានប្រុងប្រយ័ត្នខ្លាំងក្នុងការផ្តល់នូវបទប្បញ្ញត្តិជូនដល់អតិថិជនជាមួយនឹងការវិភាគលម្អិត និងការវាយតម្លៃយ៉ាងតឹងរឹងលើសមត្ថភាពក្នុងការសងប្រាក់។ ទោះបីជាយើងបានសង្កេតឃើញពីការកើនឡើងនៃភាពមិនប្រក្រតីក្នុងរយៈពេលដំបូងនៃការរីករាលដាលជំងឺនេះក្តី ប៉ុន្តែបញ្ហានេះត្រូវបានកាត់បន្ថយវិញនាពេលដំណាច់ឆ្នាំ។ វិធានការជំនួយដែលបានណែនាំដោយរាជរដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់អ្នកខ្ចី អាចជួយទ្រទ្រង់ស្ថានភាពអាជីវកម្មមួយចំនួនដែលអ្នកដែលរងគ្រោះឆ្លងផុតនូវគ្រាដ៏លំបាកនេះ។

ដោយសារការផ្លាស់ប្តូរអាកប្បកិរិយារបស់អតិថិជននៅក្នុងបរិយាកាសថ្មីបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ធនាគារ និងធុរកិច្ចនានាត្រូវតែកែសម្រួលដំណើរអាជីវកម្មរបស់ខ្លួន និងចាប់យកគំរូអាជីវកម្មថ្មីដែលស្របទៅនឹងកាលៈទេសៈនៃការផ្លាស់ប្តូរនេះ ជាពិសេសស្របពេលដែលមានហានិភ័យកើនឡើងចំពោះសេដ្ឋកិច្ច។ ស្ថិតក្នុងកាលៈទេសៈទាំងនេះ ធនាគារបានប្រកាន់យកគោលការណ៍ប្រុងប្រយ័ត្នបន្ថែមទៀតចំពោះការអនុម័តឥណទានថ្មី។ ធនាគារបានផ្តោតលើការវិភាគផ្នែកលើ ព័ត៌មានពីប្រភពផ្សេងៗ ដើម្បីធានាបាននូវការវិភាគ និងការត្រួតពិនិត្យហានិភ័យប្រកបដោយប្រសិទ្ធភាព។ ទោះបីជាធនាគារបាន សង្កេតឃើញថា ការងើបឡើងវិញបន្តិចបន្តួចនៃសេដ្ឋកិច្ចជាមួយនឹងការបើកដំណើរការជាបណ្តើរៗនូវប្រភេទសហគ្រាសមួយចំនួនក៏ដោយក៏វិស័យអាជីវកម្មមួយចំនួន មិនអាចវិលត្រឡប់មករកភាពប្រក្រតីវិញបានឡើយ ជាពិសេសអាជីវកម្មដែលពឹងផ្អែកទៅលើជនបរទេស ដូចជាឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចជាដើម។

ធនាគារបានអនុវត្តយុទ្ធសាស្ត្រជាច្រើន ដើម្បីដោះស្រាយស្ថានភាពហានិភ័យឥណទានផ្សេងៗគ្នា។ ការត្រួតពិនិត្យមើលឡើងវិញលើរចនាសម្ព័ន្ធគ្រប់គ្រងគុណភាពទ្រព្យសម្បត្តិ តាមរយៈការវិភាគដើមហេតុនៃឧបសគ្គឥណទានការវិភាគលើគណនីចាំបាច់ និងការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃតំបន់ជាក់លាក់ ដែលត្រូវបានអនុវត្តប្រចាំឆ្នាំ។ គំនិតផ្តួចផ្តើមមួយចំនួនផ្សេងទៀតដែលបានបំពេញគោលបំណងកាត់បន្ថយហានិភ័យរបស់ធនាគាររួមមានទម្រង់ហានិភ័យឥណទាន ការស្វែងរកឱកាសសក្តានុពល និងការកែសម្រួលផែនការកំណើន របស់ធនាគារ ដោយសារតែហានិភ័យកើនឡើងដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាត។ ការបែងចែកផលប៉ុត្រានៅក្នុងគំរូ PD រួមបញ្ចូលផលប៉ះពាល់ថ្មីពីជំងឺរាតត្បាតនេះ។ នៅពេលធនាគារបានអនុវត្តវិធីសាស្ត្រសកម្ម ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត តាមរយៈការអនុវត្តន៍វិធានការណ៍ផ្សេងៗ។ ធនាគារជឿជាក់ថាផលប៉ុត្រាបានវិលត្រឡប់មកភាពប្រក្រតីវិញ ទោះបីជាសេដ្ឋកិច្ចទាំងមូលអាចនឹងចំណាយពេលមួយឆ្នាំទៀត

ក៏ដោយ។

ធនាគារបានអនុវត្តការវាយតម្លៃ នៃផលប៉ះពាល់ហានិភ័យទាំងនេះដែលត្រូវបានដាក់បញ្ចូលទៅក្នុងស្រ្តេសតេស្ត(Stress Test) ដើម្បីវាយតម្លៃពីសមត្ថភាពរបស់ធនាគារក្នុងការស្របយកព្រឹត្តិការណ៍ទាំងនេះ ប្រសិនបើវាកើតឡើង។ ធនាគារក៏បានត្រួតពិនិត្យឡើងវិញនូវគោលនយោបាយ និងនីតិវិធីទាំងអស់ក្នុងឆ្នាំ ២០២១ ទាក់ទងនឹងផលិតផលទាំងអស់របស់ធនាគារ។ ជាមួយនឹងតម្រូវការបទប្បញ្ញត្តិនៃការអនុវត្តន៍ CIFRSធនាគារបានអនុវត្តគំរូ IFRS9 ចំពោះការចុះខ្សោយ ដើម្បី អនុលោមតាម និងផ្តួចផ្តើមគំនិតដើម្បីធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនៅក្នុងឆ្នាំខាងមុខ។

ការផ្តោតសំខាន់ជាមួយការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងមូលធនក្នុងឆ្នាំ២០២១ ត្រូវបានរក្សាទម្រង់នៃហានិភ័យរបស់ធនាគារឱ្យស្របតាមយុទ្ធសាស្ត្រហានិភ័យ និងការបង្កើនមូលដ្ឋានដើមទុនដើម្បីគាំទ្រគំនិតផ្តួចផ្តើមសម្រាប់គ្រប់គ្រងយុទ្ធសាស្ត្រ របស់ធនាគារដោយផ្តោតលើការបង្កើនប្រសិទ្ធភាពតាមវិធីសាស្ត្រ។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការខាតបង់ដែលកើតចេញពីកង្វះខាតនិងហានិភ័យក្នុងដំណើរការផ្ទៃក្នុង ធនធានមនុស្ស ប្រព័ន្ធ ឬពិការភាពខាងក្រៅ។ ហានិភ័យនេះ ត្រូវបានគ្រប់គ្រង តាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការត្រួតពិនិត្យ និងការធ្វើរបាយការណ៍អាជីវកម្ម តាមរយៈការគ្រប់គ្រង និងត្រួតពិនិត្យដែលផ្តល់ដោយគណៈគ្រប់គ្រងជាន់ខ្ពស់រួមបញ្ចូលទាំងហានិភ័យផ្នែកច្បាប់ ហានិភ័យប្រតិបត្តិការ ហានិភ័យគណនេយ្យ និងហានិភ័យនៃការគែបន្លំ។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ តម្រូវឱ្យមានការបង្កើតរចនាសម្ព័ន្ធអង្គភាពតួនាទី និងគោលនយោបាយគ្រប់គ្រងឱ្យបានច្បាស់លាស់។ គោលនយោបាយនិងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើនក៏ត្រូវបានដាក់ឱ្យអនុវត្ត។ ទាំងនេះរួមបញ្ចូលទាំងការបង្កើតគណៈប្រតិភូអាជ្ញាធរ ការកំណត់ការត្រួតពិនិត្យប្រព័ន្ធប៉ារ៉ាម៉ែត្រ នីតិវិធី និងឯកសារនានា ដើម្បីធានាឱ្យមានការអនុលោមតាមបទប្បញ្ញត្តិ និងច្បាប់។ កត្តាទាំងអស់នេះត្រូវបានត្រួតពិនិត្យឡើងវិញជាបន្តបន្ទាប់ ដើម្បីដោះស្រាយហានិភ័យប្រតិបត្តិការដែលកើតឡើងពីអាជីវកម្មធនាគារ។ ធនាគារគ្រប់គ្រងហានិភ័យប្រតិបត្តិការនៅគ្រប់កម្រិត និងត្រួតពិនិត្យដោយគណៈកម្មាធិការគ្រប់គ្រងហានិភ័យប្រតិបត្តិការ។ មុខងារនីមួយៗត្រូវ បានអនុវត្តដោយ ការវាយតម្លៃការត្រួតពិនិត្យហានិភ័យដោយខ្លួនឯង (RCSA) ដែលត្រូវបានសាកល្បងជាប្រចាំដោយក្រុមការងារហានិភ័យប្រតិបត្តិការ ដើម្បីធានាថាការគ្រប់គ្រងហានិភ័យប្រតិបត្តិការបានត្រឹមត្រូវ។ ធនាគារមានប្រព័ន្ធសម្រាប់ប្រមូលទិន្នន័យដែលបាត់បង់ និងមានសូចនាករហានិភ័យសំខាន់ៗ (KRIs) សម្រាប់អាជីវកម្មដើម្បីតាមដានហានិភ័យ។ កម្មវិធី RCSA កំពុងត្រូវបានដាក់ដំណើរការនៅគ្រប់មុខងារនិងបណ្តាញប្រតិបត្តិការសាខាទាំងអស់ ដើម្បីលើកកម្ពស់ការអនុវត្តន៍ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ។

នៅក្នុងឆ្នាំ២០២១ ធនាគារបានដាក់ដំណើរការគម្រោងនិរន្តរភាពអាជីវកម្ម (BCP) ជាច្រើនដង ដែលរួមមានការធ្វើ BCP ក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ ដែលដាក់ចេញនូវគោលការណ៍ធ្វើការពីចម្ងាយ ឬធ្វើការពីផ្ទះ និងការសាកល្បង BCP ដែលឱ្យឈ្មោះថា Call Tree។ សកម្មភាពទាំងនេះត្រូវបានធ្វើឡើងដើម្បីធានាបាននូវប្រសិទ្ធភាពនៃការបន្តអនុវត្តន៍ការងារស្របតាមផែនការ ក៏ដូចជាការត្រៀមខ្លួន ដើម្បីទប់ទល់នឹងការរំខានណាមួយដែលអាចកើតឡើងនៅក្នុងបរិយាកាសអាជីវកម្មរបស់ធនាគារ។

ធនាគារបានដាក់ដំណើរការនៅគ្រប់ទីតាំងទាំងអស់ជាមួយវិធានការណ៍ជាច្រើនដូចជា៖

- ធនាគារឱ្យបាននូវអនាម័យ និងវិធានការណ៍បម្រុងប្រយ័ត្នជាមុនដូចជាការវាស់កម្ដៅ ការពាក់ម៉ាស់ របាំងមុខ ។ល។
- ការផ្តល់ព័ត៌មានទៅកាន់បុគ្គលិកចំពោះបញ្ហាជំងឺកូវីដ១៩ អំពីកត្តាដែលត្រូវធ្វើ និងមិនត្រូវធ្វើក្នុងពេលមានជំងឺរាតត្បាតនេះ
- ដាក់ការរឹតត្បិតលើការធ្វើដំណើរបស់បុគ្គលិក និងការអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលសម្រាប់ការរឹតត្បិតការធ្វើដំណើរ
- ដាក់ចេញនូវការធ្វើចត្តាឡីស័កដោយខ្លួនឯងសម្រាប់បុគ្គលិកនិងការតម្រូវឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលនៅពេលដែលចាំបាច់។
- ធ្វើការសាកល្បងផែនការ BCP ដើម្បីធានាថាអាជីវកម្មនូវតែបន្តប្រតិបត្តិការទៅមុខ និងធានាថាសាខារបស់យើងមានសុវត្ថិភាពសម្រាប់បុគ្គលិក និងអតិថិជន។

លើសពីនេះទៅទៀត ធនាគារបានអនុវត្តតាមបទប្បញ្ញត្តិ និងសេចក្តីណែនាំទាំងអស់របស់រាជរដ្ឋាភិបាល ក្នុងកំឡុងពេលនៃជំងឺរាតត្បាតនេះដើម្បីធានាបាននូវការអនុលោម ក៏ដូចជាការការពារបុគ្គលិក និងអតិថិជន ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

BCP រួមបញ្ចូលទាំងនីតិវិធី ផែនការ និងព័ត៌មានដែលអាចឱ្យអង្គភាពអាជីវកម្មឆ្លើយតបទៅនឹងការរំខាន ការស្ដារឡើងវិញ និងដំណើរការ មុខងារឡើងវិញ។

ការគ្រប់គ្រងហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលធនាគារនឹងជួបការលំបាកក្នុងការបំពេញកាតព្វកិច្ចពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវបានទូទាត់ដោយការប្រគល់សាច់ប្រាក់ ឬទ្រព្យសម្បត្តិផ្សេងទៀត។ ហានិភ័យសន្ទនីយភាពកើតចេញ ពីភាពមិនស៊ីសង្វាក់គ្នារវាងពេលវេលា និងបរិមាណលំហូរសាច់ប្រាក់ដែលជាប់ទាក់ទងនឹងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

នៅក្នុងឆ្នាំ២០២១ នៃការរាតត្បាតជំងឺកូវីដ១៩ ធនាគារជាតិនៃកម្ពុជា បានបន្តអនុវត្តវិធានការជម្រុញសន្ទនីយភាព ជាពិសេសការផ្តល់សន្ទនីយភាពជាប្រាក់រៀលតាមរយៈ ប្រតិបត្តិការ LPCO ដោយយោងតាមស្ថានភាពអត្រាប្តូរប្រាក់រៀល និងស្ថានភាពសន្ទនីយភាព ការកាត់បន្ថយអត្រាការប្រាក់អប្បបរមា ០.៥% នៃ (LPCO) សម្រាប់គ្រប់កាលកំណត់ទាំងអស់ ការកាត់បន្ថយអត្រាការប្រាក់ នៃវិញ្ញាបនបត្រប្រាក់បញ្ញើជាប្រាក់រៀល និងដុល្លារអាមេរិកក្នុងកម្រិតសមស្រប ការកាត់បន្ថយទុនបម្រុងជៀបនឹងប្រាក់បញ្ញើ និងប្រាក់កម្ចីនៅសមតុល្យប្រចាំថ្ងៃស្មើនឹង ៧% (ប្រាំពីរភាគរយ) ជាប្រាក់រៀល និងរូបិយប័ណ្ណបរទេស ហើយបានដាក់ដំណើរការរហូតដល់ចុងបញ្ចប់នៃឆមាសទី១ ឆ្នាំ២០២១ ការពន្យារពេលធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីរក្សាបាន ៥០% នៃការមូលធនអភិរក្ស (CCB) និងកាត់បន្ថយនៃអនុបាតគ្របដណ្តប់សន្ទនីយភាព (LCR) តាមការចាំបាច់។

ធនាគារគ្រប់គ្រងសន្ទនីយភាព ស្ថិតក្រោមគណៈកម្មាធិការទ្រព្យសកម្ម អកម្ម និងបំណុល ដែលជាអ្នកទទួលខុសត្រូវ ក្នុងការបង្កើតគោលនយោបាយសន្ទនីយភាព ក៏ដូចជាការត្រួតពិនិត្យសន្ទនីយភាពជាប្រចាំ។ តម្រូវការទ្រព្យសកម្មអប្បបរមាត្រូវបានបង្កើតឡើង ដើម្បីធានាថាសមាមាត្រទ្រព្យសកម្មសន្ទនីយភាព និងបំណុល ត្រូវស្ថិតនៅក្រោម កម្រិតអប្បបរមាជាជំនួញ។ ធនាគារបានធ្វើការតាមដានលើស្ថានភាពសន្ទនីយភាព ជាមួយនឹងការត្រួតពិនិត្យ

មូលដ្ឋានរង្វាស់ដូចជាអនុបាតសាច់ប្រាក់ងាយរងគ្រោះ (LCR) និងការតាមដានជារៀងរាល់ថ្ងៃ។ លើសពីនេះទៅទៀត ធនាគារក៏បានត្រួតពិនិត្យលំហូរសាច់ប្រាក់ផងដែរ ដើម្បីធានាបាននូវអតិបរិមាណសាច់ប្រាក់នៅក្នុងប្រតិបត្តិការធនាគារ។ ការអនុវត្តន៍ទាំងនេះ បាននឹងកំពុងគាំទ្រដល់ធនាគារ ក្នុងការព្យាករណ៍ ការឆ្លើយតប និងប្រសិទ្ធភាពក្នុងសេណារីយ៉ូធម្មតា និងស្រ្តេសតេស្ត ហើយវាក៏ជួយឱ្យធនាគាររក្សានូវលំនឹងសន្ទនីយភាពផងដែរ។ ធនាគារបានបង្កើតការវិភាគលើគម្លាតកាលកំណត់សម្រាប់ការគ្រប់គ្រងហានិភ័យទីផ្សារ ដើម្បីធានាបាននូវការផ្តល់មូលនិធិជាមួយនឹងកាលកំណត់ដែលត្រូវការដើម្បីកាត់បន្ថយឥទ្ធិពលអប្បបរមា។ ធនាគារក៏បានកំណត់មូលដ្ឋានគ្រឹះមួយចំនួនផងដែរដែលស្ថិតក្រោមរបាយការណ៍ហានិភ័យ ដើម្បីឈានទៅរកការអនុវត្តន៍ប្រកបដោយសុវត្ថិភាពក្នុងការគ្រប់គ្រងហានិភ័យនៅដំណាក់កាលដំបូង។ ក្នុងអំឡុងឆ្នាំ២០២១ ធនាគាររក្សាបាននូវសន្ទនីយភាពបានយ៉ាងល្អដោយអនុលោមតាមបទប្បញ្ញត្តិ។ ធនាគារក៏បានបង្កើតការរៀបចំមូលនិធិ ជាមួយវិទ្យាស្ថានហិរញ្ញវត្ថុនៅក្រៅប្រទេស ដើម្បីគ្រប់គ្រងសន្ទនីយភាពក្នុងកំឡុងពេលនៃភាពតានតឹងនេះ ដែលអាចឱ្យធនាគារធ្វើប្រតិបត្តិការបានរលូនស្របតាមផែនការ។

ការគ្រប់គ្រងហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យដែលបង្កឱ្យមានការផ្លាស់ប្តូរតម្លៃទីផ្សារឧទាហរណ៍. អត្រាការប្រាក់ អត្រាប្តូរប្រាក់បរទេស និងតម្លៃភាគហ៊ុន ដែលនឹងបង្កឱ្យមានជាផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬ តម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារដែលបង្ហាញតាមរយៈប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ស្របពេលដែលការធ្វើឱ្យប្រសើរ ត្រឡប់មកវិញ។

សរុបជាមួយ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទទួលបានសន្ទុះខ្លាំងនៅក្នុងត្រីមាសចុងក្រោយ ជាមួយនឹងគោលនយោបាយរូបិយវត្ថុដែលត្រូវបានអនុម័តដោយធនាគារកណ្តាល និងការបន្តបន្ថយការរឹតត្បិតលើអាជីវកម្មមួយចំនួនដូចជាសាលារៀន ភោជនីយដ្ឋាន និងការកម្សាន្ត ជាដើម។ ទោះជាយ៉ាងណាក្តី ហានិភ័យត្រូវបានកើតឡើងជាថ្មីដោយ សារតែកត្តានៃជំងឺកូវីដ១៩ បានជះឥទ្ធិពលទៅលើការធ្វើដំណើរ និងការដឹកជញ្ជូនអន្តរជាតិ។ ស្ថានភាពនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចប្រទេសកម្ពុជា ដោយសារតែប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ចំណូលពីបរទេស ជាពិសេសការនាំចេញ និង ទេសចរណ៍។

ទោះយ៉ាងណាក្តី ក្នុងអំឡុងពេលនៃរោគរាតត្បាតជំងឺកូវីដ១៩ ធនាគារជាតិនៃកម្ពុជា បានបន្តរក្សាស្ថេរភាពអត្រាប្តូរប្រាក់ ដោយការធ្វើអន្តរាគមន៍នៅក្នុងទីផ្សារប្តូរប្រាក់ និងការលើកលែងនូវការដាក់កម្រិតលើធនាគារ និងស្ថាប័នហិរញ្ញវត្ថុសម្រាប់ការបើកបង្ហាញរូបិយប័ណ្ណក្នុងស្រុក។

ដើម្បីទប់ទល់នឹងទីផ្សារហិរញ្ញវត្ថុ ដែលងាយនឹងបង្កជាហេតុណាមួយធនាគារកំពុងតាមដានស្ថានភាពនេះយ៉ាងដិតដល់ និងធ្វើការវាយតម្លៃផលប៉ះពាល់ដើម្បីធានាថាសកម្មភាពដែលមានប្រសិទ្ធភាពត្រូវបានធ្វើឡើងទាន់ពេលវេលាដើម្បីដោះស្រាយនូវភាពមិនច្បាស់លាស់។ ធនាគារក៏បានផ្ដោតការយកចិត្តទុកដាក់ លើការគ្រប់គ្រងហានិភ័យ ដែលស្ថិតក្រោម ការគ្រប់គ្រងរបស់គណៈកម្មាធិការគ្រប់គ្រងហានិភ័យ(ROC) និងគណៈកម្មាធិការទ្រព្យសកម្មអកម្ម និងបំណុល (ALCO)ដើម្បីធានាការគ្រប់គ្រងហានិភ័យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដែលអាចរក្សាបាននូវហានិភ័យស្ថិតក្នុងដែនកំណត់ជាក់លាក់។

ការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាព័ត៌មាន


ការលូតលាស់ និងរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មានបាននាំមកនូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័សលើអាជីវកម្ម និងប្រតិបត្តិការដែលកំពុងត្រូវបានអនុវត្តនៅក្នុងធនាគារ។ ការគ្រប់គ្រងសុវត្ថិភាព និងការកំណត់អត្តសញ្ញាណនៃការគំរាមកំហែងបានក្លាយជាទិដ្ឋភាពចាំបាច់ នៃការអនុវត្តន៍បច្ចេកវិទ្យា។ ប្រព័ន្ធហិរញ្ញវត្ថុ និងបណ្តាញគាំទ្រដល់ប្រតិបត្តិការអាជីវកម្មមានភាពរីកចម្រើនក្នុងវិសាលភាពដ៏ធំធេងជាច្រើនឆ្នាំ ហើយបានផ្តល់ជូននូវភាពខុសគ្នានៃផលិតផល និងសេវាកម្មដែលមានប្រព័ន្ធប្រតិបត្តិការនៅតាមទីតាំងជាច្រើន និងត្រូវបានជួយជ្រោមជ្រែងពីអ្នកផ្តល់សេវាកម្មផ្សេងៗគ្នា។

ធនាគារយល់ច្បាស់ពីហានិភ័យ និងបានរៀបចំគោលការណ៍ណែនាំសម្រាប់គម្រោងគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានដូចខាងក្រោម៖

- ក. ការបង្កើតគម្រោងគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាព័ត៌មាន
- ខ. ការពង្រឹងប្រព័ន្ធសុវត្ថិភាព ភាពជឿជាក់ ភាពរឹងមាំ និងការបង្កើត ឡើងវិញ
- គ. ការដាក់ពង្រាយការផ្ទៀងផ្ទាត់ត្រឹមត្រូវដើម្បីការពារទិន្នន័យ ប្រតិបត្តិការ និងប្រព័ន្ធរបស់អតិថិជន

ធនាគារមិនត្រឹមតែធ្វើការគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យនៃបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការសាកល្បងលើការជ្រៀតចូលក្នុងប្រព័ន្ធសុវត្ថិភាពធនាគារដើម្បីធានាបាននូវភាពរឹងមាំនៃសុវត្ថិភាពប្រព័ន្ធធនាគារ និងចាត់វិធានការយ៉ាងច្បាស់លាស់ ដើម្បីបង្កើនសុវត្ថិភាពក្នុងការរក្សាប្រព័ន្ធឱ្យមានសុវត្ថិភាព។ ធនាគារមានការគ្រប់គ្រងទិន្នន័យបម្រុងទុកសម្រាប់ការពារព័ត៌មាន ក៏ដូចជាការសង្គ្រោះគ្រោះមហន្តរាយបន្ថែមលើគេហទំព័រ BCP។

ធនាគារបានដំណើរការគ្រប់គ្រងការប្រើប្រាស់របស់អតិថិជនដើម្បីធានាថាការគ្រប់គ្រងប្រើប្រាស់បានត្រឹមត្រូវនៅក្នុងធនាគារ។ ធនាគារក៏មានដំណើរការគ្រប់គ្រងការផ្លាស់ប្តូរសំណើនៅនឹងកន្លែងដើម្បីធានាថារាល់ការផ្លាស់ប្តូរត្រូវបានវាយតម្លៃបានគ្រប់គ្រាន់មុនពេលដាក់ពង្រាយ។ ធនាគារបានបញ្ចប់ការដាក់ពង្រាយដំណោះស្រាយសុវត្ថិភាពព័ត៌មាន និងការគ្រប់គ្រងព្រឹត្តិការណ៍ (SIEM) ជាមួយមជ្ឈមណ្ឌលសុវត្ថិភាពប្រតិបត្តិការ ២៤/៧ ដែលបានពង្រឹងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាទាំងមូលរបស់ធនាគារ នៅលើមូលដ្ឋានជាក់ស្តែង និងការពារធនាគារពីបញ្ហាសុវត្ថិភាពតាមរយៈអ៊ីនធឺណិត។ ធនាគារកំពុងឈានដល់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធនាគារស្នូល ដែលនឹងមិនត្រឹមតែផ្តល់ឱ្យធនាគារនូវដំណោះស្រាយធនាគារដ៏រឹងមាំដែលមានបច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ចំណុចប្រទាក់ប្រព័ន្ធជាច្រើន ដែលអាចជឿទុកចិត្តបានសម្រាប់ធ្វើឱ្យការប្រើប្រាស់របស់អតិថិជនកាន់តែប្រសើរឡើង។



អនុលោមភាព

ធនាគារ បានប្តេជ្ញាចិត្តអនុវត្តឱ្យបានល្អប្រសើរទៅតាមបទដ្ឋានទីផ្សារក្នុងតំបន់ ដែលប្រកបដោយគណនេយ្យភាព តម្លាភាព និងក្រមសីលធម៌ក្នុងការប្រកបអាជីវកម្មដើម្បីលើកកម្ពស់នូវនិរន្តរភាព។ អភិបាលកិច្ច និងការចូលរួមចំណែកទទួលខុសត្រូវនៅក្នុងសង្គម ជាផ្នែកនៅក្នុងការបង្កើតបាននូវទីផ្សារស្តង់ដារ។ ចំណុចស្នូលនៃកិច្ចប្រឹងប្រែងទាំងនេះគឺសំដៅដល់សុច្ឆន្ទៈភាព និងហានិភ័យកេរ្តិ៍ឈ្មោះរបស់ធនាគារដែលត្រូវប្រឈមនៅក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួន។ ដើម្បីគ្រប់គ្រងនូវបញ្ហាទាំងនេះ ធនាគារបានបង្កើតនូវមុខងារប្រតិបត្តិតាមឯករាជ្យមួយ។ ធនាគារបានបង្កើតគោលការណ៍ប្រតិបត្តិតាមក្នុងគោលបំណងដើម្បីបង្ហាញជូនអំពីការកំណត់នូវតួនាទី និងភារកិច្ចព្រមទាំងការទទួលខុសត្រូវរបស់មុខងារប្រតិបត្តិតាមចំពោះការគ្រប់គ្រងហានិភ័យប្រតិបត្តិតាមរបស់ធនាគារ។ គោលការណ៍នេះ ត្រូវបានធ្វើបច្ចុប្បន្នកម្មដែលអនុម័តដោយក្រុមប្រឹក្សាភិបាល និងបានចូលជាធរមាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ គោលការណ៍នេះ ត្រូវពិនិត្យឡើងវិញយ៉ាងហោចណាស់រៀងរាល់មួយឆ្នាំម្តង ឬតាមការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងឧត្តមភាពទីផ្សារ និងការអនុវត្តន៍ដ៏ល្អបំផុតស្របតាមបរិបទអាជីវកម្មរបស់ធនាគារ ការវិវឌ្ឍន៍នៃច្បាប់ និងបទប្បញ្ញត្តិ។ ការអនុវត្តន៍មុខងារប្រតិបត្តិតាមមានដូចខាងក្រោម៖

ក. ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍កម្ម (AMT/CFT)

CPBank បានប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រឆាំងការសម្អាតសាច់ប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍កម្ម។ ធនាគារបានបង្កើតនូវគោលការណ៍ និងនីតិវិធីស្តីពីការប្រឆាំងការសម្អាតសាច់ប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍កម្ម ដោយអនុលោមទៅតាមច្បាប់ និងប្រកាស ស្តីពីការប្រឆាំងការសម្អាតសាច់ប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍កម្ម។ គ្រប់បុគ្គលិកទាំងអស់ដែលពាក់ព័ន្ធត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ និងនីតិវិធីនេះ។

ខ. ការអនុលោមតាមច្បាប់

CPBank បានប្រកាន់ខ្ជាប់យ៉ាងពេញលេញទៅនឹងការគោរពតាមច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធ។ ធនាគារបានបង្កើតបញ្ជីត្រួតពិនិត្យការអនុលោមតាមដើម្បីវាយតម្លៃទៅលើការអនុវត្តរបស់ធនាគារ។ នាយកដ្ឋានប្រតិបត្តិតាមនៃធនាគារ គឺជាអ្នកសម្របសម្រួលយ៉ាងសំខាន់ និងត្រួតពិនិត្យលើការអនុវត្តរបស់ធនាគារទាំងមូលក្នុងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ។

គ. និវេទនកម្ម

ធនាគារបានប្តេជ្ញាចិត្តក្នុងការថែរក្សា និងសម្រេចឱ្យបាននូវបទដ្ឋានខ្ពស់បំផុតក្នុងការបើកចំហទៅលើការបញ្ចេញមតិសុច្ឆន្ទៈភាព និងគណនេយ្យភាព។ ភាគីពាក់ព័ន្ធ ឬបុគ្គលិកនៅគ្រប់កម្រិតទាំងអស់ត្រូវបានអនុញ្ញាតឱ្យចូលរួមអនុវត្តដោយភាពស្មោះត្រង់មិនលំអៀង និងសុច្ឆន្ទៈភាពប្រកបដោយប្រសិទ្ធភាព។ ការអនុវត្តនេះត្រូវបានពង្រឹងនៅក្នុងធនាគារទាំងមូល ដោយលើកទឹកចិត្តបុគ្គលិកធនាគារឱ្យរាយការណ៍ពីបញ្ហាសំខាន់ៗដោយគ្មានការរារាំងដូចជា៖

- ការមិនប្រតិបត្តិតាមច្បាប់បទប្បញ្ញត្តិនិងលិខិតបទដ្ឋានគតិយុត្តិធម៌នានា
- ការមិនប្រកាន់ខ្ជាប់នូវគោលការណ៍ផ្ទៃក្នុង និងនីតិវិធីរបស់ធនាគារ
- ការកេងប្រវ័ញ្ចលួចបោកឬទទួលប្រាក់កាសដែលផ្ទុយនឹងច្បាប់ជាធរមាន
- អំពើពុករលួយឬការគ្រប់គ្រងមិនល្អ
- អាកប្បកិរិយាដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពរបស់

មនុស្ស

- អាកប្បកិរិយាដែលមិនសមរម្យ និងអសីលធម៌
- ការបំពានសិទ្ធិអំណាចឬរូបភាពនៃការរំខាន និងការរុករានផ្សេងៗ
- សកម្មភាពបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ
- ការលាក់បាំងនូវអំពើណាមួយខាងលើដោយចេតនា
- ការបង្ហាញនូវការសោកសៅណាមួយ

យ. ការដោះស្រាយបណ្តឹងអតិថិជន

ធនាគារបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់ជូននូវសេវាកម្មដ៏ល្អបំផុតជូនដល់អតិថិជន។ ធនាគារបានបង្កើតនូវគោលនយោបាយ ការដោះស្រាយបណ្តឹងអតិថិជន ដើម្បីផ្តល់ជូននូវការដោះស្រាយបណ្តឹងអតិថិជនប្រកបដោយយុត្តិធម៌ ប្រសិទ្ធភាព និងមានគុណភាពដើម្បីអនុលោមទៅតាមប្រកាសលេខ ធ៧-០១៧-២៩៩ ប្រ.ក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីការដោះស្រាយបណ្តឹងអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ របស់ធនាគារជាតិនៃកម្ពុជា។ គោលនយោបាយនេះ គឺដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងធនាគារទាំងមូល ដែលទាក់ទងទៅនឹងផលិតផល សេវាកម្ម បុគ្គលិក និងការដោះស្រាយបណ្តឹង។ គោលនយោបាយនេះត្រូវឱ្យធ្វើបច្ចុប្បន្នភាពទៅតាមតម្រូវការជាក់ស្តែង។


ង. អនុលោមភាពពន្ធចំពោះគណនីក្រៅប្រទេសរបស់បុគ្គលអាមេរិក (FATCA)

CPBank ក៏បានអនុវត្តផងដែរនូវកម្មវិធី FATCA ដោយបង្កើតនូវគណៈកម្មាធិការសម្រាប់ FATCA និងគោលការណ៍ប្រតិបត្តិស្តីពីអនុលោមភាពពន្ធ ចំពោះគណនីក្រៅប្រទេសរបស់បុគ្គលអាមេរិក (FATCA) បន្ទាប់ពី FATCA ត្រូវបានក្លាយជាច្បាប់នៅក្នុងស្រុក នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលតាមគំរូ IB (IGAIB) ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១៥។ ដូច្នេះស្ថិតក្រោមកិច្ចព្រមព្រៀង IGA នេះរាជរដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុ ត្រូវមានកាតព្វកិច្ចអនុវត្តទៅតាមបទប្បញ្ញត្តិរបស់ FATCA។ ការរាយការណ៍ចំពោះគណនីជនជាតិអាមេរិកជាមួយស្ថាប័នហិរញ្ញវត្ថុ និងធនាគារ គឺស្ថិតក្រោមយុត្តាធិការនៃកម្ពុជាដែលតម្រូវឱ្យធ្វើរបាយការណ៍ទៅអគ្គនាយកដ្ឋានពន្ធដារដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


សមិទ្ធផលសម្រេចបាន

រួមបញ្ចូលជាមួយគ្រឹះស្ថាន ហូណាន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ


សមតុល្យកណ្តាន
៨៧៧ លានដុល្លារ




ប្រាក់ចំណូលសរុប
១០៦ លានដុល្លារ



ទ្រព្យសកម្មសរុប
១,១៨ ពាន់លានដុល្លារ




ប្រាក់ចំណេញសរុប
២១ លានដុល្លារ




រចនាសម្ព័ន្ធគ្រប់គ្រង

ក្រុមប្រឹក្សាភិបាល



សេវាធនាគារចល័ត CPBank

 ទូទាត់វិក្កយបត្រ ទឹក ភ្លើង សំរាម និងសេវាផ្សេងៗទៀត	 បញ្ជាប្រតិបត្តិការ ប័ណ្ណអេធីអ៊ីម និងប័ណ្ណឥណទាន	 សារជូនដំណឹង
 ទូទាត់តាម QR Scan	 ផ្ទេរប្រាក់តាមរយៈ FAST ឬ RFT និង Bakong	 បញ្ចូលទឹកប្រាក់ក្នុង E-Wallet
 ត្រួតពិនិត្យសមតុល្យគណនី ងាយស្រួល	 មុខងារស្ដុនមុខ ឬស្នាម ក្រហៅដៃ	 ដកប្រាក់ដោយមិនមានប័ណ្ណ



ទាញយកដោយសេរី និងឥតគិតថ្លៃ / Available on:



សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល



“ភាពមិនប្រាកដប្រជាបង្កើតជាឱកាស និងពន្លឺនៃការបង្កើតថ្មី”

អ្នកឧកញ៉ាបណ្ឌិត ពុង យ៉ាវសៃ
ប្រធានក្រុមប្រឹក្សាភិបាល

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រក្សាបាននូវអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ៧,៧% ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៩ ដែលធ្វើឱ្យប្រទេសកម្ពុជា ក្លាយជា ប្រទេស ដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើនបំផុតមួយ នៅលើពិភពលោក។ វិស័យសេវាកម្ម បានរួមចំណែក ៣៨,៩% នៃផលិតផលក្នុងស្រុកសរុប ខណៈ វិស័យឧស្សាហកម្ម និងវិស័យកសិកម្ម រួមចំណែក ៣៤,២% និង២០,៧% នៃ ផលិតផលក្នុងស្រុកសរុប។ ប្រទេសកម្ពុជា បានក្លាយជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតទាប (LMI) ក្នុងឆ្នាំ ២០១៩ នេះបើយោងតាមចំណាត់ថ្នាក់ របស់ធនាគារពិភពលោក ហើយគ្រោងនឹងងើបពីវិបត្តិកូវីដ-១៩ឡើងវិញ និងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយជំងឺកូវីដ-១៩ ក្នុង ឆ្នាំ ២០២០។ កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះដល់ -៣,១% ប៉ុន្តែបើយោងតាម ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារពិភពលោក (WB) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ ២០២១ បានស្ទុះ ងើបឡើងវិញ ជាមួយនឹងការព្យាករណ៍កំណើនពី ២,២% ទៅ ៣% ។ កំណើន សេដ្ឋកិច្ចឆ្នាំ ២០២២ ត្រូវបានគេព្យាករណ៍ថា នឹងកើនពី ៤,៥% ទៅ ៥,៥%។ យោងតាមធនាគារជាតិនៃកម្ពុជា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ នឹងកើនឡើងដល់ ១.៨៤២ដុល្លារ ក្នុងឆ្នាំ២០២២ ដោយកើនឡើង ៦,៤% បើ ធៀបនឹងឆ្នាំ ២០២១។

យើងទាំងអស់គ្នាបានប្រឈមមុខនឹងវិបត្តិសុខភាពសកល ដែលបង្កឡើង ដោយកូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលបានជះឥទ្ធិពលដល់ សេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងខ្លាំង។ ទោះបីជាមានការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងនេះ ក៏ដោយ ក៏អត្រាអតិផរណា កំណើនឥណទានធនាគារ និងគុណភាពឥណទាន របស់យើង នៅតែមានស្ថិរភាពក្នុងអំឡុងពេលនេះ។ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដែល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពតម្លៃទំនិញ និងភាពធន់នៅក្នុង ប្រព័ន្ធធនាគារឱ្យមានស្ថិរភាព តាមរយៈវិធានការបង្ការនានា ក្នុងរយៈពេល មួយឆ្នាំ២០២១។ ខ្ញុំជឿថា ការបន្តរក្សាភាពធន់នេះមិនត្រឹមតែបង្កើតភាព

មិនប្រាកដប្រជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យយើងនូវឱកាសក្នុងការ ថ្លែងប្រឌិតដើម្បីបម្រើអតិថិជនរបស់យើងកាន់តែប្រសើរឡើង។ យើងបានឃើញ ការផ្លាស់ប្តូរបែបឌីជីថលជាច្រើន បានកើតឡើងនៅក្នុងឧស្សាហកម្មនានាក្នុង ប្រទេសកម្ពុជា ដែលក្នុងនោះក៏មាន ធនាគារ ប្រៃសណីយ៍កម្ពុជាផងដែរ។ យើងបានសង្កេតឃើញថា បណ្តាញឌីជីថលរបស់យើង បានរីកចម្រើនគួរឱ្យ កត់សម្គាល់ ក្នុងឆ្នាំ ២០២១ ជាពិសេសផ្នែក ATM និងសេវាធនាគារល័ក ដែលប្រតិបត្តិការឌីជីថលសរុបបានកើនឡើងចំនួន ៧២% នៃប្រតិបត្តិការក្នុង ឆ្នាំចាស់ និង ១៤១% នៃចំនួនទឹកប្រាក់ បើធៀបនឹងឆ្នាំចាស់។ យើងក៏បាន ធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធពើកគណនីអនឡាញរបស់យើង និងបន្តបន្ថែម មុខងារមួយទៀត គឺ e-KYC ដើម្បីធ្វើឱ្យសេវាកម្មនេះកាន់តែរហ័ស។ គំនិត ផ្តួចផ្តើមទាំងនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើងសម្រាប់ បរិយាប័នហិរញ្ញវត្ថុឱ្យកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជា។

យើងសង្កេតឃើញថា សេដ្ឋកិច្ចកម្ពុជានឹងចាប់ផ្តើមងើបឡើងវិញក្នុងឆ្នាំ ២០២១ ជាមួយនឹងគំនិតផ្តួចផ្តើមផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា ការដាក់ចេញនូវគម្រោងលើកទឹកចិត្តនានា គម្រោងសហហិរញ្ញប្បទានពី ធនាគារសហគ្រាសធុនតូច និងមធ្យម និងគម្រោងធានាឥណទាន សម្រាប់ សហគ្រាសធុនតូច និងមធ្យម របស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ។ល។ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា បានជាប់គាំងរហូតដល់ត្រីមាស ចុងក្រោយនៃឆ្នាំ ២០២១ ដោយសារតែការឆ្លងវិវាទរវាងជាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅថ្ងៃទី ២១ ខែកុម្ភៈ។

ធនាគារ ប្រៃសណីយ៍កម្ពុជា បានរក្សាតារាងតុល្យការនៃទ្រព្យសកម្មសរុប ១,១ពាន់លានដុល្លារអាមេរិក ដែលផលប៉ុន្តែប្រាក់កម្ចីកើនឡើង ២៨% និង ប្រាក់ចំណេញ ២១លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ទោះបីជាមានការ រំខានផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺរាតត្បាតក៏ដោយ។ ធនាគារ ប្រៃសណីយ៍កម្ពុជា បានបង្កើនចំនួនម៉ាស៊ីន ATM ទូទាំងប្រទេសរហូតដល់ទៅ ៨៩ទីតាំង ដែលក្នុងនោះមានម៉ាស៊ីនដាក់ប្រាក់ចំនួន ៥ទីតាំង ដើម្បីធានាបាន

នូវលទ្ធភាពប្រើប្រាស់កាន់តែប្រសើរឡើង សម្រាប់អតិថិជនរបស់យើង។ យើងបានគ្រប់គ្រង លំហូរសាច់ប្រាក់ និងដើមទុន ប្រកបដោយប្រសិទ្ធភាពខ្ពស់ពេញមួយឆ្នាំ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណែន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារប្រៃសណីយ៍កម្ពុជា ក៏បានរីកចម្រើន ជាមួយនឹងកំណើនលើផលប៉ះពាល់ប្រាក់កម្ចីរបស់ពួកគេក្នុងឆ្នាំ ២០២១ ផងដែរ។ ធនាគារក៏បានពង្រឹងភាពជាដៃគូជាមួយអ្នកផ្តល់សេវាមួយចំនួនដូចជា ទ្រូម៉ាន់នី អគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីបង្កភាពងាយស្រួលដល់អតិថិជនក្នុងការទូទាត់សងប្រាក់កម្ចីប្រចាំខែ និងទូទាត់វិក្កយបត្រនានាដោយមិនចាំបាច់ទៅសាខាធនាគារឡើយ។

ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលឃើញប្រព័ន្ធផ្តល់ប្រាក់កម្ចីបែបឌីជីថលរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា បានដាក់ឱ្យប្រើប្រាស់នៅគ្រប់សាខាទាំងអស់របស់យើង។ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថលនេះ មិនត្រឹមតែចំណេញពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសន្សំសំចៃការប្រើប្រាស់ក្រដាសបានយ៉ាងច្រើននៅក្នុងធនាគារផងដែរ។ នេះគឺជាការប្តេជ្ញាចិត្តមួយទៀតរបស់យើងចំពោះបរិស្ថាន និងនិរន្តរភាព។ ធនាគារប្រៃសណីយ៍កម្ពុជាបានសម្រេចនូវសមិទ្ធផលមួយទៀតក្នុងឆ្នាំ២០២១ ដោយបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងព្រឹត្តិការណ៍ (SIEM) ដើម្បីធានាសុវត្ថិភាពប្រព័ន្ធឌីជីថលរបស់ធនាគារ សម្រាប់អតិថិជនរបស់យើង។ ធនាគារក៏បានចាប់ផ្តើមធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធនាគារស្នូលរបស់ខ្លួននៅឆ្នាំ ២០២១ ហើយរំពឹងថានឹងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២២។ ប្រព័ន្ធនេះនឹងបង្កើនសមត្ថភាពរបស់ធនាគារក្នុងការផ្តល់នូវបទពិសោធន៍ល្អប្រសើរជូនអតិថិជនតាមរយៈបណ្តាញចែកចាយផ្សេងៗ។ ខ្ញុំពិតជាវឹកវាយ ដែលគណៈគ្រប់គ្រងជាន់ខ្ពស់ទាំងអស់របស់ធនាគារ បានខិតខំធ្វើការយ៉ាងស្រាវជ្រាវ ស្រាវ ដើម្បីរក្សាបរិយាកាសអាជីវកម្មរបស់យើងឱ្យមានសុវត្ថិភាពសម្រាប់អតិថិជន និងបុគ្គលិករបស់យើងទាំងអស់។

ខ្ញុំសូមថ្លែងអំណរគុណ ចំពោះភាគទុនិកសម្រាប់បន្តការជឿទុកចិត្ត និងសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់ការណែនាំ ដល់គណៈគ្រប់គ្រងធនាគារដើម្បីឆ្លងកាត់ពេលវេលាដ៏លំបាកនេះ។ ខ្ញុំក៏សូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័ននិយតករ ជាពិសេសធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋាន

ពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល សម្រាប់ការគាំទ្រនិងអនុវត្តមន្ទីរពេទ្យពេលវេលា ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការឆ្លើយតប និងការផ្លាស់ប្តូរទាន់ពេលវេលាជាបន្តបន្ទាប់ របស់ប្រជាជនកម្ពុជា និងការជឿទុកចិត្តពីអតិថិជនរបស់យើង យើងអាចឆ្លងផុតពីល្បះភ្លៀងនេះ និងធ្វើឱ្យខ្លួនយើងកាន់តែខ្លាំងជាងមុន។ ខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់របស់ធនាគារ សម្រាប់ការទុកចិត្ត និងការគាំទ្រតតងាករ។

ជាចុងក្រោយ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបុគ្គលិកជួរមុខ និងអ្នកផ្តល់ជំនួយសង្គ្រោះបន្ទាន់នៅផ្នែកផ្សេងៗ ដែលបានដាក់ខ្លួន និងក្រុមគ្រួសាររបស់ពួកគេ ប្រឈមមុខនឹងហានិភ័យ តាមរយៈការបំពេញភារកិច្ចរបស់ខ្លួន ក្នុងពេលវេលាដ៏លំបាកនេះ។ ខ្ញុំសង្ឃឹមថាប្រទេសកម្ពុជា នឹងងើបឡើងវិញក្នុងនាមជាប្រទេសដែលនឹងមានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយ ហើយយើងនឹងឃើញប្រទេសកម្ពុជាវិកចម្រើនកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ។



អ្នកឧកញ៉ាបណ្ឌិត ហង់ ហាវសែ
ប្រធានក្រុមប្រឹក្សាភិបាល

សេចក្តីថ្លែងការណ៍របស់ប្រធាននាយកប្រតិបត្តិ

“២០២១ ជាបទពិសោធន៍ដ៏លំបាក តែ ធនាគារ
ប្រៃសណីយ៍កម្ពុជា អនុវត្តលទ្ធផលការងារបាន
យ៉ាងល្អប្រសើរ និងកាន់តែរឹងមាំជាងមុន”

លោក តូច ចៅចេក
ប្រធាននាយកប្រតិបត្តិ



ចាប់ពីឆ្នាំ ២០២១ ប្រកបដោយសុខុមាលភាព និងការរីកចម្រើនជាច្រើនថា
ជាឆ្នាំដែលប្រសើរជាងមុន ប៉ុន្តែការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិ
ការណ៍សហគមន៍ ២១កុម្ភៈ បានរារាំងស្ទុះនូវសុខុមាលភាពមួយកម្រិត ទោះបី
មានការងើបឡើងវិញនៃវិស័យធុរកិច្ចនៅចុងឆ្នាំ២០២១ ក៏ដោយ។ ជាមួយនឹង
ការធ្លាក់ចុះនៃតម្រូវការសកល តម្លៃទំនិញធ្លាក់ចុះ ការរំខានដល់ខ្សែសង្វាក់
ផ្គត់ផ្គង់ តម្រូវការក្នុងស្រុកកាន់តែទាប និងការផ្លាស់ប្តូរទីផ្សារការងារ ទើប
រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានធ្វើការរួមគ្នាក្នុងការកាត់បន្ថយ
ផលប៉ះពាល់ ហើយបានដាក់ចេញនូវកំហាប់ជំរុញសេដ្ឋកិច្ចផ្សេងៗ ដែលរួមមាន
គោលការណ៍ណែនាំរៀបចំឥណទានឡើងវិញ ការបញ្ចេញសាច់ប្រាក់តាមរយៈ
ការកាត់បន្ថយប្រាក់ប្រុងកាតព្វកិច្ច កម្មវិធីធានាឥណទាន និងគម្រោងសហ
ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម តាមរយៈធនាគារសហគ្រាសធុន
តូច និងមធ្យម ដើម្បីគាំទ្រដល់បុគ្គល និងអាជីវកម្មដែលផលប៉ះពាល់។

នៅឆ្នាំ ២០២១ ជំងឺកូវីដ-១៩ បានវាយលុកសេដ្ឋកិច្ចពិភពលោកបន្ថែមទៀត
ហើយប្រទេសកម្ពុជា ក៏មានអ្នកស្លាប់ផងដែរ។ ក្នុងកាលៈទេសៈដ៏លំបាក
ដែលពេលវេលា និងធនធាននានា ត្រូវបានប្រើប្រាស់ ដើម្បីគ្រប់គ្រងការ
ផ្លាស់ប្តូរក្នុងបរិបទថ្មី ធនាគារបានបង្កើនល្បឿនឆ្ពោះទៅរកជាមួយនឹងគំនិត
ផ្តួចផ្តើមផ្នែកឌីជីថល ដើម្បីធ្វើឱ្យធនាគារ ប្រៃសណីយ៍កម្ពុជា ក្លាយជាធនាគារ
ជម្រើសទី១របស់អតិថិជន។ ជំងឺកូវីដ-១៩ មិនត្រឹមតែផ្តល់ឱ្យយើងនូវកម្លាំង
ដើម្បីដោះស្រាយជាមួយនឹងភាពមិនច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង
ជួយពង្រឹងដំណើរការឌីជីថលរបស់ធនាគារផងដែរ។ ធនាគារបានធ្វើរឿងថ្មី
ៗជាច្រើន ដែលមិនបានគិតដល់ក្នុងកាលៈទេសៈធម្មតា។ ការទទួលយកគំរូ
ការងារកូនកាត់ ប្រជុំតាមអនឡាញ និងបណ្តុះបណ្តាលតាមអ៊ីនធឺណិត ធ្វើឱ្យ
ធនាគារអាចត្រៀមខ្លួនជាស្រេចក្នុងការគ្រប់គ្រងគ្រប់ស្ថានការណ៍នានា ហើយ
នៅតែអាចបន្តបម្រើអតិថិជនខ្លួនគ្រប់ពេលវេលា។

ក្នុងនាមជាធនាគារដែលមានចក្ខុវិស័យ ក្លាយជាធនាគារដែលផ្តល់សេវាកម្ម
ហិរញ្ញវត្ថុឈានមុខគេជូនអតិថិជនគ្រប់កម្រិត ដើម្បីលើកកម្ពស់ជីវភាព និង
ជួយបំពេញបំណងរីកចម្រើនរបស់ប្រជាជនកម្ពុជា ហើយបង្កើតតម្លៃជូននូវ

ដល់ភាគទុនិក បុគ្គលិក និងសង្គម ធនាគារ ប្រៃសណីយ៍កម្ពុជា បានដើរតួ
យ៉ាងសំខាន់ក្នុងការជួយរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែង
ស្តារសេដ្ឋកិច្ចជាតិជាសម្ព័ន្ធតាមរយៈសមាគមធនាគារកម្ពុជា។ ខ្ញុំសូមថ្លែង
អំណរគុណចំពោះនិយតករ ពិសេសធនាគារជាតិនៃកម្ពុជា ដែលបានផ្តួចផ្តើម
គំនិតក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដែលពិតជាបានជួយអាជីវកម្មនានា
ក្នុងអំឡុងពេលដ៏លំបាកនេះ និងបានរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិផងដែរ។

ធនាគារ ប្រៃសណីយ៍កម្ពុជា នៅតែបន្តរីកចម្រើនក្នុងស្ថានភាពលំបាក និង
សម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាព ដើម្បីបម្រើទីផ្សារកម្ពុជា។
ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ធនាគារធ្វើបានយ៉ាងល្អ
នៅឆ្នាំ២០២១ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ដោយបានពង្រឹង
ប្រព័ន្ធឌីជីថលផ្សេងៗហើយអតិថិជនក៏បានចាប់ផ្តើមទទួលបានអត្ថប្រយោជន៍
ពីប្រព័ន្ធទាំងនេះផងដែរ។ ការបើកគណនីអនឡាញ និងប្រព័ន្ធស្នើសុំឥណទាន
បានធ្វើឱ្យធនាគារឈានមុខគេនៅក្នុងការផ្តល់ភាពងាយស្រួលដល់អតិថិជន។
យើងផ្តោតសំខាន់ លើសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត សម្រាប់ប្រតិបត្តិការ និង
សេវាកម្មធនាគារនានាសម្រាប់អតិថិជន ក្នុងយុគសម័យឌីជីថលនេះ ហើយក៏
បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងព្រឹត្តិការណ៍ (SIEM) ក្នុង
ឆ្នាំ ២០២១ ជាមួយនឹងមជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព ២៤/៧ ដើម្បីធានា
បាននូវការគ្រប់គ្រងការគំរាមកំហែងតាមអ៊ីនធឺណិតនៅក្នុងធនាគារ ដូច្នេះ
អតិថិជនអាចប្រើប្រាស់សេវាធនាគារប្រៃសណីយ៍កម្ពុជាណាមួយដោយមិន
មានក្តីបារម្ភ។

ធនាគារនឹងបន្តប្រតិបត្តិការ ជាធនាគារមួយដែលមានទំនួលខុសត្រូវ និង
អនុលោមតាមច្បាប់ ដើម្បីផ្តល់ជាអត្ថប្រយោជន៍កាន់តែទូលំទូលាយ ជូន
ដល់អតិថិជន សង្គម និងសម្រាប់ភពផែនដីទាំងមូល។ ធនាគារមានគម្រោង
ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រឆាំងការលាងលុយ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធ
ធនាគារស្នូលនៅឆ្នាំ២០២២ ខាងមុខនេះ ដែលនឹងពង្រឹងសមត្ថភាពធនាគារ
និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងការប្រតិបត្តិការ ដោយអនុលោមតាម
ធនាគារជាតិនៃកម្ពុជា និងអភិបាលកិច្ចទូទៅនៅក្នុងប្រព័ន្ធធនាគារ។

ធនាគារបានពង្រីកបណ្តាញសាខាដល់ ៦០ទីតាំង ម៉ាស៊ីនATM ៨៩ទីតាំង នៅចុងឆ្នាំ ២០២១ ដែលបានផ្តល់នូវភាពងាយស្រួលដល់អតិថិជនទូទាំងប្រទេស។ ធនាគារបានបន្ថែមជម្រើសទូទាត់វិក្កយបត្រថ្មីៗជាច្រើនដូចជា វិក្កយបត្រអគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងការប្រមូលសំរាមរឹង នៅក្នុងសេវាធនាគារចល័ត និងបន្ថែមមុខងារថ្មីៗជាច្រើនទៀត ដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង។ ធនាគារក៏បានបង្កើនបណ្តាញដៃគូផ្សេងៗដូចជា ទ្រូម៉ាន់នីផងដែរ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺមីក្រូហិរញ្ញវត្ថុ ហ្វូណនក៏បានរីកចម្រើន និងបានអនុវត្តវិធីសាស្ត្រស្រដៀងគ្នានេះក្នុងឆ្នាំ២០២១ផងដែរ។

នៅឆ្នាំ ២០២១ ទ្រព្យសកម្មធនាគារសរុបកើនឡើង ១០% រហូតដល់ ១,១ពាន់លានដុល្លារអាមេរិក ដែលផលប៉ុន្តែប្រាក់កម្ចីកើនឡើង ២៨% ស្មើនឹង ៨១៤លានដុល្លារអាមេរិក និងទទួលបានប្រាក់ចំណេញសុទ្ធចំនួន ២១លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១។ លើសពីនេះធនាគារក៏សម្រេចបានកំណើនច្រើនជាង ៥០% លើចំនួនគណនីអតិថិជន ហើយកំពុងឆ្ពោះទៅរកគោលដៅដើម្បីក្លាយជាធនាគារពាណិជ្ជមួយដ៏ធំ ក្នុងចំណោមធនាគារពាណិជ្ជធំបំផុតទាំងប្រាំ និងជាធនាគារនាំមុខគេក្នុងផ្នែក សហគ្រាសធុនតូច និងមធ្យម នៅប្រទេសកម្ពុជា។

តាមរយៈមេរៀន ដែលទទួលបានក្នុងពេលវេលាដ៏លំបាកនេះ ធនាគារបានពង្រឹងភាពធន់ និងភាពរឹងមាំកាន់តែខ្លាំង។ នេះគឺជាលទ្ធផលដែលបានមកពីការលះបង់របស់បុគ្គលិក ដែលមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងតែងតែបន្តបម្រើអតិថិជន ទោះបីជាមានហានិភ័យនៃការឆ្លងកូវីដ១៩ក៏ដោយ។

ជាចុងបញ្ចប់ ខ្ញុំសូមថ្លែងអរគុណដល់បុគ្គលិកទាំងអស់របស់ធនាគារប្រៃសណីយ៍កម្ពុជាចំពោះការខិតខំប្រឹងប្រែងបំពេញការងារអស់ពីសមត្ថភាពក្នុងពេលកន្លងទៅ ក្រុមប្រឹក្សាភិបាល និងភាគទុនិកក្នុងការបន្តគាំទ្រ ណែនាំ និងតម្រង់ផ្លូវឱ្យធនាគារបានសម្រេចលទ្ធផលដ៏ត្រចះត្រចង់ក្នុងឆ្នាំ២០២១នេះ និងជាពិសេសសូមថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា និងនិយតករទាំងអស់ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របានទាន់ពេលវេលាដើម្បីរក្សាស្ថិរភាព សេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូល។ ធនាគារនឹងបន្តបម្រើអតិថិជនជាមួយនឹងភាពងាយស្រួលជាងពេលមុន តាមរយៈសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតល្អបំផុត និងសូមអរគុណចំពោះការទុកចិត្ត ពីសំណាក់អតិថិជនទាំងអស់មកលើធនាគារប្រៃសណីយ៍កម្ពុជា ធនាគារប្តេជ្ញាបន្តផ្តល់បទពិសោធន៍សេវាកម្មដ៏ល្អបំផុតជូនដល់អតិថិជនទាំងអស់។



លោក ចូច ចៅចេក
ប្រធាននាយកប្រតិបត្តិ

ក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ាបណ្ឌិត ពុង យ៉ាវ៉ៃសេ
ប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ាបណ្ឌិត ពុង យ៉ាវ៉ៃសេ ជាប្រធានក្រុមប្រឹក្សាភិបាល នៃ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ធនាគារ កាណាឌីយ៉ា ក.អ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។ អ្នកឧកញ៉ាបណ្ឌិតបានចូលរួមយ៉ាងសកម្មក្នុងការវិនិយោគ និងការអភិវឌ្ឍន៍ស្ថាប័នទាំងបី។ អ្នកឧកញ៉ាបណ្ឌិតជាសហគ្រិនដ៏ឆ្លើម និងជាអ្នកដឹកនាំធុរកិច្ចដ៏គួរឱ្យគោរពក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងប្រទេសកាណាដា និងធ្លាប់បានបម្រើការងារក្នុងមុខតំណែងជាន់ខ្ពស់ជាច្រើនរួមមានប្រធានក្រុមប្រឹក្សាភិបាល ប្រធាននាយកប្រតិបត្តិ និងអភិបាលរបស់ក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុន Oriental Ship Supplies និង ក្រុមហ៊ុន Oriental Commercial Inc.។ អ្នកឧកញ៉ាបណ្ឌិតបានដឹកនាំ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ឱ្យទទួលបានភាពរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៣ ក៏ដូចជាធនាគារ កាណាឌីយ៉ា ក.អ ចាប់តាំងពីឆ្នាំ១៩៩១ មក។

មិនត្រឹមតែប៉ុណ្ណោះ អ្នកឧកញ៉ាបណ្ឌិត មានតួនាទីជាប្រធានសមាគមអ្នកសាងសង់កម្ពុជា ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំឧស្សាហកម្មដើម្បីដឹកនាំការអភិវឌ្ឍន៍វិស័យធនាគារ និងសំណង់នៅកម្ពុជា និងធ្លាប់មានតួនាទីជាប្រធានសមាគមធនាគារនៅកម្ពុជាផងដែរ។

អ្នកឧកញ៉ាបណ្ឌិត បានទទួលពានរង្វាន់កិត្តិយសថ្នាក់ “មហាសេរីវីរ្យៈ” ពីព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរ្យត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០០២ និងទទួលបានមេដៃស្ថាបនាជាតិថ្នាក់លេខមួយ ដែលប្រគល់ជូនដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តំណាងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១២ ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្ម និងនៅតែបន្ត របស់អ្នកឧកញ៉ាបណ្ឌិតក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។

នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកឧកញ៉ាបណ្ឌិត ពុង យ៉ាវ៉ៃសេ បានទទួលកិត្តិយសជា “បណ្ឌិតគ្រប់គ្រងផ្នែកពាណិជ្ជកម្ម” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធអគារឥន្ទ្រទេវី នៃរាជបណ្ឌិតសភាកម្ពុជា។



លោក YEO HONG PING
អនុប្រធានក្រុមប្រឹក្សាភិបាល

លោក Yeo ជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន FFH។ លោកមានតួនាទីត្រួតពិនិត្យលើការបង្កើតសិទ្ធិធុរកិច្ចរបស់ FFH និងអភិវឌ្ឍន៍ចក្ខុវិស័យ ក៏ដូចជាយុទ្ធសាស្ត្ររបស់ FFH ដោយមានគោលដៅបង្កើនតម្លៃភាគទុនិកដោយឈរលើនិរន្តរភាព។ Mr. Yeo មានទំនួលខុសត្រូវទាំងស្រុងលើក្រុមហ៊ុន FFH និងក្រុមហ៊ុនវិនិយោគរបស់ខ្លួន។

មុនពេលចូលរួមជាមួយ FFH លោក Yeo គឺជានាយកគ្រប់គ្រងក្រុមហ៊ុន J.P. Morgan និងជាអ្នកទទួលខុសត្រូវខាងអាជីវកម្មទូទៅ នៃធនាគារវិនិយោគនៅក្នុងប្រទេសសិង្ហបុរី។ លោក Yeo ក៏ធ្លាប់បម្រើការជាសមាជិកគណៈកម្មាធិការគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន J.P Morgan សិង្ហបុរី និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន J.P. Morgan (SEA)។ លោកត្រូវបានធ្វើការតែងតាំងក្នុងតួនាទីជាន់ខ្ពស់ជាច្រើនផ្សេងទៀតរួមមាន នាយកគ្រប់គ្រងផ្នែកវិនិយោគអចលនទ្រព្យធនាគារ និងជានាយកគ្រប់គ្រងហិរញ្ញវត្ថុសាជីវកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍។



ឯកឧត្តម អេក បូរ៉ា
ទីប្រឹក្សាក្រុមប្រឹក្សាភិបាល

ឯកឧត្តម អេក បូរ៉ា ត្រូវបានតែងតាំងជាអគ្គនាយក ប្រៃសណីយ៍កម្ពុជា ក្នុងឆ្នាំ២០១០ និងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក ប្រៃសណីយ៍កម្ពុជាក្នុងឆ្នាំ ២០១១។ នាឆ្នាំ២០២១ ដល់បច្ចុប្បន្នត្រូវបានតែងតាំងជាអគ្គនាយកនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ លោកមានទំនួលខុសត្រូវគ្រប់គ្រងកិច្ចដំណើរការទូទៅរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ឯកឧត្តមបានបម្រើការងារជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងខេត្តបន្ទាយមានជ័យ ហើយឯកឧត្តមក៏ជាសមាជិកនៃវិទ្យាស្ថានវិស្វកម្មកម្ពុជា (Cambodia Engineering Institution) កាលពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១០។

ឯកឧត្តមបានបញ្ចប់ថ្នាក់អនុបណ្ឌិត គ្រប់គ្រងពាណិជ្ជកម្ម និងថ្នាក់អនុបណ្ឌិតវិស្វកម្មទូរគមនាគមន៍ ពីសកលវិទ្យាល័យពហុបច្ចេកទេស (University of Hanoi Polytechnic) នៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ១៩៩៧។ ចាប់តាំងពីពេលនោះមក ឯកឧត្តមបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាច្រើនដែលទាក់ទងទៅនឹងប្រព័ន្ធទូរគមនាគមន៍ និងព័ត៌មានវិទ្យាទាំងក្នុង និងក្រៅប្រទេស។



លោក NEO POH KIAT
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក NEO មានតួនាទីបច្ចុប្បន្នជានាយកគ្រប់គ្រងក្រុមហ៊ុន Octagon Advisors និង ជាក្រុមប្រឹក្សាភិបាលឯករាជ្យ នៃក្រុមហ៊ុន China Yuchai International Ltd, Capital និងក្រុមហ៊ុន ValueMax Group Ltd។

មុនពេលចូលបម្រើការងារជាទីប្រឹក្សា Octagon Advisors លោកបានបម្រើការងារក្នុងតួនាទីជាអនុប្រធាននាយកដ្ឋានខ្ពស់ និងជាមន្ត្រីទំនាក់ទំនងប្រទេសចិននៃSingapore's United Overseas Bank (UOB) ។ លោកជាអ្នកទទួលខុសត្រូវផ្នែកទំនាក់ទំនងក្រុមហ៊ុន និងសាជីវកម្មរបស់ធនាគារ UOB ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។

មុនពេលចូលបម្រើការងារជាមួយធនាគារ UOB លោកក៏ធ្លាប់បម្រើការងារក្នុងធនាគារ DBS លើមុខតំណែងផ្សេងៗជាច្រើន ដែលមុខតំណែងចុងក្រោយរបស់លោកគឺជានាយកគ្រប់គ្រង និងចាត់ការទូទៅរបស់ធនាគារ DBS សាខាហុងកុង។ ទន្ទឹមនឹងនេះ លោកក៏ធ្លាប់ជានាយកប្រតិបត្តិ និងជាសមាជិកនៃគណៈកម្មាធិការនាយក នៃធនាគារ DBS Kwong និងជានាយកគ្រប់គ្រងក្រុមហ៊ុនវិនិយោគ DBS Asia Capital Limited ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ DBS ក្នុងទីក្រុងហុងកុង។ លោកបានចូលរួមយ៉ាងសកម្មនៅក្នុងការបង្កើតក្រុមហ៊ុន DBS Securities Hong Kong និងក្រោយមកលោកបានក្លាយជានាយកគ្រប់គ្រងនាដើមទសវត្សរ៍៩០។

លោក NEO ទទួលបានបរិញ្ញាបត្រពាណិជ្ជកម្ម (Honours) ពីអតីត សាកលវិទ្យាល័យ Nanyang University ប្រទេសសិង្ហបុរី។



លោក GIANG SOVANN
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក Giang ជាស្ថាបនិក និងជាប្រធានរបស់ Corporate Governance Academy គាត់បង្ហាត់បង្រៀននៅសាកលវិទ្យាល័យ Singapore Management និងសាកលវិទ្យាល័យ Social Sciences នៃប្រទេស សិង្ហបុរី ទៅលើមុខជំនាញជាច្រើនដែលមានដូចជា ផ្នែកអភិបាលកិច្ចសាជីវកម្មច្បាប់ ចុះបញ្ជី ការគ្រប់គ្រងហានិភ័យ បំបែករូបភាពសាធារណៈ និង របាយការណ៍ និរន្តរភាពជាដើម។ លោកក៏បង្រៀនមុខវិជ្ជា អភិបាលកិច្ចសហគមន៍ នៅសាកលវិទ្យាល័យ Social Service និងសាកលវិទ្យាល័យ Chartered Accountants ក្នុងប្រទេស សិង្ហបុរី ផងដែរ។ លោក Giang ជានាយកជាន់ខ្ពស់ ផ្នែកក្រុមប្រឹក្សាអាជីវកម្ម នៃក្រុមហ៊ុន RSM ប្រទេសសិង្ហបុរី ជាប្រធាននៃ អង្គភាពសេវា Environmental Sustainability និងជាប្រធាននាយករង នៃ អង្គភាពមិនរកប្រាក់ចំណេញ។ លោកបានចងក្រងអត្ថបទជាច្រើនស្តីអំពី អភិបាលកិច្ចសាជីវកម្ម ការគ្រប់គ្រងហានិភ័យ និងរបាយការណ៍និរន្តរភាព ជាដើម។ គំនិតនៃការគ្រប់គ្រងរបស់លោក គឺស្តីអំពី “សសរស្តម្ភទាំង៤ នៃ ការត្រួតពិនិត្យសាជីវកម្មប្រកបដោយប្រសិទ្ធភាព” និង “គន្លឹះ៨ចំណុចនៃ ការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព” ហើយត្រូវបានក្រុមហ៊ុន ជាច្រើនយកទៅអនុវត្តតាម។

លោក Giang ជានាយកប្រតិបត្តិ នៃវិទ្យាស្ថាន The Singapore Institute of Directors នៃប្រទេស សិង្ហបុរី ដែលជាទីកន្លែងដែលលោកបានបម្រើការ ជាសមាជិកនៃគណៈកម្មាធិការ Organizing Committee of the Singapore Corporate Award និងជាសហប្រធានគ្រប់គ្រងចាត់ចែងពានរង្វាន់សម្រាប់ ក្រុមហ៊ុនសិង្ហបុរីដែលបានចុះបញ្ជី។ លោកមានបទពិសោធន៍ការងារជាង ១០ឆ្នាំ ក្នុងឋានៈជាអភិបាលឯករាជ្យ នៃក្រុមហ៊ុនចុះបញ្ជី SGX។ បទពិសោធន៍ និងទំនួលខុសត្រូវជាចម្បងរបស់លោក គឺរួមមាន ប្រធានមិនប្រតិបត្តិ គ្រប់គ្រងអភិបាលឯករាជ្យ ប្រធាននៃគណៈកម្មាធិការសវនកម្ម ប្រធាននៃ គណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល និងជាសមាជិក គណៈកម្មាធិការជ្រើសតាំងជាដើម។

លោក Giang មានលក្ខណៈគ្រប់គ្រាន់ជាគណនេយ្យករជំនាញ (Chartered Accountant) ពីស្ថាប័ន Canadian Institute of Chartered Accountants។ លោកក៏ជាគណនេយ្យករជំនាញ និងជាសមាជិកនៃ Singapore Institute of Directors។ លោកធ្លាប់ជាសមាជិកនៃគណៈកម្មាធិការ បណ្តឹង & វិន័យ ជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យគណនេយ្យករសាធារណៈ និង Accounting & Corporate Regulatory Authority (ACRA) ។



លោក TEO MENG POH PHILIP
សមាជិកមិនប្រតិបត្តិ

លោក Teo ជានាយករងជាន់ខ្ពស់ ផ្នែកហានិភ័យ នៃក្រុមហ៊ុន FFH។ លោក គ្រប់គ្រងលើផ្នែកហានិភ័យផ្សេងៗរបស់ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធរបស់ FFHក្នុងប្រទេសចិន និងឥណ្ឌូចិន។ ក្នុងតួនាទីមួយនេះ លោក Teo ក៏មាន ទំនួលខុសត្រូវបន្ថែមលើការគ្រប់គ្រងហានិភ័យប្រតិបត្តិការ សវនកម្ម និង អនុលោមភាពរួមទាំងការកំណត់គោលនយោបាយ និង ក្របខណ្ឌអភិបាលកិច្ច នៃក្រុមហ៊ុនជាច្រើនដែលជាបុត្រសម្ព័ន្ធរបស់ FFH។ លោកក៏ជាអ្នកដឹកនាំ ហានិភ័យសម្រាប់សកម្មភាពទិញយក និងរួមបញ្ចូលគ្នាផងដែរ (M&A)។ មុនពេលចូលបម្រើការងារជាមួយ FFH លោកTeo ជានាយកប្រតិបត្តិ សវនកម្ម ទៅលើប្រភពដើមរបស់អតិថិជន និងហិរញ្ញវត្ថុសាជីវកម្មនៅធនាគារ Standard Chartered Bank។ លោក Teo បានចាប់ផ្តើមអាជីពជាមួយ សាជីវកម្មធនាគារនៅក្រៅប្រទេសចិនដែលមានតួនាទីជាន់ខ្ពស់ទទួលខុសត្រូវ ចំពោះអតិថិជន នៅក្នុងអាជីវកម្មក្រៅប្រទេសរបស់ធនាគារ ដែលមានមូលដ្ឋាន ស្ថិតនៅក្នុងទីក្រុងសៀងហៃ និងទីក្រុងបាងកក។



លោក រស់ ភីរុណ
សមាជិកក្រុមប្រឹក្សាភិបាល

ចាប់ពីឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន លោកត្រូវបានតែងតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រងលើកលែងតែការពិភាក្សាអំពីការប្រែប្រួលអត្តសញ្ញាណជាតិ។ លោកមានទំនួលខុសត្រូវគ្រប់គ្រងកិច្ចដំណើរការរបស់អគ្គលេខាធិការដ្ឋានទាំងមូល ក៏ដូចជាគ្រប់គ្រងការប្រមូលចំណូលថវិកាជាតិពីវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា។

ចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ លោក រស់ ភីរុណ កាន់តួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកមានទំនួលខុសត្រូវជាចម្បងលើកម្មវិធីគ្រប់គ្រងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់អគ្គនាយកដ្ឋាននិងសវនកម្មរបស់អគ្គនាយកដ្ឋាន។

ចាប់ពីឆ្នាំ២០០៨ រហូតដល់ខែសីហា ឆ្នាំ២០១៣ លោក រស់ ភីរុណ មានតួនាទីជាអនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកមានទំនួលខុសត្រូវក្នុងការរៀបចំ បង្កើត និងចូលរួមអភិវឌ្ឍនវិស័យមូលបត្ររដ្ឋ ទីផ្សារទំនិញ មូលនិធិអធិបតេយ្យ គោលនយោបាយស្ថេរភាពហិរញ្ញវត្ថុ និងតំបន់ហិរញ្ញវត្ថុពិសេស ក្រោមយុទ្ធសាស្ត្រអភិវឌ្ឍនវិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកក៏ជាអនុប្រធានក្រុមប្រឹក្សាភិបាលរបស់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (ប.ជ.ស.)។

ចាប់ពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០០៨ លោក រស់ ភីរុណ មានតួនាទីជាប្រធានការិយាល័យគ្រប់គ្រងកាស៊ីណូនៃនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ មុនឆ្នាំ២០០៤ លោកជាអនុប្រធានការិយាល័យពិនិត្យអនុលោមភាពនៃច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ទទួលបន្ទុកផ្នែកនីតិកម្ម និងប្រតិបត្តិកម្ម និងជាជំនួយការរបស់ឧត្តមមន្ត្រីសេដ្ឋកិច្ចតំណាងកម្ពុជា ដែលស្ថិតនៅក្រោមនាយកដ្ឋានអាស៊ាននិងទំនាក់ទំនងអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម។

លោក រស់ ភីរុណ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងវិទ្យាសាស្ត្រនៅក្នុងវិស័យទេសចរណ៍ពីសាកលវិទ្យាល័យ CERAM ESC Sophia Antipolis ប្រទេសបារាំងក្នុងឆ្នាំ២០០២ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពី Asian Institute of Technology (AIT) ប្រទេសថៃនៅឆ្នាំ២០០២។



លោកស្រីវេជ្ជបណ្ឌិត CAROLYNNE PUNG
សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រីវេជ្ជបណ្ឌិត Carolynne បានកើតនៅក្នុងទីក្រុងភ្នំពេញ។ លោកស្រីបានចម្រើនវ័យ និងបញ្ចប់ការសិក្សានៅទីក្រុង Montreal ប្រទេសកាណាដា។ លោកស្រីបានបន្តការសិក្សាផ្នែកវេជ្ជសាស្ត្រ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតក្នុងឆ្នាំ ២០០០។ លោកស្រីមានជំនាញផ្នែកវេជ្ជសាស្ត្រគ្រួសារ និងបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យMontreal នៅក្នុងឆ្នាំ២០០២។ អស់រយៈពេលជិត ៥ឆ្នាំមកហើយដែលលោកស្រីបានមមាញឹក និងអាជីពការងារជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ និងគ្លីនិកឯកជនពីរនៅក្នុងប្រទេសកាណាដា គឺខេត្ត Quebec និងខេត្ត Ontario។

នៅក្នុងឆ្នាំ២០០៧ លោកស្រីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីជួយគ្រប់គ្រងលើអាជីវកម្មរបស់គ្រួសារនៅក្នុងប្រទេសកម្ពុជា។ ដើម្បីបន្តការអនុវត្តនវិជ្ជាជីវៈផ្នែកវេជ្ជសាស្ត្រ លោកស្រីបានបម្រើការក្រៅម៉ោងនៅគ្លីនិក SOS international Clinic និង Raffles Medical ក្នុងទីក្រុងភ្នំពេញរហូតដល់ឆ្នាំ ២០២០។

លោកស្រីធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារកាណាឌីយ៉ា ក.អ ដែលជាធនាគារឈានមុខគេក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៧មក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារប្រៃសណីយ៍កម្ពុជា ក.អ ក្នុងឆ្នាំ២០១៣។

គណៈគ្រប់គ្រងជាន់ខ្ពស់



លោក គូច ចៅចេក
ប្រធាននាយកប្រតិបត្តិ

លោក គូច ចៅចេក គឺជានាយកប្រតិបត្តិដែលមានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ លោកត្រូវបានតែងតាំងជា ប្រធាននាយកប្រតិបត្តិនៃ ធនាគារប្រៃសណីយ៍កម្ពុជា ក្នុងឆ្នាំ២០១៣។ លោក បានប្រើប្រាស់ជំនាញ និងបទពិសោធន៍ ជាថ្នាក់ដឹកនាំរបស់លោកនៅក្នុង គ្រឹះស្ថានហិរញ្ញវត្ថុនានាកន្លងមក និងបានអភិវឌ្ឍធនាគារប្រៃសណីយ៍កម្ពុជា ចាប់តាំងពីធនាគារបើកដំបូង ដោយប្រែក្លាយ ពីធនាគារពាណិជ្ជកម្មមួយ ទៅជាធនាគារពាណិជ្ជដ៏ធំមួយនៅប្រទេសកម្ពុជា។

មុនពេលត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃ ធនាគារ លោកបាន កាន់តំណែងជាប្រធាននាយកប្រតិបត្តិប្រតិបត្តិការ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាភិសិករ លីមីតធីត។ លោកធ្លាប់បម្រើការងារក្នុងធនាគារហត្ថា និងធនាគារ អេស៊ីលីដា ក្នុងមុខតំណែងជាគណៈគ្រប់គ្រងជាន់ខ្ពស់ក្នុងផ្នែកពាណិជ្ជកម្ម ឥណទាន ប្រតិបត្តិការ និងហិរញ្ញប្បទានពាណិជ្ជកម្ម។ លោកចាប់ផ្តើមការងារ ក្នុងវិស័យធនាគារដំបូងរបស់លោកនៅធនាគារអេស៊ីលីដា។

លោក គូច ចៅចេក បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ ពី សកលវិទ្យាល័យកម្ពុជា បរិញ្ញាបត្រនីតិសាស្ត្រពាណិជ្ជកម្ម ពីសកលវិទ្យាល័យច្បាប់ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង បរិញ្ញាបត្រផ្នែកទីផ្សារ ពីសកលវិទ្យាល័យជាតិ គ្រប់គ្រង។



លោក MALAY KUMER PAUL
អនុប្រធាននាយកប្រតិបត្តិ

លោក Malay Kumer Paul មានបទពិសោធន៍ការងារផ្នែកគ្រប់គ្រងប្រតិបត្តិ ជាង ២៧ឆ្នាំនៅក្នុងស្ថាប័នធនាគារ និងហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់មជ្ឈិមបូព៌ាថ្នាក់សកលក្នុងស្រុក និងធនាគារវិនិយោគ។ លោកបាន ចូលរួមជាមួយ ធនាគារប្រៃសណីយ៍កម្ពុជា នៅក្នុងខែមករា ឆ្នាំ២០១៨ ក្នុង មុខតំណែងជាប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ។ ក្នុងឆ្នាំ២០២០ លោកត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិនៃ ធនាគារប្រៃសណីយ៍ កម្ពុជា។

លោកបានបម្រើការងារក្នុងតួនាទីគ្រប់គ្រងហានិភ័យជាន់ខ្ពស់ជាច្រើនរួមមាន អនុប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យនៃ FFH ប្រទេសសិង្ហបុរី អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ នៅធនាគារ Mekong Development Bank (MDB) ក្នុងប្រទេសវៀតណាម នាយកប្រតិបត្តិឥណទាននិងដោះស្រាយបំណុលនៅក្នុងផ្នែកលក់ និងអាជីវកម្ម ខ្នាតតូច នៅធនាគារ The City Bank Ltd. និង ធនាគារ PRAC Bank ក្នុង ប្រទេសបង់ក្លាដេស នាយកប្រតិបត្តិដោះស្រាយបំណុលប្រចាំតំបន់ នៅ ធនាគារ Standard Chartered Bank ក្នុងប្រទេស Bahrain, Qatar, Jordan និង Lebanon។ លោកចាប់ផ្តើមការងារក្នុងធនាគារដំបូងរបស់លោកនៅ ធនាគារ ANZ Grindlays Bank ក្នុងប្រទេសបង់ក្លាដេស។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រ (ថ្នាក់ដំបូង) ជាមួយ សកលវិទ្យាល័យកាដា និងអនុបណ្ឌិតមួយទៀតជាមួយសកលវិទ្យាល័យ Brac ក្នុងប្រទេសបង់ក្លាដេស។



លោក យី សាគុណ
ប្រធាននាយកប្រតិបត្តិធនធានមនុស្ស

លោក យី សាគុណ ជាអ្នកជំនាញខាងយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្ស ដែលមានបទពិសោធន៍ជាង ១៨ឆ្នាំ ក្នុងវិស័យផ្សេងៗ រួមមាន ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបដិសណ្ឋារកិច្ច។ លោកបានចូលបម្រើការងារ ជាមួយធនាគារប្រៃសណីយ៍កម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០១៣ ក្នុងតួនាទីជា នាយកប្រតិបត្តិធនធានមនុស្ស និងត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ ធនធានមនុស្សចាប់ពីឆ្នាំ២០១៥រហូតមកដល់បច្ចុប្បន្ន។

មុនពេលចូលបម្រើការងារជាមួយធនាគារប្រៃសណីយ៍កម្ពុជា លោកធ្លាប់ មានមុខតំណែងជានាយករងប្រតិបត្តិធនធានមនុស្សនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ជានាយកប្រតិបត្តិគ្រប់គ្រងធនធានមនុស្ស និងជាអ្នកសម្របសម្រួល កិច្ចការធនធានមនុស្សនៃធនាគារ ANZ Royal ហើយក៏ធ្លាប់ជានាយកប្រតិបត្តិ ធនធានមនុស្សនៃសណ្ឋាគារ និងរមណីយដ្ឋានសុខាគ្របផងដែរ។ លោក សាគុណ មានចំណេះដឹង និងបទពិសោធន៍យ៉ាងជ្រៅជ្រះក្នុងកិច្ចការគ្រប់គ្រង និងរៀបចំទៅលើ ការជ្រើសរើសបុគ្គលិក យុទ្ធសាស្ត្រគ្រប់គ្រងប្រាក់ឈ្នួល និងអត្ថប្រយោជន៍បុគ្គលិក ការហ្វឹកហ្វឺន និងអភិវឌ្ឍសមត្ថភាពបុគ្គលិក និង ការគ្រប់គ្រងលទ្ធផលការងារ និងទំនាក់ទំនងអាជីវកម្ម ។ លោក សាគុណ មាន ចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរការអនុវត្តកិច្ចការធនធានមនុស្ស តាមរយៈការទទួលយកបច្ចេកវិទ្យាថ្មីៗ។ លោកមានបទពិសោធន៍ជាដៃគូ យុទ្ធសាស្ត្រក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងយល់ច្បាស់ពីច្បាប់ការងារនៃ ប្រទេសកម្ពុជា។

លោក យី សាគុណ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម និងវិញ្ញា បនប័ត្រអ្នកជំនាញជាន់ខ្ពស់ផ្នែកធនធានមនុស្ស - អន្តរជាតិ ពីវិទ្យាស្ថាន HRCI ។



លោកស្រី ឈូ ផេកជូ
ប្រធាននាយិកាប្រតិបត្តិពាណិជ្ជកម្ម និងអភិបាលសាខា

លោកស្រី ឈូ ផេកជូ បានចូលរួមជាមួយ ធនាគារប្រៃសណីយ៍កម្ពុជា ក្នុង ឆ្នាំ២០១៩ ក្នុងមុខតំណែងជាប្រធាន នាយិកាប្រតិបត្តិពាណិជ្ជកម្ម និងអភិបាល សាខា។ លោកស្រីមានបទពិសោធន៍ នៅធនាគារ កម្ពុជា អាស៊ី ធនាគារ ANZ រ៉ូយ៉ាល់ និងធនាគារមេឃប៉ែន នៅក្នុងនាយកដ្ឋានជាច្រើនដូចជា លេខាធិការ ធនធានមនុស្ស សេវាកម្មអតិថិជន ប្រតិបត្តិការសាខា ការគ្រប់គ្រងសាខា អភិវឌ្ឍអាជីវកម្ម និងធនាគារអតិថិជន និងឥណទានខ្នាតតូច និងមធ្យម។ លោកស្រីក៏ត្រូវបានចាត់តាំងទៅក្រុមហ៊ុនរឹងខេមបូឌា (ជាបុត្រសម្ព័ន្ធរបស់ ធនាគារ ANZ ក្នុងឆ្នាំ ២០០៨) ក្នុងនាមជានាយិកាគ្រប់គ្រងផ្នែកទំនាក់ទំនង តាមទូរសព្ទ ផ្នែកលក់រាយ ផ្នែករដ្ឋបាល និងនាយកដ្ឋានប្រតិបត្តិការ។

លោកស្រី ក៏ជាក្រុមការងារផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ នៃវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលទទួលស្គាល់ជាផ្លូវការដោយនាយករដ្ឋមន្ត្រី ជាសមាជិកគណៈកម្មាធិការបច្ចេកទេសទី២ តំណាងសភាមុខរបរ និងមីក្រូ សហគ្រាសកម្ពុជា និងជាសមាជិកផ្នែកសារធាតុ និងផលិតផលគីមីក្រោម ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងជាសមាជិក EXCO នៃ CSU_ACA សមាជិកសភាពាណិជ្ជកម្ម សមាជិកនៃសមាគមសហគ្រិនស្ត្រីកម្ពុជា និងជា សមាជិកសហព័ន្ធខ្មែរ ចិននៅកម្ពុជា។

លោកស្រី ឈូ ផេកជូ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងទូទៅ ពីសាកល វិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី។ លោកស្រីក៏ត្រូវបានទទួលស្គាល់ ដោយ LEAN Six Sigma និង Omega លើជំនាញផ្នែកឥណទានផងដែរ។



លោក គង់ ឆាយឡុង
ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ

លោក ឆាយឡុងគឺជាអ្នកជំនាញផ្នែកប្រតិបត្តិការ និងគ្រប់គ្រងបច្ចេកវិទ្យា ដែលមានបទពិសោធន៍ជាង ២៥ ឆ្នាំនៅក្នុងវិស័យធនាគារ និងបច្ចេកវិទ្យា។ គាត់បានចូលបម្រើការងារជាមួយ ធនាគារប្រៃសណីយ៍កម្ពុជា ក្នុងឆ្នាំ២០១៦ ជានាយកប្រតិបត្តិប្រតិបត្តិការ និងត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិប្រតិបត្តិការនៅឆ្នាំ២០១៨។ ក្នុងតួនាទីរបស់គាត់ គាត់មិនត្រឹមតែគ្រប់គ្រងផ្នែកប្រតិបត្តិការប៉ុណ្ណោះទេ លោកថែមទាំងគ្រប់គ្រងផ្នែកអចលនទ្រព្យ រដ្ឋបាល ភស្តុភារ និងលទ្ធកម្ម។

មុនពេលចូលរួមជាមួយ ធនាគារប្រៃសណីយ៍កម្ពុជា លោកធ្លាប់បម្រើការនៅ ធនាគារ ANZ Royal អស់រយៈពេល ១០ ឆ្នាំ គ្រប់គ្រងផ្នែកបច្ចេកវិទ្យា ធនាគារ អេឡិចត្រូនិក និងបណ្តាញចែកចាយ សេវាទូទាត់ក្នុងស្រុក និងក្រៅស្រុក។ លោក ឆាយ ឡុង ធ្លាប់ធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិធំៗចំនួនពីរផងដែរ។ បទពិសោធន៍ផ្នែកបច្ចេកវិទ្យាប្រចាំថ្ងៃ និងបទពិសោធន៍ផ្នែកប្រតិបត្តិការរបស់លោក បានធ្វើឱ្យលោក ងើបតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរដំណើរការប្រតិបត្តិការ ដើម្បីផ្តល់នូវសេវាកម្មអតិថិជនដ៏ល្អបំផុតនៅក្នុងទីផ្សារ។ លោកក៏បានជំរុញការផ្លាស់ប្តូរជាច្រើន និងដំណើរការគម្រោងវិស្វកម្មឡើងវិញដោយជោគជ័យ។

លោក ឆាយឡុង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រ ព័ត៌មានវិទ្យា និងជាសមាជិកនៃ International Compliance Association ផងដែរ។



លោក ជា ប៊ុនហ៊ាន
ប្រធាននាយកប្រតិបត្តិ ហិរញ្ញវត្ថុ

លោក ជា ប៊ុនហ៊ាន មានបទពិសោធន៍ជាង ១៦ ឆ្នាំ ក្នុងវិស័យធនាគារហិរញ្ញវត្ថុ និងសវនកម្ម នៅក្នុងអាស៊ាន។ លោកបានចូលរួមជាមួយ ធនាគារប្រៃសណីយ៍កម្ពុជា ក្នុងមុខតំណែងជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ ក្នុងឆ្នាំ២០១៩។ គាត់មានតួនាទីសំខាន់ក្នុងការបំប្លែង CIFRS នៅ CPBank Group ។

មុនពេលចូលរួមជាមួយ ធនាគារ លោកបានបម្រើការងារក្នុងតួនាទីជាអនុប្រធាននាយកប្រតិបត្តិ ហិរញ្ញវត្ថុ នៅធនាគារកាណាឌីយ៉ា និងជាប្រធាននាយកប្រតិបត្តិនៅក្រុមហ៊ុនកាណាស៊ីយូរីធី។ លោកក៏ធ្លាប់កាន់មុខតំណែងជាច្រើនជាមួយធនាគារក្នុងតំបន់ និងក្នុងក្រុមហ៊ុនសវនកម្មផងដែរ។ លោកធ្លាប់កាន់មុខតំណែង មានតំណែងជានាយករងប្រតិបត្តិធនាគារកិច្ចពាណិជ្ជអស់រយៈពេល ៤ ឆ្នាំ។ លោកក៏បានចំណាយពេលជាង ៧ ឆ្នាំជាមួយនឹងក្រុមហ៊ុនសវនកម្មក្នុងស្រុក និងអន្តរជាតិធំៗចំនួន៤ នៅប្រទេសសិង្ហបុរី វៀតណាម និងកម្ពុជា ក្នុងមុខតំណែងជានាយកគ្រប់គ្រងសវនកម្ម។

លោក ជា ប៊ុនហ៊ាន ទទួលបានវិញ្ញាបនបត្រគណនេយ្យសាធារណៈពី CPA អូស្ត្រាលី និង KICPAA។ លោក បានបញ្ចប់ថ្នាក់ អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច ពី University of Paris 1។



លោក គ្រូច ចាន់ថុល ប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន

លោក គ្រូច ចាន់ថុល ជាអ្នកយុទ្ធសាស្ត្រពាណិជ្ជកម្ម-បច្ចេកវិទ្យា ដែលមានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន។ លោកបានចូលរួមជាមួយ ធនាគារប្រៃសណីយ៍កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០១៦ ក្នុងមុខដំណែងជាអ្នកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន និងត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មានក្នុងឆ្នាំ២០២១។ គាត់គ្រប់គ្រងផ្នែកបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ដោយធ្វើឱ្យប្រសើរឡើងនូវដំណើរការប្រតិបត្តិការអាជីវកម្មសំខាន់ៗ ដើម្បីផ្តល់នូវបទពិសោធន៍ដ៏មានប្រយោជន៍បំផុតដល់អតិថិជន។

លោកតែងតែផ្ដោតលើបទពិសោធន៍របស់អតិថិជនដោយប្រើប្រាស់បច្ចេកវិទ្យា

បន្ទាប់ នៅក្នុងឧស្សាហកម្មផ្សេងៗដែលត្រូវបានប្រើប្រាស់ទាំងក្នុងស្រុក និងក្រៅស្រុក។ មុនពេលចូលរួមជាមួយ ធនាគារប្រៃសណីយ៍កម្ពុជា លោកបានបម្រើការងារក្នុងតួនាទីជាអ្នកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន នៅក្រុមហ៊ុនព្រូជីនសល (ខេមបូឌា) ឡាយហ្វី អ៊ីស្ទ័រីនស៍។ លោកធ្លាប់បានបម្រើការងារជាថ្នាក់ដឹកនាំក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងជាច្រើន ដូចជា UCB RHB និង Camko Bank។ ក្នុងតួនាទីទាំងនោះ លោកបានជួយជំរុញយុទ្ធសាស្ត្របច្ចេកវិទ្យា និងឌីជីថលសម្រាប់ការបង្កើត និងផ្លាស់ប្តូរអាជីវកម្ម។

លោក ចាន់ថុល បានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រព័ត៌មានកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឆ្នើមប្រាក់នៅ
គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក
យ៉ាងងាយស្រួល និងសុវត្ថិភាព!
\$2,500/ថ្ងៃ



023 260 888 | cambodiapostbank.com

ពានរង្វាន់

- ទទួលបានពានរង្វាន់កិត្តិយស «ធនាគារផ្តល់ហិរញ្ញប្បទានសហគ្រាសខ្នាតតូច និងមធ្យមឆ្នើមឆ្នាំ២០២១ ប្រចាំតំបន់អាស៊ី» ពី IFC និង SME Finance Forum
- ទទួលបានពានរង្វាន់ជាធនាគារឆ្នើម “Fastest Growing Retail and SME Bank Cambodia 2021” ពី International Business Magazine
- ទទួលបានពានរង្វាន់ឈានមុខពី VISA ផ្នែក “Leadership in Contactless Conversion 2020”



- ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ «កម្រិតមាស» ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ឆ្នាំ២០២០-២០២១

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ MINISTRY OF ECONOMY AND FINANCE អគ្គនាយកដ្ឋានពន្ធដារ GENERAL DEPARTMENT OF TAXATION TCG2020030035 លេខ: ៦៣៧៧ អន	 ព្រះរាជាណាចក្រកម្ពុជា KINGDOM OF CAMBODIA ជាតិ សាសនា ព្រះមហាក្សត្រ NATION RELIGION KING រាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០២០ Phnom Penh, 06th March 2020
អគ្គនាយកដ្ឋានពន្ធដារ GENERAL DEPARTMENT OF TAXATION	
វិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធ (ប្រកាសលេខ ១៥៣៦ សហវ.ប្រក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦)	
អនុនាយកដ្ឋានពន្ធដារបញ្ជាក់ថា ៖ ឈ្មោះក្រុមហ៊ុន ៖ ធនាគារប៉ូស្តកម្ពុជា ភ.អ លេខអត្តសញ្ញាណកម្មសារពើពន្ធ ៖ L001-100192777 ស្ថិតក្រោមការគ្រប់គ្រង ៖ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធ កាលបរិច្ឆេទធ្វើបច្ចុប្បន្នភាព ៖ ២៦ មករា ២០១៧ សកម្មភាពអាជីវកម្ម ៖ សេវាកម្មធនាគារ អាសយដ្ឋាន ៖ #២៦៥-២៦៩ ផ្លូវ ព្រះអង្គឡួង សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ទទួលបានកម្រិតអនុលោមភាពសារពើពន្ធប្រភេទ ៖ មាស មានសុពលភាពរយៈពេល ២ ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២០ ដល់ ឆ្នាំ២០២១។	
CERTIFICATE OF TAX COMPLIANCE (Prakas No 1536 MEF/PPK dated 23rd December 2016) GENERAL DEPARTMENT OF TAXATION certifies that : Company's name : CAMBODIA POST BANK PLC. Tax Identification Number (TIN) : L001-100192777 Under : Department of large Taxpayers Date of Information Update : 26 Jan 2017 Business activity(ies) : Banking service Tax Compliance Type awarded : GOLD Validity period of 2 years for the tax year of 2020 and 2021.	
ចម្លើយ ៖ - នាយកដ្ឋានពន្ធដារ និងកិច្ចការពន្ធ - នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធ - នាយកដ្ឋានពន្ធនៃរដ្ឋបាលពន្ធដារ - ឯកសារ-តារាងប្រតិ	ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ Royal Government in charge as Director General of General Department of Taxation  គង វិបុល

ការចូលរួមចំណែកក្នុងសង្គម



អ្នកឧកញ៉ាបណ្ឌិត ពុង យាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃ
ធនាគារ ប្រៃសណីយ៍កម្ពុជា ផ្តល់វិភាគទានសរុបចំនួន

៨.០០០.០០០ ដុល្លារអាមេរិក

ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ អ្នកឧកញ៉ាបណ្ឌិត ពុង យាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានផ្តល់វិភាគទានសរុបចំនួន ៨លានដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ វិភាគទានដែលអ្នកឧកញ៉ាបណ្ឌិត បានបរិច្ចាគជូនរាជរដ្ឋាភិបាលកម្ពុជារួមមាន៖

- ៣ លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា
- ៣ លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់ក្នុងសកម្មភាពទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្មៈ»
- ២ លានដុល្លារអាមេរិក ដើម្បីទិញមន្ទីរពេទ្យ «នគរទេព» ដែលកំពុងប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ១៩ នឹងត្រូវផ្លាស់ប្តូរឈ្មោះទៅជា មន្ទីរពេទ្យ «ហ្លួងម៉ែ» បន្ទាប់ពីបានទិញរួច។

ធនាគារប្រៃសណីយ៍កម្ពុជា បរិច្ចាគ១០លានរៀល និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់អង្គការអាហ្វេស៊ីបកម្ពុជា

នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ធនាគារ ប្រៃសណីយ៍កម្ពុជា បាននាំយកនូវ ថវិកាចំនួន ១០,០០០,០០០រៀល ទឹកស្អាត ២០ កេស និងម៉ាស់ ១០០ប្រអប់ ឧបត្ថម្ភជូនដល់អង្គការអាហ្វេស៊ីបកម្ពុជា។ បន្ថែមពីលើនេះ ធនាគារបានបង្កើត ជាគណនីមនុស្សធម៌មួយ ជូនអង្គការដើម្បីអាចឱ្យបងប្អូនប្រជាពលរដ្ឋបរិច្ចាគ ជូនអង្គការផងដែរ។

គណនីសម្រាប់បរិច្ចាគ៖

KHR: 610000000534 (AFESIP CAMBODIA ORGANIZATION)

USD: 610000000526 (AFESIP CAMBODIA ORGANIZATION)

គួសបញ្ជាក់ផងដែរថា អង្គការអាហ្វេស៊ីបកម្ពុជា គឺជាអង្គការមួយដែលជួយ ការពារ គាំពារ និងធានាឱ្យបាននូវសិទ្ធិរបស់យុវនារី និងកុមារីរងគ្រោះ និង ងាយរងគ្រោះ តាមរយៈការផ្តល់ជាជម្រក ការអប់រំ ការបណ្តុះបណ្តាល និង សមាហរណកម្មដើម្បីឱ្យពួកគាត់អាចត្រឡប់ទៅកាន់សហគមន៍វិញ ដែលត្រូវ បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ និងបានជួយការពារ និងគាំពារកុមារីរាប់ពាន់ នាក់ជារៀងរាល់ឆ្នាំ។

ចូលរួមបរិច្ចាគ
ជូនដល់អង្គការការពារ គាំពារ និងធានាសិទ្ធិរបស់យុវនារី និងកុមារីរងគ្រោះ និងងាយរងគ្រោះតាមរយៈ **CPBank**

គណនីប្រាក់ប្រតិបត្តិ៖ AFESIP CAMBODIA ORGANIZATION

KHR - 610000000534

USD - 610000000526

សាខាខេត្ត ធនាគារប្រៃសណីយ៍កម្ពុជា ចូលរួមទប់ស្កាត់កូវីដ១៩ ក្នុងសហគមន៍

ក្នុងឆ្នាំ២០២១ សាខាធនាគារប្រៃសណីយ៍កម្ពុជាតាមខេត្ត បានឧបត្ថម្ភម៉ាស់ អាវកុល និងសម្ភារៈមួយចំនួនទៀត ជូនអាជ្ញាធរដែនដីក្នុងខេត្តរបស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ១៩ ក្នុងតំបន់។

សាខាដែលបានចូលរួមចំណែក រួមមាន៖



១. សាខាខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភម៉ាស់៨០ប្រអប់ ជូនសាលាក្រុងសិរីសោភ័ណ

២. សាខាខេត្តកំពង់ធំ បានឧបត្ថម្ភម៉ាស់៥០ប្រអប់ និងទឹកសុទ្ធចំនួន ២០យួរ ជូនសាលាក្រុងស្ទឹងសែន



៣. សាខាខេត្តព្រៃវែង បានឧបត្ថម្ភថវិកាចំនួន ៨០០,០០០រៀល ម៉ាស់ចំនួន ៥០ប្រអប់ និងទឹកសុទ្ធចំនួន ២០កេស ជូនរដ្ឋបាលខេត្តព្រៃវែង

ព្រឹត្តិការណ៍សំខាន់ៗ

ធនាគារប្រៃសណីយ៍កម្ពុជា សម្ពោធជាក់ឱ្យដំណើរការសាខាថ្មីចំនួន៥ ក្នុងឆ្នាំ២០២១



សាខាស្រុកគងពិសី-ឃុំជង្រុក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១



សាខាខេត្តរតនគិរី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១



សាខាខេត្តព្រះវិហារ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១



សាខាស្រុកឈូក-ឃុំឈូក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១



សាខាខេត្តកោះកុង ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១

ធនាគារប្រៃសណីយ៍កម្ពុជា ដាក់ឱ្យដំណើរការសេវាប្រមូលប្រាក់បង់ពន្ធ



នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារប្រៃសណីយ៍កម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការសេវាប្រមូលប្រាក់បង់ពន្ធ នៅសណ្ឋាគារអូឡាំព្យា ស៊ីធី។

តាមរយៈសេវាកម្មនេះ សាធារណជន អាចបង់ប្រាក់បង់ពន្ធគ្រប់ប្រភេទ រួមទាំងពន្ធលើបញ្ចេញផលិតផល និងពន្ធលើអចលនទ្រព្យ តាមរយៈធនាគារប្រៃសណីយ៍កម្ពុជា។

ធនាគារប្រៃសណីយ៍កម្ពុជា ចែករំលែកក្តីស្រឡាញ់នាឱកាសនៃទិវាអន្តរជាតិនារី



គណៈគ្រប់គ្រងរបស់ ធនាគារប្រៃសណីយ៍កម្ពុជា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះបុគ្គលិកស្រ្តីទាំងអស់ ក្នុងឱកាសអបអរសាទរខួបលើកទី១១០ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១។

ធនាគារប្រៃសណីយ៍កម្ពុជា តែងតែផ្តល់គុណតម្លៃ និងបើកកម្ពស់វិសមភាពយេនឌ័រ។ បើគិតត្រឹមឆ្នាំ ២០២១ ធនាគារបានផ្តល់ឱកាសជូនបុគ្គលិកស្រ្តីចូលបម្រើការងារជាមួយធនាគារដល់ជាង ៣២% ស្មើនឹងជាង ៥០០នាក់។ ធនាគារសង្ឃឹម និងប្តេជ្ញាថា នៅប្រាំឆ្នាំខាងមុខ ធនាគារនឹងផ្តល់ឱកាសការងារជូនស្រ្តីកម្ពុជា ឱ្យបានយ៉ាងតិច ៥០%។

ធនាគារប្រៃសណីយ៍កម្ពុជា គាំទ្រប្រាក់រៀល ដោយផ្តល់សេវាហិរញ្ញវត្ថុជាប្រាក់រៀល

ដើម្បីចូលរួមចំណែកលើកស្ទួយប្រាក់រៀល ធនាគារបានដាក់ឱ្យប្រើប្រាស់នូវសេវាកម្មជាច្រើន ជាប្រាក់រៀលខ្មែរ រួមមាន៖

- ផ្តល់ជូនទំហំឥណទានសហគ្រាសខ្នាតតូច និងមធ្យមជាប្រាក់រៀលរហូតដល់ ៤.០០០.០០០.០០០ រៀល
- ផ្តល់ជូនអត្រាការប្រាក់បញ្ញើសន្សំមានកាលកំណត់ជាប្រាក់រៀលរហូតដល់ ៦%
- ផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈប្រព័ន្ធបាគង ជាប្រាក់រៀលបានរហូតដល់ ១០.០០០.០០០ រៀលក្នុង១ថ្ងៃ
- ផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈប្រព័ន្ធវីធនលេ (Retail Pay) ជាប្រាក់រៀលបានរហូតដល់ ២០០.០០០.០០០ រៀលក្នុង១ថ្ងៃ
- ផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈប្រព័ន្ធទូទាត់រហ័ស (FAST) ជាប្រាក់រៀលបានរហូតដល់ ៤០.០០០.០០០ រៀលក្នុង១ថ្ងៃ
- ផ្ទេរប្រាក់តាមរយៈ CPBank Mobile App ជាប្រាក់រៀលបានរហូតដល់ ២០០.០០០.០០០ រៀលក្នុង១ថ្ងៃ
- ផ្ទេរប្រាក់ទៅកាន់គណនីរឹង ជាប្រាក់រៀលបានរហូតដល់ ១០.០០០.០០០ រៀលក្នុង១ថ្ងៃ

ខួបទី ៤១ អបអរសាទរ ទិវាប្រាក់រៀល

អបអរសាទរ បណ្តាញជាតិ នៃ កម្ពុជា នាឱកាស ខួបទី ៤១ ឆ្នាំ នៃ ការដាក់ឱ្យប្រើប្រាស់ប្រាក់រៀលឡើងវិញ ២០ មីនា ១៩៨០ - ២០ មីនា ២០២១

Congratulations to the National Bank of Cambodia on the 41st Anniversary of the Reintroduction of the “Riel” 20th March 1980 - 20th March 2021

CPBank

ធនាគារប្រៃសណីយ៍កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូជាមួយ CGCC



នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ធនាគារ ប្រៃសណីយ៍កម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូ បើកគម្រោង ធានាឥណទានដើម្បីស្តារអាជីវកម្ម ក្នុងគោលបំណងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ តាមរយៈការផ្តល់ជាឥណទានដែលមានការធានា ជូនសហគ្រាសខ្នាតតូច និង មធ្យមដែលខ្វះទ្រព្យបញ្ចាំ សម្រាប់ប្រើប្រាស់ជាទុនវិនិយោគ ទុនបង្វិល និងការពង្រីកអាជីវកម្ម។

ធនាគារប្រៃសណីយ៍កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូជាមួយ BTIC



ធនាគារ ប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា និង ព័ត៌មានជីវឧស្ស័នខ្នាតធំ (BTIC) ដើម្បីលើកកម្ពស់ការវិនិយោគបច្ចេកវិទ្យាជីវឧស្ស័នក្នុងព្រះរាជាណាចក្រកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយអង្គការ UNIDO ក្រោមកិច្ចគាំទ្រហិរញ្ញវត្ថុពីមូលនិធិបរិស្ថានពិភពលោក (GEF)។

តាមរយៈអនុស្សរណៈយោគយល់នេះ ធនាគារ ប្រៃសណីយ៍កម្ពុជា បានបង្កើតនូវប្រាក់កម្ចីជីវឧស្ស័នទៅក្នុងគម្រោងកម្មវិធីខ្នាតតូច និងមធ្យមរបស់ខ្លួន ដែលអាចឱ្យកម្ចី រហូតដល់ ១០ ម៉ឺនដុល្លារអាមេរិក។ ក្នុងដំណើរការរយៈពេលវែង ទំហំប្រាក់កម្ចីអាចនឹងទទួលបានខ្ពស់ជាងនេះ។

ធនាគារ ប្រៃសណីយ៍កម្ពុជា និង ទ្រូម៉ាន់នី សហការគ្នាផ្តល់សេវាជាក់ប្រាក់ចូលគណនីធនាគារកាន់តែទូលំទូលាយទូទាំងប្រទេស



នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ធនាគារ ប្រៃសណីយ៍កម្ពុជា បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ដែលអនុញ្ញាតឱ្យសាធារណជនទាំងអស់ អាចដាក់ប្រាក់ ចូលក្នុងគណនីធនាគារ ប្រៃសណីយ៍កម្ពុជា ឬទូទាត់សងឥណទានតាមរយៈភ្នាក់ងារ ទ្រូម៉ាន់នី ជាង ១០.០០០ទីតាំងទូទាំងប្រទេសជាមួយប្រព័ន្ធបាគង ដោយគ្រាន់តែផ្តល់នូវលេខ គណនីធនាគាររបស់ខ្លួនទៅកាន់ភ្នាក់ងាររបស់ទ្រូម៉ាន់នី។

គួរបញ្ជាក់ផងដែរថា អតិថិជនទាំងអស់ក៏អាចផ្ទេរប្រាក់មកកាន់គណនីធនាគារប្រៃសណីយ៍កម្ពុជា តាមរយៈកម្មវិធីទូរសព្ទដៃរបស់ទ្រូម៉ាន់នីបានដូចគ្នា។

ធនាគារ ប្រៃសណីយ៍កម្ពុជា វិនិយោគ ១០លានដុល្លារ ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ



ធនាគារ ប្រៃសណីយ៍កម្ពុជា វិនិយោគ ១០ លានដុល្លារអាមេរិក លើមូលបត្របំណុលរបស់ក្រុមហ៊ុនCAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅក្នុងខេត្តកណ្តាល។

ពិធីចុះហត្ថលេខានេះរវាង ធនាគារប្រៃសណីយ៍កម្ពុជា និង CAIC បានធ្វើឡើងនៅថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។

មហាសន្និបាតប្រចាំឆ្នាំលើកទី៨



នាថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី៨ ដែលប្រារព្ធឡើងនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក នាយិកាសាខា និងបុគ្គលិកឆ្លើយប្រចាំឆ្នាំ២០២១ ជាច្រើនរូប។

មហាសន្និបាតនេះ ប្រារព្ធឡើងក្រោមគោលបំណងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២១ និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២២។ មិនត្រឹមតែប៉ុណ្ណោះ មហាសន្និបាតនេះក៏បានរួមបញ្ចូលកម្មវិធីអភិវឌ្ឍន៍ផ្នែកគំនិតផ្នែកដឹកនាំ និងផ្តល់ឱកាសដល់គណៈគ្រប់គ្រង នាយក នាយិកាសាខាទាំងអស់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហការគ្នាដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងការងារឱ្យមានប្រសិទ្ធភាពខ្ពស់។



របាយការណ៍ហិរញ្ញវត្ថុ

(របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់ជាមួយនេះត្រូវបានដកស្រង់ និងធ្វើកំណែទម្រង់ចេញពីរបាយការណ៍
ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មទាំងមូល ហើយត្រូវបានបង្ហាញជាលេខឡាតាំង)

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ហិរញ្ញវត្ថុរួម និង របាយការណ៍ហិរញ្ញវត្ថុដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
និងរបាយការណ៍របស់សវនករឯករាជ្យ

ព័ត៌មានអំពីធនាគារ

ធនាគារ

ធនាគារ ប្រៃសណីយ៍កម្ពុជា

ចុះបញ្ជីពាណិជ្ជកម្មលេខ

Co. 1794 ម/2013

ទីស្នាក់ការចុះបញ្ជី

អគារលេខ 265-269 ផ្លូវព្រះអង្គខ្នង

សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ភាគទុនិក

កាណាឌីយ៉ា អ៊ិនវេសមេន ហ្វូលឌីង ក.អ

Fullerton Financial Capital Pte. Ltd. (“Fullerton”)

ប្រៃសណីយ៍កម្ពុជា ប.ក

ក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ាបណ្ឌិត ពុង យាវសៃ

លោក Yeo Hong Ping

លោក រស់ ភីរុណ

លោកស្រីវេជ្ជបណ្ឌិត Pung Carlyne

លោក Teo Meng Poh Philip

លោក Neo Poh Kiat

លោក Giang Sovann

ប្រធានក្រុមប្រឹក្សាភិបាល

អនុប្រធានក្រុមប្រឹក្សាភិបាល

អភិបាល

អភិបាល

អភិបាលមិនប្រតិបត្តិ

អភិបាលឯករាជ្យមិនប្រតិបត្តិ

អភិបាលឯករាជ្យមិនប្រតិបត្តិ

សវនករ

ក្រុមហ៊ុន ប្រាយវ៉តជំរហាវខូកើស៍ (ខេមបូឌា)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៤៩
---------------------------------	----

របាយការណ៍របស់សវនករឯករាជ្យ	៥១
---------------------------	----

របាយការណ៍ហិរញ្ញវត្ថុ៖

របាយការណ៍ហិរញ្ញវត្ថុរួម៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម	៥៣
---------------------------------	----

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម	៥៤
--	----

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួម	៥៥
------------------------------------	----

របាយការណ៍លំហូរសាច់ប្រាក់រួម	៥៦
-----------------------------	----

របាយការណ៍ហិរញ្ញវត្ថុដោយឡែក៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក	៥៧
------------------------------------	----

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែក	៥៨
---	----

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនដោយឡែក	៥៩
---------------------------------------	----

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក	៦០
--------------------------------	----

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក	៦១
---	----

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមជាករណីរបស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុ រួម ដែលបានធ្វើសវនកម្មរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ហៅកាត់ថា “ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធគឺ ហ្វូណន គ្រីស្ទានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី (ជាមួយហៅកាត់ថា “ក្រុមហ៊ុនរួម”) និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែករបស់ ធនាគារ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

សកម្មភាពអាជីវកម្មចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ រួមមាន ការធ្វើប្រតិបត្តិការអាជីវកម្ម ធនាគារ និងផ្តល់សេវាផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ តាមរយៈ ការិយាល័យកណ្តាលរបស់ធនាគារនៅរាជធានីភ្នំពេញ និងការិយាល័យសាខា ផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពអាជីវកម្មចម្បងរបស់ ហ្វូណន គ្រីស្ទានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី រួមមាន ការផ្តល់ឥណទាន និងសេវាមីក្រូហិរញ្ញវត្ថុផ្សេងៗ ដើម្បីលើកកម្ពស់ ស្តង់ដារជីវភាពរស់នៅ ក្នុងន័យអភិវឌ្ឍជនបទ តាមរយៈការិយាល័យកណ្តាល នៅរាជធានីភ្នំពេញ និងការិយាល័យសាខាផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រ កម្ពុជា។

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរធំដុំណាមួយចំពោះសកម្មភាពអាជីវកម្មសំខាន់ៗ នេះទេ។

លទ្ធផលប្រតិបត្តិការ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវ បានបង្ហាញក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួមនៅលើ ទំព័រទី 54 និងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែក នៅលើទំព័រទី 58។

ដើមទុន

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរដើមទុនបានចុះបញ្ជី និងដើមទុនបានបង់ របស់ ក្រុមហ៊ុនរួម និងធនាគារទេ។

ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក របស់ក្រុមហ៊ុនរួម និងធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ពាក់ព័ន្ធទៅនឹងការជម្រះឥណទាន និងបុរេប្រទានអាក្រក់ចេញពីបញ្ជី ឬការ កាត់ត្រាសំវិធានធនសម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃហើយ បានយល់ស្របថាវាឥណទាន និងបុរេប្រទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកាត់ត្រាសំវិធានធនសម្រាប់ការខាតឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ គ្រប់គ្រាន់។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹងក្រុម ប្រឹក្សាភិបាលពុំបានដឹងពី កាលៈទេសៈណាមួយ ដែលនាំឱ្យចំនួនឥណទាន និង បុរេប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសំវិធានធនសម្រាប់ការខាត ដែលបណ្តាលមកពីការថយចុះតម្លៃ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយ ឡែករបស់ក្រុមហ៊ុនរួម និងធនាគារ មានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែករបស់ក្រុមហ៊ុនរួម និង ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បី បញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបង្វិលមកវិញនៅ ក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ទៅតាមតម្លៃក្នុងបញ្ជីឥណទានរបស់ក្រុមហ៊ុន

រួម និងធនាគារ ត្រូវបានកាត់ត្រាបន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់ បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុម ប្រឹក្សាភិបាលពុំបានដឹងពី កាលៈទេសៈណាមួយ ដែលអាចបណ្តាលឱ្យតម្លៃនៃ ទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែករបស់ ក្រុមហ៊ុនរួម និងធនាគារ មិនត្រឹមត្រូវជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ៖

ក. មិនមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុនរួម និងធនាគារ ដែល បានកើតឡើងដោយសារការដាក់បញ្ចាំ សម្រាប់ការធានាបំណុលរបស់បុគ្គល ណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ឬ

ខ. មិនមានបំណុលយថាហេតុណាមួយរបស់ក្រុមហ៊ុនរួម និងធនាគារ ដែលបាន កើតឡើងចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ក្រៅពីបំណុលផ្សេងៗនៅក្នុង ដំណើរការអាជីវកម្មធម្មតានោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល មិនមានបំណុលយថាហេតុ ឬបំណុល ផ្សេងៗរបស់ក្រុមហ៊ុនរួម និងធនាគារ ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវ បានទាមទារឱ្យសងក្នុងរយៈពេល 12ខែ បន្ទាប់ពីដំណាច់ឆ្នាំហិរញ្ញវត្ថុ ដែលនឹង ឬ អាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនរួម និងធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់ពេលកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈ ទេសៈណាមួយដែលមិនបាន រំកិលនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ ហិរញ្ញវត្ថុរួម និងដោយឡែក របស់ក្រុមហ៊ុនរួម និងធនាគារ ដែលអាចបណ្តាល ឱ្យចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក មានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និង ធនាគារ សម្រាប់ឆ្នាំហិរញ្ញវត្ថុនេះមិនមានរងនូវផលប៉ះពាល់ជាសារវន្តពីគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា នោះទេ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ឆ្នាំ ហិរញ្ញវត្ថុ មកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតា ដែលមានផលប៉ះពាល់ជាសារវន្តចំពោះលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និង ធនាគារ ក្នុងឆ្នាំហិរញ្ញវត្ថុដែលរបាយការណ៍នេះត្រូវបានធ្វើឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការក្នុងអំឡុងឆ្នាំរហូតដល់កាលបរិច្ឆេទ នៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

អ្នកឧកញ៉ា បណ្ឌិត ពុង យ៉ាវ៉ែស	ប្រធានក្រុមប្រឹក្សាភិបាល
លោក Yeo Hong Ping	អនុប្រធានក្រុមប្រឹក្សាភិបាល
បណ្ឌិត Pung Carolyne	អភិបាលមិនប្រតិបត្តិ
លោក Teo Meng Poh Philip	អភិបាលមិនប្រតិបត្តិ
លោក រស់ ភិរុណ	អភិបាលមិនប្រតិបត្តិ
លោក Giang Sovann	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
លោក Neo Poh Kiat	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក បង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRS”)។

ក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកទាំងនេះតម្រូវឱ្យក្រុមប្រឹក្សាភិបាល ៖

- i. អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនោះឱ្យមានសង្គតិភាព។
- ii. អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានរបស់ CIFRS ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវលាតត្រដាងពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក។
- iii. រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងមួយប្រកបដោយប្រសិទ្ធភាព។

iv. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានលក្ខណៈសមស្របក្នុងការសន្មតថា ក្រុមហ៊ុនរួម និងធនាគារ នឹងមិនអាចបន្តប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី និង

v. គ្រប់គ្រង និងដឹកនាំក្រុមហ៊ុនរួម និងធនាគារឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ដែលផ្ទុកនូវប្រតិបត្តិការ និងលទ្ធផលរបស់ក្រុមហ៊ុនរួម និងធនាគារ ហើយត្រូវធានាថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក។

ក្រុមប្រឹក្សាភិបាលអះអាងថា ក្រុមហ៊ុនរួម និងធនាគារ បានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក

របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកដែលបានភ្ជាប់មកជាមួយ ព្រមទាំងកំណត់សម្គាល់ទាំងឡាយ បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំរបស់ក្រុមហ៊ុនរួម និងធនាគារ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



អ្នកឧកញ៉ា បណ្ឌិត ពុង យ៉ាវ៉ែស
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២

[Handwritten signature in blue ink]

លោក តូច ចៅចេក
ប្រធាននាយកប្រតិបត្តិ

របាយការណ៍សវនករឯករាជ្យ

ជូនភាគទុនិកធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរួម និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរួម របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ហៅកាត់ថា “ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ (ហៅកាត់ថា “ក្រុមហ៊ុនរួម”) និងស្ថានភាពហិរញ្ញវត្ថុដោយឡែករបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលហិរញ្ញវត្ថុរួម និងដោយឡែក ព្រមទាំងលំហូរសាច់ប្រាក់រួម និងដោយឡែកសម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (ហៅកាត់ថា “CIFRS”)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរួមរបស់ក្រុមហ៊ុនរួម រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធនរួម សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់រួម សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម រួមទាំងគោលការណ៍គណនេយ្យសំខាន់ៗ និងព័ត៌មានពន្យល់ផ្សេងៗទៀត។

របាយការណ៍ហិរញ្ញវត្ថុដោយឡែករបស់ធនាគារ រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែក សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធនដោយឡែក សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុដោយឡែក រួមទាំងគោលការណ៍គណនេយ្យសំខាន់ៗ និងព័ត៌មានពន្យល់ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា “ស្តង់ដារសវនកម្ម”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក នៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីក្រុមហ៊ុនរួម និងធនាគារ ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា “ក្រមសីលធម៌អន្តរជាតិ”) និងអនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា

(ហៅកាត់ថា “ក្រមសីលធម៌ វគសក”) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញកាតព្វកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀតដែលកំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ វគសក។

ព័ត៌មានផ្សេងៗ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលបានទទួលនាកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះរួមមាន ព័ត៌មានដែលត្រូវបានរួមបញ្ចូលនៅក្នុងរបាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មាន ហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទង នឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ដើម្បីពិចារណាថាព័ត៌មានផ្សេងៗទាំងនោះមានភាពជួយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្នែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញ ទៅលើព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួល មុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ឱ្យច្រៀសផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ក្រុមហ៊ុនរួម និងធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់ក្រុមហ៊ុនរួម និងធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាផ្សេងប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញ

របាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជា ការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើង ដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជាវិជ្ជមាននៃការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាវាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយគាត់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារការក្លែងបន្លំរួមមាន ការសមគំនិត ការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីគាត់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនរួម និងធនាគារទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងអាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ថាតើវាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកំភួនទៅលើលទ្ធភាពរបស់ក្រុមហ៊ុនរួម និងធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាវាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុចំពោះការលាតត្រដាងព័ត៌មាន នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ឬប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យក្រុមហ៊ុនរួម និងធនាគារ ឈប់បន្តនិរន្តរភាពអាជីវកម្ម។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថារបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក បានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។
- ទទួលបាននូវភស្តុតាងសវនកម្មសមស្រប និងគ្រប់គ្រាន់ ចំពោះព័ត៌មាន

ហិរញ្ញវត្ថុ ឬសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននានាដែលស្ថិតនៅក្នុងក្រុមហ៊ុនរួម ដើម្បីបញ្ចេញមតិយោបល់ចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក។ យើងខ្ញុំទទួលខុសត្រូវក្នុងការដឹកនាំ ការគ្រប់គ្រង និងការប្រតិបត្តិនៃការធ្វើសវនកម្មរបស់ក្រុមហ៊ុនរួម និងធនាគារ។ យើងខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះមតិយោបល់សវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងរបាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

៨. ក្រុមហ៊ុន ព្រាយភីតជំហៅខូតើស៍ (ខេមបូឌា)



ឡាង ហ៊ី
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	កំណត់ សម្គាល់	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល	2020 ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	4	32,369,314	30,080,980	131,872,585	121,677,564
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និង ធនាគារ	5	199,576,882	280,712,006	813,076,217	1,135,480,064
ឥណទាន និងបុរេប្រទានអតិថិជន	6	867,286,468	682,018,901	3,533,325,071	2,758,766,455
ការវិនិយោគមូលបត្ររ៉ាប់រងតាមថ្លៃដើមដករំលស់	7	9,819,479	-	40,004,557	-
ប្រាក់បញ្ញើតាមច្បាប់នៅធនាគារកណ្តាល	8	56,146,559	54,199,135	228,741,081	219,235,501
ទ្រព្យសម្បត្តិ និងបរិក្ខារ	9	5,116,191	4,027,288	20,843,362	16,290,380
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	10	7,567,540	7,518,919	30,830,158	30,414,027
ទ្រព្យសកម្មអរូបី	11	1,177,067	655,196	4,795,371	2,650,268
កេរ្តិ៍ឈ្មោះពាណិជ្ជកម្ម	12	754,215	754,215	3,072,672	3,050,800
ពន្ធពន្យារជាទ្រព្យសកម្ម	13	1,482,119	1,983,889	6,038,153	8,024,831
ទ្រព្យសកម្មផ្សេងៗ	14	<u>1,553,373</u>	<u>1,517,688</u>	<u>6,328,443</u>	<u>6,139,048</u>
ទ្រព្យសកម្មសរុប		<u>1,182,849,207</u>	<u>1,063,468,217</u>	<u>4,818,927,670</u>	<u>4,301,728,938</u>
បំណុល និងមូលធនភាគទុនិក					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	15	138,618,007	109,289,254	564,729,761	442,075,032
ប្រាក់បញ្ញើរបស់អតិថិជន	16	714,422,731	665,985,860	2,910,558,206	2,693,912,804
ប្រាក់កម្ចី	17	122,787,187	113,269,881	500,235,000	458,176,669
បំណុលភតិសន្យា	10	7,394,935	7,397,574	30,126,965	29,923,187
បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	18	3,798,726	2,254,574	15,476,010	9,119,752
អត្ថប្រយោជន៍បុគ្គលិក	19	283,143	397,653	1,153,525	1,608,506
បំណុលផ្សេងៗ	20	3,382,106	2,781,171	13,778,700	11,249,836
អនុបំណុល	21	42,768,479	34,028,479	174,238,783	137,645,198
បំណុលសរុប		<u>1,033,455,314</u>	<u>935,404,446</u>	<u>4,210,296,950</u>	<u>3,783,710,984</u>
មូលធនភាគទុនិក					
ដើមទុន	22	76,000,000	76,000,000	304,093,780	304,093,780
ចំណេញរក្សាទុក		47,266,955	47,190,476	191,521,861	191,210,743
ទុនបម្រុងមិនសម្រាប់បែងចែក		15,000,000	-	61,020,000	-
ទុនបម្រុងតាមច្បាប់		11,126,938	4,873,295	45,116,747	19,676,927
ទុនបម្រុងផ្សេងៗ		-	-	6,878,332	3,036,504
មូលធនភាគទុនិកសរុប		<u>149,393,893</u>	<u>128,063,771</u>	<u>608,630,720</u>	<u>518,017,954</u>
បំណុល និងមូលធនភាគទុនិកសរុប		<u>1,182,849,207</u>	<u>1,063,468,217</u>	<u>4,818,927,670</u>	<u>4,301,728,938</u>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី 61 ដល់ទំព័រទី 78 គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកនេះ។

**របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

	កំណត់ សម្គាល់	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល	2020 ពាន់រៀល
ចំណូលការប្រាក់	23	104,955,525	95,111,584	426,959,076	387,769,928
ចំណាយការប្រាក់	23	(52,864,213)	(49,192,890)	(215,051,618)	(200,559,413)
ចំណូលការប្រាក់សុទ្ធ	23	<u>52,091,312</u>	<u>45,918,694</u>	<u>211,907,458</u>	<u>187,210,515</u>
ចំណូលកម្រៃជើងសារ	24	785,297	515,735	3,194,588	2,102,652
ចំណាយកម្រៃជើងសារ	24	(134,652)	(180,257)	(547,764)	(734,908)
ចំណូលកម្រៃជើងសារសុទ្ធ	24	<u>650,645</u>	<u>335,478</u>	<u>2,646,824</u>	<u>1,367,744</u>
ចំណូលផ្សេងៗ	25	935,027	475,943	3,803,690	1,940,420
ចំណូលប្រតិបត្តិការផ្សេងៗសរុប		<u>935,027</u>	<u>475,943</u>	<u>3,803,690</u>	<u>1,940,420</u>
ខាតពីការថយចុះតម្លៃឥណទាន	26	(1,582,093)	(9,488,635)	(6,435,954)	(38,685,165)
ខាតប្រតិបត្តិការផ្សេងៗសុទ្ធ		<u>(1,582,093)</u>	<u>(9,488,635)</u>	<u>(6,435,954)</u>	<u>(38,685,165)</u>
ចំណាយបុគ្គលិក	27	(15,187,304)	(13,556,129)	(61,781,953)	(55,268,338)
ចំណាយផ្សេងៗ	28	(10,248,507)	(9,449,189)	(41,690,926)	(38,524,344)
ចំណេញមុនពន្ធលើប្រាក់ចំណូល		<u>26,659,080</u>	<u>14,236,162</u>	<u>108,449,139</u>	<u>58,040,832</u>
ចំណាយពន្ធលើប្រាក់ចំណូល	29	(5,328,958)	(3,098,042)	(21,678,201)	(12,630,717)
ចំណេញក្នុងឆ្នាំ		<u>21,330,122</u>	<u>11,138,120</u>	<u>86,770,938</u>	<u>45,410,115</u>
ចំណូលលម្អិតផ្សេងៗ៖					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុង ចំណេញ-ខាត៖					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	3,841,828	(3,864,189)
ចំណូលលម្អិតផ្សេងៗក្នុងឆ្នាំ កាត់កងពន្ធលើ		-	-	3,841,828	(3,864,189)
ចំណូលលម្អិតសរុបក្នុងឆ្នាំ		<u>21,330,122</u>	<u>11,138,120</u>	<u>90,612,766</u>	<u>41,545,926</u>
ចំណេញរបស់៖					
ម្ចាស់ធនាគារ		<u>21,330,122</u>	<u>11,138,120</u>	<u>86,770,938</u>	<u>45,410,115</u>
ចំណូលលម្អិតសរុបរបស់៖					
ម្ចាស់ធនាគារ		<u>21,330,122</u>	<u>11,138,120</u>	<u>90,612,766</u>	<u>41,545,926</u>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី 61 ដល់ទំព័រទី 78 គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

របាយការណ៍បម្រែបម្រួលមូលធនរួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021

ជាបេសម្ព័ន្ធនាគារ

	ដើមទុន		ចំណេញរក្សាទុក		ទុនបម្រុងមិនសម្រាប់បែងចែក		ទុនបម្រុងតាមច្បាប់		ទុនបម្រុងផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល	ដុល្លារអាមេរិក	កាន់រៀល
សមតុល្យនៅថ្ងៃទី 01 ខែមករា ឆ្នាំ 2020	76,000,000	304,093,780	35,190,866	142,313,066	-	-	5,734,785	23,164,489	-	6,900,693	116,925,651	476,472,028
ចំណេញក្នុងឆ្នាំ	-	-	11,138,120	45,410,115	-	-	-	-	-	-	11,138,120	45,410,115
ចំណូលលក្ខិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	(3,864,189)	-	(3,864,189)
ចំណូលលក្ខិតសរុបក្នុងឆ្នាំ	-	-	11,138,120	45,410,115	-	-	-	-	-	(3,864,189)	11,138,120	41,545,926
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន៖ ផ្ទេរពីទុនបម្រុងតាមច្បាប់	-	-	861,490	3,487,562	-	-	(861,490)	(3,487,562)	-	-	-	-
ប្រតិបត្តិការសរុបជាមួយម្ចាស់ក្រុមហ៊ុន	-	-	861,490	3,487,562	-	-	(861,490)	(3,487,562)	-	-	-	-
សមតុល្យនៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020	76,000,000	304,093,780	47,190,476	191,210,743	-	-	4,873,295	19,676,927	-	3,036,504	128,063,771	518,017,954
សមតុល្យនៅថ្ងៃទី 01 ខែមករា ឆ្នាំ 2021	76,000,000	304,093,780	47,190,476	191,210,743	-	-	4,873,295	19,676,927	-	3,036,504	128,063,771	518,017,954
ចំណេញក្នុងឆ្នាំ	-	-	21,330,122	86,770,938	-	-	-	-	-	-	21,330,122	86,770,938
ចំណូលលក្ខិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	3,841,828	-	3,841,828
ចំណូលលក្ខិតសរុបក្នុងឆ្នាំ	-	-	21,330,122	86,770,938	-	-	-	-	-	3,841,828	21,330,122	90,612,766
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន៖ ផ្ទេរទៅទុនបម្រុងមិនសម្រាប់បែងចែក	-	-	(15,000,000)	(61,020,000)	15,000,000	61,020,000	-	-	-	-	-	-
ផ្ទេរទៅទុនបម្រុងតាមច្បាប់	-	-	(6,253,643)	(25,439,820)	-	-	6,253,643	25,439,820	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	-
ប្រតិបត្តិការសរុបជាមួយម្ចាស់ក្រុមហ៊ុន	-	-	(21,253,643)	(86,459,820)	15,000,000	61,020,000	6,253,643	25,439,820	-	-	-	-
សមតុល្យនៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021	76,000,000	304,093,780	47,266,955	191,521,861	15,000,000	61,020,000	11,126,938	45,116,747	-	6,878,332	149,393,893	608,630,720

កំណត់សម្គាល់ដល់តារាងថវិកាជាមួយ ពីទំព័រ 61 ដល់ទំព័រ 78 គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

**របាយការណ៍លំហូរសាច់ប្រាក់រួម
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

	កំណត់ សម្គាល់	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល	2020 ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់បាន(ប្រើក្នុង)/ពីប្រតិបត្តិការ	31	(135,019,463)	156,712,079	(549,259,177)	638,915,146
ការប្រាក់បានទទួល		104,000,469	94,912,555	423,073,908	386,958,487
ការប្រាក់បានបង់		(48,059,502)	(43,341,415)	(195,506,054)	(176,702,949)
ពន្ធលើប្រាក់ចំណូលបានបង់	18	(3,283,036)	(5,684,504)	(13,355,390)	(23,175,723)
សាច់ប្រាក់បាន(ប្រើក្នុង)/ពីប្រតិបត្តិការ		(82,361,532)	202,598,715	(335,046,713)	825,994,961
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	9	(2,645,086)	(1,487,091)	(10,760,210)	(6,062,870)
ការទិញទ្រព្យសកម្មអរូបី	11	(798,192)	(83,403)	(3,247,045)	(340,034)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		70,258	179	285,810	730
ការទូទាត់សម្រាប់ការវិនិយោគមូលបត្រវាស់វែង តាមថ្លៃដើមដករំលស់		(10,000,000)	-	(40,680,000)	-
សាច់ប្រាក់បានប្រើក្នុងសកម្មភាពវិនិយោគ		(13,373,020)	(1,570,315)	(54,401,445)	(6,402,174)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី	31	59,915,653	54,266,974	243,736,876	221,246,453
ការទូទាត់សងប្រាក់កម្ចី	31	(50,433,727)	(31,678,256)	(205,164,401)	(129,152,250)
សាច់ប្រាក់បានពីអនុបំណុល	31	10,000,000	-	40,680,000	-
ការទូទាត់សងអនុបំណុល	31	(1,260,000)	-	(5,125,680)	-
ការទូទាត់ភតិសន្យាជាប្រាក់ដើម	31	(1,438,584)	(1,904,450)	(5,852,160)	(7,764,443)
សាច់ប្រាក់បានពីសកម្មភាពហិរញ្ញប្បទាន		16,783,342	20,684,268	68,274,635	84,329,760
(តំហាយ)/កំណើនសាច់ប្រាក់ និងសាច់ប្រាក់ សមមូលសុទ្ធ					
		(78,951,210)	221,712,668	(321,173,523)	903,922,547
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		294,845,295	73,132,627	1,192,649,218	298,015,455
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	8,076,807	(9,288,784)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	30	215,894,085	294,845,295	879,552,502	1,192,649,218

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី 61 ដល់ទំព័រទី 78 គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

	កំណត់ សម្គាល់	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល	2020 ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	4	31,963,950	29,730,158	130,221,132	120,258,489
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និង ធនាគារ	5	198,954,467	279,065,745	810,540,499	1,128,820,939
ឥណទាន និងបុរេប្រទានអតិថិជន	6	798,015,502	626,939,714	3,251,115,155	2,535,971,143
ការវិនិយោគមូលបត្រវាស់វែងតាមថ្លៃដើមដករំលស់	7	9,819,479	-	40,004,557	-
ប្រាក់បញ្ញើតាមច្បាប់នៅធនាគារកណ្តាល	8	55,746,559	53,799,135	227,111,481	217,617,501
ទ្រព្យសម្បត្តិ និងបរិក្ខារ	9	4,312,789	3,252,092	17,570,302	13,154,712
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	10	6,394,694	6,394,869	26,051,983	25,867,245
ទ្រព្យសកម្មអរូបី	11	1,103,060	603,109	4,493,866	2,439,576
ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ	12	8,685,818	8,685,818	35,386,023	35,134,134
ពន្ធពន្យារជាទ្រព្យសកម្ម	13	1,184,337	1,747,314	4,824,989	7,067,885
ទ្រព្យសកម្មផ្សេងៗ	14	1,227,183	1,249,796	4,999,545	5,055,425
ទ្រព្យសកម្មសរុប		1,117,407,838	1,011,467,750	4,552,319,532	4,091,387,049
បំណុល និងមូលធនភាគទុនិក					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ផ្សេងៗ	15	139,688,508	110,703,850	569,090,982	447,797,073
ប្រាក់បញ្ញើរបស់អតិថិជន	16	714,422,731	665,985,860	2,910,558,206	2,693,912,804
ប្រាក់កម្ចី	17	72,193,602	72,889,222	294,116,735	294,836,903
បំណុលភតិសន្យា	10	6,303,954	6,352,062	25,682,309	25,694,091
បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	18	3,164,399	1,748,239	12,891,762	7,071,627
អត្ថប្រយោជន៍បុគ្គលិក	19	235,429	354,483	959,138	1,433,884
បំណុលផ្សេងៗ	20	2,480,987	1,968,908	10,107,539	7,964,233
អនុបំណុល	21	39,740,000	31,000,000	161,900,760	125,395,000
បំណុលសរុប		978,229,610	891,002,624	3,985,307,431	3,604,105,615
មូលធនភាគទុនិក					
ដើមទុន	22	76,000,000	76,000,000	304,093,780	304,093,780
ចំណេញរក្សាទុក		37,212,584	39,848,106	150,947,045	161,668,348
ទុនបម្រុងមិនសម្រាប់បែងចែក		15,000,000	-	61,020,000	-
ទុនបម្រុងតាមច្បាប់		10,965,644	4,617,020	44,479,194	18,652,992
ទុនបម្រុងផ្សេងៗ		-	-	6,472,082	2,866,314
មូលធនភាគទុនិកសរុប		139,178,228	120,465,126	567,012,101	487,281,434
បំណុល និងមូលធនភាគទុនិកសរុប		1,117,407,838	1,011,467,750	4,552,319,532	4,091,387,049

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី 61 ដល់ទំព័រទី 78 គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

**របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

	កំណត់ សម្គាល់	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល	2020 ពាន់រៀល
ចំណូលការប្រាក់	23	90,850,746	82,032,343	369,580,835	334,445,862
ចំណាយការប្រាក់	23	(48,954,720)	(45,339,925)	(199,147,801)	(184,850,874)
ចំណូលការប្រាក់សុទ្ធ	23	41,896,026	36,692,418	170,433,034	149,594,988
ចំណូលកម្រៃជើងសារ	24	557,518	413,807	2,267,983	1,687,091
ចំណាយកម្រៃជើងសារ	24	(134,652)	(180,257)	(547,764)	(734,908)
ចំណូលកម្រៃជើងសារសុទ្ធ	24	422,866	233,550	1,720,219	952,183
ចំណូលផ្សេងៗ	25	814,414	461,018	3,313,036	1,879,571
ចំណូលប្រតិបត្តិការផ្សេងៗសរុប		814,414	461,018	3,313,036	1,879,571
ខាតពីការថយចុះតម្លៃតំណទាន	26	(251,303)	(8,776,993)	(1,022,301)	(35,783,801)
ខាតប្រតិបត្តិផ្សេងៗសុទ្ធ		(251,303)	(8,776,993)	(1,022,301)	(35,783,801)
ចំណាយបុគ្គលិក	27	(11,670,641)	(10,301,225)	(47,476,168)	(41,998,094)
ចំណាយផ្សេងៗ	28	(7,875,360)	(7,221,645)	(32,036,964)	(29,442,647)
ចំណេញមុនពន្ធលើប្រាក់ចំណូល		23,336,002	11,087,123	94,930,856	45,202,200
ចំណាយពន្ធលើប្រាក់ចំណូល	29	(4,622,900)	(2,580,903)	(18,805,957)	(10,522,342)
ចំណេញក្នុងឆ្នាំ		18,713,102	8,506,220	76,124,899	34,679,858
ចំណូលលម្អិតផ្សេងៗ៖					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុង ចំណេញ-ខាត៖					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	3,605,768	(3,630,966)
ចំណូលលម្អិតផ្សេងៗក្នុងឆ្នាំ កាត់កងពន្ធរួច		-	-	3,605,768	(3,630,966)
ចំណូលលម្អិតសរុបក្នុងឆ្នាំ		18,713,102	8,506,220	79,730,667	31,048,892
ចំណេញរបស់៖					
ម្ចាស់ធនាគារ		18,713,102	8,506,220	76,124,899	34,679,858
ចំណូលលម្អិតសរុបរបស់៖					
ម្ចាស់ធនាគារ		18,713,102	8,506,220	79,730,667	31,048,892

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី 61 ដល់ទំព័រទី 78 គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ។

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

តារាងប្រែប្រួលចំណូល

	ដើមទុន		ចំណេញរួមទុក		ទុនបម្រុងមិនសម្រាប់បែងចែក		ទុនបម្រុងតាមច្បាប់		ទុនបម្រុងផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	76,000,000	304,093,780	30,574,886	123,885,975	-	-	5,384,020	21,755,507	-	6,497,280	111,958,906	456,232,542
ចំណេញក្នុងឆ្នាំ	-	-	8,506,220	34,679,858	-	-	-	-	-	-	8,506,220	34,679,858
ចំណូលលក្ខិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	(3,630,966)	-	(3,630,966)
ចំណូលលក្ខិតសរុបក្នុងឆ្នាំ	-	-	8,506,220	34,679,858	-	-	-	-	-	(3,630,966)	8,506,220	31,048,892
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន៖ ផ្ទេរទុនបម្រុងតាមច្បាប់	-	-	767,000	3,102,515	-	-	(767,000)	(3,102,515)	-	-	-	-
ប្រតិបត្តិការសរុបជាមួយម្ចាស់ក្រុមហ៊ុន	-	-	767,000	3,102,515	-	-	(767,000)	(3,102,515)	-	-	-	-
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	76,000,000	304,093,780	39,848,106	161,668,348	-	-	4,617,020	18,652,992	-	2,866,314	120,465,126	487,281,434
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១	76,000,000	304,093,780	39,848,106	161,668,348	-	-	4,617,020	18,652,992	-	2,866,314	120,465,126	487,281,434
ចំណេញក្នុងឆ្នាំ	-	-	18,713,102	76,124,899	-	-	-	-	-	-	18,713,102	76,124,899
ចំណូលលក្ខិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	3,605,768	-	3,605,768
ចំណូលលក្ខិតសរុបក្នុងឆ្នាំ	-	-	18,713,102	76,124,899	-	-	-	-	-	3,605,768	18,713,102	79,730,667
ប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុន៖ ផ្ទេរទៅទុនបម្រុងមិនសម្រាប់បែងចែក	-	-	(15,000,000)	(61,020,000)	15,000,000	61,020,000	-	-	-	-	-	-
ផ្ទេរទៅទុនបម្រុងតាមច្បាប់	-	-	(6,348,624)	(25,826,202)	-	-	6,348,624	25,826,202	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	-
ប្រតិបត្តិការសរុបជាមួយម្ចាស់ក្រុមហ៊ុន	-	-	(21,348,624)	(86,846,202)	15,000,000	61,020,000	6,348,624	25,826,202	-	-	-	-
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	76,000,000	304,093,780	37,212,584	150,947,045	15,000,000	61,020,000	10,965,644	44,479,194	-	6,472,082	139,178,228	567,012,101

កំណត់សម្គាល់ដល់តារាងប្រែប្រួលចំណូល ពីទំព័រទី ៦១ ដល់ទំព័រទី ៧៨ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកនេះ។

**របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

	កំណត់ សម្គាល់	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក	2021 ពាន់រៀល	2020 ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់បាន(ប្រើក្នុង)/ពីប្រតិបត្តិការ	31	(114,750,731)	169,124,901	(466,805,975)	689,522,222
ការប្រាក់បានទទួល		90,097,127	81,814,066	366,515,113	333,555,947
ការប្រាក់បានបង់		(44,173,319)	(45,758,454)	(179,697,062)	(186,557,217)
ពន្ធលើប្រាក់ចំណូលបានបង់	18	(2,643,763)	(4,843,902)	(10,754,828)	(19,748,588)
សាច់ប្រាក់បាន(ប្រើក្នុង)/ពីប្រតិបត្តិការ		(71,470,686)	200,336,611	(290,742,752)	816,772,364
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	9	(2,349,240)	(1,089,029)	(9,556,708)	(4,439,971)
ការទិញទ្រព្យសកម្មអរូបី	11	(754,035)	(83,403)	(3,067,414)	(340,034)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		70,258	179	285,810	730
ការទូទាត់សម្រាប់ការវិនិយោគមូលបត្រវាស់វែងតាមថ្លៃដើមដករំលស់		(10,000,000)	-	(40,680,000)	-
សាច់ប្រាក់បានប្រើក្នុងសកម្មភាពវិនិយោគ		(13,033,017)	(1,172,253)	(53,018,312)	(4,779,275)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី	31	36,951,981	48,141,538	150,320,659	196,273,050
ការទូទាត់សងប្រាក់កម្ចី	31	(37,659,671)	(25,176,977)	(153,199,542)	(102,646,535)
សាច់ប្រាក់បានពីអនុបំណុល	31	10,000,000	-	40,680,000	-
ការទូទាត់សងអនុបំណុល	31	(1,260,000)	-	(5,125,680)	-
ការទូទាត់ភតិសន្យាជាប្រាក់ដើម	31	(1,515,075)	(1,329,165)	(6,163,325)	(5,419,006)
សាច់ប្រាក់បានពីសកម្មភាពហិរញ្ញប្បទាន		6,517,235	21,635,396	26,512,112	88,207,509
(តំហាយ)/កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		(77,986,468)	220,799,754	(317,248,952)	900,200,598
លម្អៀងពីការប្តូររូបិយប័ណ្ណ		292,835,164	72,035,410	1,184,518,238	293,544,296
			-	8,024,302	(9,226,656)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	30	214,848,696	292,835,164	875,293,588	1,184,518,238

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី 61 ដល់ទំព័រទី 78 គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកនេះ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១**

1. ព័ត៌មានទូទៅ

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (ហៅកាត់ថា “ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺ ហ្វូណេន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី (ជាមួយហៅកាត់ថា “ក្រុមហ៊ុនរួម”) ត្រូវបានបង្កើតឡើង និងត្រូវបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អំពីធនាគារ

ធនាគារគឺជាធនាគារពាណិជ្ជធ្វើប្រតិបត្តិការអាជីវកម្ម ដោយអនុលោមទៅតាមច្បាប់ស្តីពីសហគ្រាស ពាណិជ្ជកម្ម និងក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃ កម្ពុជា (ហៅកាត់ថា “NBC” ឬ “ធនាគារកណ្តាល”) ដោយយោងទៅតាមច្បាប់ស្តីពី ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៃកម្ពុជា និងយោងទៅតាមអាជ្ញាប័ណ្ណធនាគារលេខ 38 ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ ចេញដោយធនាគារកណ្តាល។

ភាគទុនិករបស់ធនាគាររួមមាន ក្រុមហ៊ុន Canada Investment Holding Plc. (“CIHP”) ជាភូមិភាគ មហាជនទទួលខុសត្រូវមានកម្រិត ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រៃសណីយ៍កម្ពុជា (“CP”) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Fullerton Financial Capital Pte. Ltd. (“Fullerton”) ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសសិង្ហបុរី (កំណត់សម្គាល់ 22)។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ រួមមាន ការធ្វើប្រតិបត្តិការអាជីវកម្មធនាគារ និងផ្តល់សេវាផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ តាមរយៈការិយាល័យកណ្តាលរបស់ធនាគារនៅរាជធានីភ្នំពេញ និងការិយាល័យសាខាផ្សេងៗទៀត។

ការិយាល័យចុះបញ្ជីរបស់ធនាគារមាន ទីតាំងបច្ចុប្បន្នស្ថិតនៅ ផ្ទះលេខ២៥៦-២៦៩ ផ្លូវព្រះអង្គខ្នង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ធនាគារមានសាខាសរុបចំនួន ៦០ សាខា ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសំខាន់ៗក្នុងប្រទេសកម្ពុជា។ ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរជំនុំណាមួយចំពោះសកម្មភាពអាជីវកម្មសំខាន់ៗរបស់ធនាគារទេ។

អំពីក្រុមហ៊ុនបុត្រសម្ព័ន្ធ

ហ្វូណេន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមាន ៥១ សាខា នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ឥណទានខ្នាតតូច និងមធ្យម។

ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានបង្កើតឡើងនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងត្រូវបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ Co. 2133 KH2015 ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយ របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ

គោលការណ៍គណនេយ្យសំខាន់ៗ ដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកនេះ ត្រូវបានបង្ហាញខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពគ្រប់ឆ្នាំដែលបានដាក់បង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

2.1 មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក

របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកត្រូវបានរៀបចំឡើងដោយអនុលោម

ទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”) ដែលផ្អែកទាំងស្រុងទៅតាមស្តង់ដារទាំងអស់ ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិរួមទាំងបំណកស្រាយនិងវិសោធនកម្មផ្សេងៗដែលអាចកើតមានក្នុងកាលៈទេសៈណាមួយចំពោះស្តង់ដារនីមួយៗ។

របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើម។

ក្រុមហ៊ុនរួម និងធនាគារ លាតត្រដាងចំនួនទឹកប្រាក់នៃទ្រព្យសកម្ម និងបំណុលនីមួយៗ ដែលរំពឹងថាត្រូវប្រមូលមកវិញ ឬត្រូវទូទាត់ក្នុងរយៈពេលមិនលើស 12ខែបន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ជារយៈពេលខ្លី ហើយចំនួនដែលលើសពី 12ខែ បន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ ជារយៈពេលវែង។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ដែលស្របទៅតាម CIFRS តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់សំខាន់ៗ ហើយវាក៏តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ 3 ។

របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញពីរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយករបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកជាភាសាខ្មែរជាគោល។

2.2 ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយ

(ក) ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយដែលក្រុមហ៊ុនរួម និងធនាគារបានអនុវត្ត

ក្រុមហ៊ុនរួម និងធនាគារបានអនុវត្តស្តង់ដារ និងវិសោធនកម្មដូចខាងក្រោមជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរបាយការណ៍ដែលប្រចាំឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ៖

- សម្បទានសម្រាប់ការជួលពាក់ព័ន្ធនឹងកូវីដ-19 - វិសោធនកម្ម CIFRS 16 និង
- កំណែទម្រង់អត្រាការប្រាក់គោល - ដំណាក់កាលទី២ - វិសោធនកម្ម CIFRS 9, CIAS 39, CIFRS 7, និង CIFRS 16

វិសោធនកម្មខាងលើនេះ មិនមានផលប៉ះពាល់ទៅលើចំនួនដែលបានទទួលស្គាល់ក្នុងការិយបរិច្ឆេទមុនៗទេ ហើយក្រុមហ៊ុនរួម និងធនាគារ មិនរំពឹងថាមានផលប៉ះពាល់ជាសារវន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគតទេ។

(ខ) ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយដែលក្រុមហ៊ុនរួម និងធនាគារមិនទាន់បានអនុវត្ត

មានស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយមួយចំនួនដែលត្រូវបានចេញផ្សាយរួច ប៉ុន្តែមិនទាន់ចូលជាធរមានសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ហើយក្រុមហ៊ុន និងធនាគារមិនទាន់បានអនុវត្តមុនកាលកំណត់ទេ។ ក្រុមហ៊ុនរួម និងធនាគារមិនរំពឹងថាស្តង់ដារទាំងនេះ មានផលប៉ះពាល់ជាសារវន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគត និងប្រតិបត្តិការនាពេលឆាប់ៗខាងមុខនេះទេ។

2.3 គោលការណ៍នៃការរួមបញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធ

ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធតែមួយគត់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនរួម។ ក្រុមហ៊ុនរួមគ្រប់គ្រងអង្គភាពមួយ ប្រសិនបើក្រុមហ៊ុនរួមត្រូវទទួល ឬមានសិទ្ធិទទួលបាននូវភាគលាភផ្សេងៗ ពីការទាត់ទងរបស់ខ្លួនជាមួយអង្គភាពនោះ និងមានលទ្ធភាពជះឥទ្ធិពលទៅលើភាគលាភទាំងនោះ តាមរយៈសិទ្ធិអំណាចរបស់ខ្លួន ក្នុងការដឹកនាំសកម្មភាពរបស់អង្គភាពនោះ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានរួមបញ្ចូលទាំងស្រុងចាប់ពីកាលបរិច្ឆេទដែលបានផ្ទេរការគ្រប់គ្រងមកឱ្យក្រុមហ៊ុនរួម។ ការរួមបញ្ចូលគ្នាត្រូវបានរំលាយចោលវិញ ចាប់ពីកាលបរិច្ឆេទដែលការគ្រប់គ្រងត្រូវបញ្ចប់។

វិធីសាស្ត្រគណនេយ្យ សម្រាប់ការទិញ ត្រូវបានប្រើប្រាស់ដើម្បីកាត់ត្រាការរួមបញ្ចូលអាជីវកម្មរបស់ក្រុមហ៊ុនរួម និងធនាគារ។

ប្រតិបត្តិការ និងសមតុល្យអន្តរក្រុមហ៊ុន និងចំណេញមិនទាន់ទទួលស្គាល់ចំពោះប្រតិបត្តិការរវាងធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានលុបចោល។ ខាតមិនទាន់ទទួលស្គាល់ក៏ត្រូវបានលុបចោលដែរ លុះត្រាតែប្រតិបត្តិការនោះផ្តល់នូវភស្តុតាងជាក់ស្តែងអំពីការចែកចាយចុះតម្លៃនៃទ្រព្យសកម្មដែលបានផ្ទេរ។ គោលការណ៍គណនេយ្យរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានផ្លាស់ប្តូរ តាមការចាំបាច់ ដើម្បីឱ្យស្របគ្នាជាមួយនឹងគោលការណ៍គណនេយ្យរបស់ក្រុមហ៊ុនរួម។

2.4 ការប្តូររូបិយប័ណ្ណ

i) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែករបស់ក្រុមហ៊ុននិងធនាគារត្រូវបានវាស់តម្លៃដោយប្រើប្រាស់រូបិយប័ណ្ណក្នុងបរិយាកាសសេដ្ឋកិច្ចចម្បងដែលក្រុមហ៊ុនរួម និងធនាគារធ្វើប្រតិបត្តិការ (ហៅកាត់ថា “រូបិយប័ណ្ណគោល”)។ ក្រុមហ៊ុនរួម និងធនាគារកំណត់យកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោល ដោយសារប្រាក់ដុល្លារអាមេរិកមានឥទ្ធិពលជាសារវន្តចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុនរួម និងធនាគារ។ របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល និងជារូបិយប័ណ្ណសម្រាប់បង្ហាញរបស់ ក្រុមហ៊ុនរួម និងធនាគារ។

ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណបរទេសផ្សេងៗ ត្រូវបានកាត់ត្រាប្តូរទៅជារូបិយប័ណ្ណគោល តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណ ដែលបណ្តាលមកពីការទូទាត់តាមប្រតិបត្តិការបែបនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានាដែលកំណត់ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នាដំណាច់ឆ្នាំ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

ចំណេញនិងខាតពីការប្តូររូបិយប័ណ្ណ ដែលពាក់ព័ន្ធនឹងប្រាក់កម្ចី ត្រូវបានបង្ហាញនៅក្នុងចំណេញ-ខាតរួម និងដោយឡែក ក្នុងខ្ទង់ចំណាយការប្រាក់។ ចំណេញនិងខាតពីការប្តូររូបិយប័ណ្ណផ្សេងៗទៀតទាំងអស់ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាតរួម និងដោយឡែក តាមមូលដ្ឋានចំនួនសុទ្ធ។

iii) ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកត្រូវបង្ហាញជាប្រាក់រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗរួម និងដោយឡែក នឹងរបាយការណ៍លំហូរសាច់ប្រាក់រួម និងដោយឡែក ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់មធ្យមប្រចាំឆ្នាំ។ ទ្រព្យសកម្ម និងបំណុលដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម និងដោយឡែកនីមួយៗ មូលធនរបស់ភាគទុនិក និងទុនបម្រុង ត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទប្រតិបត្តិការនោះ។ លម្អៀងពី

ការប្តូរប្រាក់ដែលកើតឡើងពីការប្តូរទុនបម្រុង ត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន ហើយរាល់លម្អៀងពីការប្តូរផ្សេងៗទៀតទាំងអស់ ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។

ក្រុមហ៊ុនរួម និងធនាគារបានប្រើអត្រាប្តូរប្រាក់ផ្លូវការ ដែលផ្សព្វផ្សាយដោយធនាគារជាតិ នៃ កម្ពុជា។ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ អត្រាមធ្យមប្រចាំឆ្នាំគឺ 1ដុល្លារអាមេរិក ស្មើនឹង4.068 រៀល (2020 ៖ 4.077 រៀល) ហើយអត្រាថ្ងៃបិទបញ្ជីគឺ 1ដុល្លារអាមេរិក ស្មើនឹង 4.074 រៀល (2020 ៖ 4.045 រៀល)។

2.5 សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់រួម និងដោយឡែក សាច់ប្រាក់និងសាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារកណ្តាល និងធនាគារ និងការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីផ្សេងៗ ដែលមានកាលកំណត់ដំបូងបីខែ ឬតិចជាង ដែលអាចបង្វិលទៅជាសាច់ប្រាក់បាន និងមានហានិភ័យនៃការប្រែប្រួលតម្លៃតិចតួច។

2.6 ឧបករណ៍ហិរញ្ញវត្ថុ

2.8.2 ទ្រព្យសកម្មហិរញ្ញវត្ថុ

(ក) ចំណាត់ថ្នាក់

ក្រុមហ៊ុនរួម និងធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ជាទ្រព្យសកម្មវាស់វែងតាមថ្លៃដើម ដករំលស់ ដែលរួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ ឥណទាន និងបុរេប្រទាន ការវិនិយោគមូលបត្រវាស់វែងតាមថ្លៃដើម ដករំលស់ និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ។

ការធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ក្រុមហ៊ុនរួម និងក្រុមហ៊ុន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

- ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា និង
- លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឱ្យមានកាលបរិច្ឆេទដាក់លាក់នានា ចំពោះលំហូរសាច់ប្រាក់ដែលសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ទៅលើចំនួនប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

ក្រុមហ៊ុនរួមនិងធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ តែនៅពេលដែលគំរូអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសកម្មទាំងនោះ មានការផ្លាស់ប្តូរតែប៉ុណ្ណោះ។

(ខ) ការទទួលស្គាល់ និងការលុបបំបាត់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុនរួម និងធនាគារ ក្លាយជាភាគីមួយក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ ការទិញនិងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុតាមមធ្យមប្រាក់បញ្ញើ ត្រូវបានទទួលស្គាល់នាការបរិច្ឆេទផ្សព្វផ្សាយ ជាកាលបរិច្ឆេទដែលក្រុមហ៊ុនរួម និងធនាគារធ្វើការទិញ ឬលក់ទ្រព្យសកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេលុបបំបាត់ទទួលស្គាល់ នៅពេលដែលសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មនោះបានហួសកាលកំណត់ ឬត្រូវបានផ្ទេរហើយក្រុមហ៊ុនបានផ្ទេរនូវរាល់ហានិភ័យជាសារវន្ត និងផលកម្មសិទ្ធិទាំងអស់។ ចំណេញឬខាតពីការលុបបំបាត់ទទួលស្គាល់ ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាតនៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេលុបបំបាត់ទទួលស្គាល់។

(គ) ការវាស់វែង

នាពេលទទួលស្គាល់លើកដំបូង ក្រុមហ៊ុនរួម និងធនាគារ វាស់វែងទ្រព្យសកម្ម ហិរញ្ញវត្ថុតាមតម្លៃសមស្រប បូកបន្ថែមជាមួយនឹងចំណាយប្រតិបត្តិការផ្សេងៗ ដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងករណីដែល ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានវាស់វែងតាមតម្លៃសមស្របក្នុងចំណេញ-ខាត (“FVPL”)។ បន្ទាប់ពីការទទួលស្គាល់លើកដំបូងតាម សំវិធានធនសម្រាប់ ការថយចុះតម្លៃឥណទានរំពឹងទុក (“ECL”) ត្រូវបានទទួលស្គាល់សម្រាប់ ទ្រព្យសកម្មដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ដែលធ្វើឱ្យមានការខាត តាមគណនេយ្យមួយ ដែលត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត នៅពេល ទ្រព្យសកម្មមួយត្រូវបានបង្កើតឡើងថ្មី។

ឧបករណ៍បំណុល

ការវាស់វែងឧបករណ៍បំណុលគឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់ក្រុមហ៊ុនរួម និងធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្ម និងលក្ខណៈនៃលំហូរសាច់ប្រាក់ របស់ទ្រព្យសកម្មនោះ។ យោងតាមកត្តាទាំងនេះ ក្រុមហ៊ុនរួម និងធនាគារធ្វើ ចំណាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួន ជាទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម ថ្លៃដើមដករំលស់។

ថ្លៃដើមដករំលស់៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរ សាច់ប្រាក់ក្នុងកិច្ចសន្យា ដែលលំហូរសាច់ប្រាក់នោះគឺសម្រាប់តែទូទាត់ប្រាក់ ដើម និងការប្រាក់ (“SPPI”) និងដែលមិនត្រូវបានកំណត់តាម FVPL ត្រូវបាន វាស់វែងតាមថ្លៃដើមដករំលស់។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះ ត្រូវបាន កែតម្រូវទៅតាមសំវិធានធនការខាត ឥណទានរំពឹងទុក ដែលបានទទួលស្គាល់។ ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះត្រូវបានដាក់បញ្ចូលនៅក្នុង “ចំណូលការប្រាក់” ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

(ឃ) ការថយចុះតម្លៃ

ក្រុមហ៊ុនរួម និងធនាគារវាយតម្លៃការខាតឥណទានរំពឹងទុក តាមមូលដ្ឋានរំពឹង មើលទៅថ្ងៃអនាគត ដែលទាក់ទងជាមួយនឹងឧបករណ៍បំណុលរបស់ខ្លួនដែល វាស់វែងតាមថ្លៃដើមដករំលស់ និងហានិភ័យ ដែលកើតពីកិច្ចសន្យាផ្តល់ ឥណទាន។ ក្រុមហ៊ុនរួម និងធនាគារទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ ចំពោះការខាតប្រភេទនេះ នាកាលបរិច្ឆេទរាយការណ៍។ ការវាស់វែង ECL ស្តុះបញ្ចាំងពី ៖

- ចំនួនលម្អៀង និងចំនួនដែលបានឆ្លងប្រូបាប ដែលត្រូវបានកំណត់ដោយធ្វើ ការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបាន ដោយពុំចាំបាច់មានការចំណាយ និងការខំប្រឹងប្រែងលើសលប់ នាកាល បរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន និងការព្យាករណ៍ពី លក្ខខណ្ឌនាពេលអនាគត

ក្រុមហ៊ុន និងធនាគារបានអនុវត្តវិធីសាស្ត្របីដំណាក់កាល ដើម្បីវាស់វែងការខាត ឥណទានរំពឹងទុក សម្រាប់ប្រភេទដូចខាងក្រោម៖

- ឧបករណ៍បំណុលដែលវាស់វែងតាមថ្លៃដើមដករំលស់ និង
- កិច្ចសន្យាផ្តល់ឥណទាន

វិធីសាស្ត្របីដំណាក់កាលដែលផ្អែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់លើកដំបូង មានដូចខាងក្រោម៖

ដំណាក់កាលទី 1 ៖ ECL 12ខែ

ចំពោះចំនួនដែលមិនមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ ចាប់ តាំងពីការទទួលស្គាល់លើកដំបូង និងដែលមិនមានការថយចុះតម្លៃឥណទាន នៅពេលបង្កើតឡើង នោះវាត្រូវបានទទួលស្គាល់តាមផ្នែកនៃ ECL ពេញមួយ អាយុកាល ដែលទាក់ទងនឹងប្រូបាបនៃព្រឹត្តិការណ៍មិនសងប្រាក់ ដែលកើតឡើង ក្នុងរយៈពេល 12ខែបន្ទាប់។

ដំណាក់កាលទី 2 ៖ ECL ពេញមួយអាយុកាល – មិនមានការថយចុះតម្លៃ ឥណទាន

ចំពោះចំនួនដែលមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ ចាប់តាំងពី ការទទួលស្គាល់លើកដំបូង ប៉ុន្តែមិនមានការថយចុះតម្លៃឥណទាន នោះវា ត្រូវបានទទួលស្គាល់តាម ECL ពេញមួយអាយុកាល (ពោលគឺ ស្តុះបញ្ចាំងពី អាយុកាលនៅសល់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ)។

ដំណាក់កាលទី 3 ៖ ECL ពេញមួយអាយុកាល – មានការថយចុះតម្លៃឥណទាន

ហានិភ័យដែលត្រូវបានវាយតម្លៃថា មានការថយចុះតម្លៃឥណទាន នៅពេល ដែលមានព្រឹត្តិការណ៍មួយ ឬច្រើន ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះលំហូរ សាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគតនៃទ្រព្យសកម្មនោះ បានកើតឡើង។ ចំពោះ ចំនួនមានហានិភ័យ ដែលបានក្លាយជាឥណទានថយចុះតម្លៃ នោះវាត្រូវបាន ទទួលស្គាល់តាម ECL ពេញមួយអាយុកាល ហើយចំណូលការប្រាក់ត្រូវបាន គណនាដោយយកអត្រាការប្រាក់មានប្រសិទ្ធភាព គុណជាមួយនឹងថ្លៃដក ដក រំលស់(កាត់កងជាមួយនឹងសំវិធានធន) ជាជាងគុណជាមួយនឹងតម្លៃយោងដុល។

ECL មិនត្រូវបានទទួលស្គាល់ជាការខាតពីការថយចុះតម្លៃឥណទាននៅក្នុង ចំណេញ-ខាតទេ។

សូមយោងទៅកំណត់សម្គាល់ 35.1.គ ស្តីពី ហានិភ័យឥណទាន នៅក្នុង ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ចំពោះសេចក្តីលម្អិតនៃការវាស់វែង ECL ។

2.8.2 បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនរួម និងធនាគារ ក្លាយជាភាគីនៅក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុត្រូវបាន វាស់វែងតាមថ្លៃដើមដករំលស់។ បំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួម និងធនាគារ រួមមាន ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ប្រាក់បញ្ញើរបស់ អតិថិជន ប្រាក់កម្ចី អនុបំណុល និងបំណុលហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ដកចំណាយ ប្រតិបត្តិការ ចំពោះបំណុលប្រតិបត្តិការទាំងអស់ដែលមិនវាស់វែងតាមតម្លៃ សមស្រប ក្នុងចំណេញ-ខាត។ បំណុលហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់ នៅពេលដែលវាត្រូវបានបង្វិលអស់ ឬបើមិនដូច្នោះទេវាត្រូវបានព្រមព្រៀងឱ្យ បញ្ឈប់ការសងប្រាក់តទៅទៀត។

2.8.3 កិច្ចសន្យាផ្តល់ឥណទាន

កិច្ចសន្យាផ្តល់ឥណទានដែលក្រុមហ៊ុនរួម និងធនាគារបានផ្តល់ ត្រូវបានវាស់វែង តាមចំនួនសំវិធានធនសម្រាប់ការខាតបង់។ ក្រុមហ៊ុនរួម និងធនាគារមិនបានផ្តល់ កិច្ចសន្យាឥណទានណាមួយ តាមអត្រាក្រោមអត្រាទីផ្សារទេ ឬដែលអាចទូទាត់ ជាសាច់ប្រាក់សុទ្ធ ឬដោយការចេញឧបករណ៍ហិរញ្ញវត្ថុមួយផ្សេងទៀតទេ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន ការខាតឥណទានរំពឹងទុកត្រូវបានទទួលស្គាល់ ជាសំវិធានធន (ត្រូវបានបង្ហាញក្នុងបំណុលផ្សេងៗ)។ ទោះជាយ៉ាងណាក៏ដោយ ចំពោះកិច្ចសន្យាទាំងឡាយណាដែលរួមបញ្ចូលនូវឥណទាន និងកិច្ចសន្យា មិនទាន់ដកប្រាក់ ក្រុមហ៊ុនរួម និងធនាគារ មិនអាចកំណត់រកការខាតឥណទាន រំពឹងទុកដាច់ដោយឡែក ចំពោះសមាសធាតុកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ពី សមាសធាតុឥណទានទាំងនោះបានទេ ដូចនេះ ការខាតឥណទានរំពឹងទុកចំពោះ កិច្ចសន្យាដែលមិនទាន់ដកប្រាក់ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់

ការខាតគណនា។ ក្នុងករណីដែលបណ្តាការខាតគណនារំពឹងទុក លើសពីតម្លៃ យោងដល់របស់គណនា នោះការខាតគណនារំពឹងទុកត្រូវបានទទួលស្គាល់ជា សំវិធានធន។

2.7 ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់ សុទ្ធបន្ទាប់ពីកាត់កងត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួម និងដោយឡែក នៅពេលដែលមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់កងចំនួន ទឹកប្រាក់ដែលបានទទួលស្គាល់ ហើយមានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួន ទឹកប្រាក់សុទ្ធ ឬមានបំណងទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេល ដំណាលគ្នា។

2.8 ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ និងការ ខាតដែលបណ្តាលមកពីការថយចុះតម្លៃបង្គរ ប្រសិនបើមាន។ ថ្លៃដើមមាន ចំណាយផ្ទាល់ផ្សេងៗ ដែលបានចំណាយក្នុងការយកទ្រព្យសកម្មនោះ មកកាន់ ទីតាំង និងលក្ខខណ្ឌចាំបាច់ ដើម្បីឱ្យវាបំពេញលទ្ធភាពប្រតិបត្តិការ ទៅតាមការ គ្រោងទុករបស់គណៈគ្រប់គ្រង។

ចំណាយបន្តបន្ទាប់ទៀតដែលទាក់ទងនឹងខ្លួននៃទ្រព្យសម្បត្តិ និងបរិក្ខារណាមួយ ដែលត្រូវបានទទួលស្គាល់រួចហើយ ត្រូវបានបូកបន្ថែមទៅលើតម្លៃយោង របស់ទ្រព្យសកម្ម នៅពេលដែលមានភាពប្រាកដថានឹងមានអត្ថប្រយោជន៍ សេដ្ឋកិច្ចនាពេលអនាគត ដែលលើសពីស្តង់ដារប្រតិបត្តិការដែលបានវាយតម្លៃ ដំបូងរបស់ទ្រព្យសកម្មដែលមានស្រាប់នោះ នឹងហូរចូលមកក្នុងក្រុមហ៊ុនរួម និង ធនាគារ។ ចំណាយនាពេលបន្តបន្ទាប់ផ្សេងៗទាំងអស់ ត្រូវបានទទួលស្គាល់ជា ចំណាយ ក្នុងការវិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។

រំលស់ត្រូវបានគណនាដោយប្រើវិធីសាស្ត្ររំលស់ថេរ ដើម្បីបែងចែកថ្លៃដើម របស់ទ្រព្យសកម្ម ដកតម្លៃសំណល់របស់វា អាស្រ័យទៅតាមអាយុកាល ប្រើប្រាស់ប៉ាន់ស្មាន។

សំណង់កំពុងសាងសង់បង្ហាញអំពីទ្រព្យសម្បត្តិ និងបរិក្ខារដែលកំពុងសាងសង់ និងត្រូវបានរាយការណ៍តាមថ្លៃដើម ដែលរួមមាន ចំណាយក្នុងការសាងសង់ ទ្រព្យសម្បត្តិ និងបរិក្ខារ និងចំណាយផ្ទាល់ផ្សេងៗ។ សំណង់កំពុងសាងសង់មិន ត្រូវបានដករំលស់ទេ រហូតដល់ពេលដែលសំណង់នោះត្រូវបានសាងសង់បញ្ចប់ ជាស្ថាពរ និងភាពរួចរាល់សម្រាប់ការប្រើប្រាស់ក្នុងប្រតិបត្តិការ។

អាយុកាលប្រើប្រាស់ប៉ាន់ស្មាន មានដូចខាងក្រោម៖

ការកែលម្អទ្រព្យជួល	រយៈពេលណាមួយដែលខ្លីជាង រវាងចំរើនវេលាជួល និងអាយុកាល សេដ្ឋកិច្ចរបស់វាចំនួន 5 ឆ្នាំ
បរិក្ខារការិយាល័យ	4 ឆ្នាំ
សង្ហារឹម និងបរិក្ខារបំពាក់	4 ឆ្នាំ
កុំព្យូទ័រ និងបរិក្ខារផ្នែកព័ត៌មានវិទ្យា (“IT”)	4 ឆ្នាំ
យានយន្ត	5 ឆ្នាំ

តម្លៃសំណល់របស់ទ្រព្យសកម្ម អាយុកាលប្រើប្រាស់ និងវិធីសាស្ត្ររំលស់ ត្រូវ បានត្រួតពិនិត្យ និងកែតម្រូវនាពេលខាងមុខតាមការសម្រប ប្រសិនបើ មានសញ្ញាណបង្ហាញពីការប្រែប្រួលជាសារវន្តណាមួយ ចាប់ពីកាលបរិច្ឆេទ រាយការណ៍ចុងក្រោយមក។

តម្លៃយោងរបស់ទ្រព្យសកម្មត្រូវបានកត់ត្រាបន្ថយ ឱ្យស្មើនឹងតម្លៃដែលអាច ស្រង់មកវិញបានរបស់វាភ្លាមៗ ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្មនោះ មាន

ចំនួនច្រើនជាងតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើ ការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និងតម្លៃយោង ហើយត្រូវបានរួមបញ្ចូល នៅក្នុងចំណេញ-ខាត។

2.9 ទ្រព្យសកម្មអរូបី

អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ និង ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ប្រសិនបើមាន។ ទ្រព្យសកម្មអរូបី ត្រូវបានដករំលស់ ដោយប្រើវិធីសាស្ត្ររំលស់ថេរ អាស្រ័យទៅតាមអាយុកាល ប្រើប្រាស់ប៉ាន់ស្មានរយៈពេល 5 ឆ្នាំ។ សំណង់កំពុងសាងសង់មិនត្រូវបានដក រំលស់ទេ រហូតដល់ពេលដែលសំណង់នោះត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងភាពរួចរាល់សម្រាប់ការប្រើប្រាស់ក្នុងប្រតិបត្តិការ។ ចំណាយផ្សេងៗពាក់ព័ន្ធ នឹងការថែទាំកម្មវិធីកុំព្យូទ័រ ត្រូវបានទទួលស្គាល់ជាចំណាយ នៅពេលដែលមាន ប្រតិបត្តិការនោះបានកើតឡើង។

2.10 ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ

ក្នុងរបាយការណ៍ហិរញ្ញវត្ថុដោយឡែករបស់ធនាគារ ការវិនិយោគក្នុងក្រុមហ៊ុន ញាតិសម្ព័ន្ធត្រូវបានរាយការណ៍តាមថ្លៃដើមដករំលស់ ដកការខាតពីការថយចុះ តម្លៃបង្គរ ប្រសិនបើមាន។ នៅពេលលក់ការវិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ ចេញវិញ ចំនួនលម្អៀងរវាងសាច់ប្រាក់បានពីការលក់ ជាមួយនឹងតម្លៃយោងរបស់ ការវិនិយោគនោះ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ-ខាត។ ចំនួន ទឹកប្រាក់ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធដំណាក់ ដែលធនាគារមិនរំពឹងថាអាចប្រមូល បានមកវិញ ក្នុងពេលអនាគតខាងមុខនេះ ត្រូវបានចាត់ទុកថាជាចំណែកនៃការ វិនិយោគក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ។

2.11 ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវ បានដករំលស់ទេ និងត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកការថយចុះតម្លៃរបស់វា នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញ ថាតម្លៃយោងរបស់វា នឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមក ពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់តាមចំនួនលម្អៀងរវាងតម្លៃយោងនៃ ទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់ មកវិញបានគឺជាតម្លៃមួយណាដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានរកការ ថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗបំផុត ដែលគេអាចកំណត់ លំហូរសាច់ប្រាក់របស់វាដោយឡែកពីគ្នា ដែលវាមានឯករាជ្យទាំងស្រុងពី លំហូរសាច់ប្រាក់ចូលរបស់ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មដទៃ (ក្រុមបង្កើត សាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ ត្រូវបាន ត្រួតពិនិត្យរកមើលលទ្ធភាពក្នុងការកាត់ត្រាការថយចុះតម្លៃត្រឡប់ទៅវិញ នៅ រៀងរាល់ដំណាច់ការវិយបរិច្ឆេទរាយការណ៍នីមួយៗ។

ការខាតដែលបណ្តាលមកពីការថយចុះតម្លៃត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ- ខាតក្នុងការវិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។ ការកាត់ត្រាត្រលប់ មកវិញនៃការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់ក្នុង ចំណេញ-ខាតទៅតាមចំនួនតម្លៃយោងនៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃ យោងដែលបានកំណត់ កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានទទួលស្គាល់ ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។

2.12 អត្ថប្រយោជន៍បុគ្គលិក

i) អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកត់ត្រាបង្ក ក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យក្រុមហ៊ុនរួម និងធនាគារ។

ii) អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅខែមិថុនា ឆ្នាំ2018 រាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំពីគម្រោង ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មកនៅថ្ងៃទី21 ខែកញ្ញា ឆ្នាំ2018 ប្រកាសលេខ 443 ក.ប/ប្រ.ក.ខ.ល ត្រូវបានចេញផ្សាយ ដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់ប្រកាស តម្រូវឱ្យអង្គភាពនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារឱ្យនិយោជិត ដែលមានកិច្ចសន្យាការងារមិនមាន ចំណែកណាមួយ ដូចខាងក្រោម៖

(ក) ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមានក្នុងខែមករា ឆ្នាំ2019 - ស្មើនឹង 15 ថ្ងៃនៃប្រាក់បៀវត្សរប្រចាំខែរបស់បុគ្គលិកនិងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗ គិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់ 6 ខែម្តង នៅថ្ងៃទី30 ខែមិថុនា និង ថ្ងៃទី31 ខែធ្នូ (7,5 ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។

(ខ) ប្រាក់បំណាច់អតីតភាពការងាររំពួក - និយោជិតមានសិទ្ធិទទួលបានប្រាក់បំណាច់អតីតភាពការងាររំពួក ស្មើនឹង15ថ្ងៃនៃប្រាក់បៀវត្សរបស់ពួកគេក្នុងមួយឆ្នាំ គិតចាប់តាំងពីថ្ងៃចូលបម្រើការងាររហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ហើយនៅតែបន្តការងារជាមួយក្រុមហ៊ុនរួម និងធនាគារ។ ការបើកប្រាក់បំណាច់អតីតភាពការងាររំពួក អាស្រ័យទៅតាមចំនួនឆ្នាំអតីតភាពការងាររបស់បុគ្គលិកម្នាក់ៗ ហើយមិនត្រូវលើសពី6ខែនៃប្រាក់បៀវត្សរ៍ផុលមធ្យមទេ។ នៅថ្ងៃទី22 ខែមីនា ឆ្នាំ2019 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំលេខ 042/19 ក.ប/ស.ណ.ន.ខ.ល ដើម្បីពន្យារពេលការបើកប្រាក់បំណាច់អតីតភាពការងាររំពួក ដែលនឹងត្រូវទូទាត់ឱ្យចំនួនបីថ្ងៃ ក្នុងខែមិថុនា និងខែធ្នូ ចាប់ពីឆ្នាំ2021។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយវាត្រូវបានកត់ត្រាបង្កក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យក្រុមហ៊ុនរួម និងធនាគារ។

ការបើកប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានចាត់ថ្នាក់ជាអត្ថប្រយោជន៍បុគ្គលិករយៈពេលវែង លើកលែងតែអត្ថប្រយោជន៍ទាំងឡាយណាដែលត្រូវទូទាត់ក្នុងរយៈពេល12ខែ។ ចំណូលប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបានកំណត់ នាការិយបរិច្ឆេទរាយការណ៍។ តម្លៃបច្ចុប្បន្ននៃការបើកប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានកំណត់ដោយធ្វើអប្បបរមាលើចំនួនទឹកប្រាក់ត្រូវទូទាត់នាពេលអនាគតប៉ាន់ស្មាន ដោយយោងទៅតាមសញ្ញាប័ណ្ណសាជីវកម្មដែលមានគុណភាពខ្ពស់នៃរូបិយប័ណ្ណរបស់ចំណូលនោះ។

2.13 ចំណូល និងចំណាយការប្រាក់

ចំណូលនិងចំណាយការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់ក្នុង “ចំណូលការប្រាក់” និង “ចំណាយការប្រាក់” ក្នុងរបាយការណ៍ចំណេញ-ខាតរួម និងដោយឡែក ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រក្នុងការគណនាថ្លៃដើមដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយឬចំណូលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រក្នុងការបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់ លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាព គឺជាអត្រាដែលធ្វើអប្បបរមាជាក់ស្តែងចំពោះការ

ទូទាត់សាច់ប្រាក់នាពេលអនាគត ប៉ាន់ស្មាន ឬបង្កាន់ដៃទទួលប្រាក់ ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាងទៅតាមការសមស្រប ចំពោះតម្លៃយោងសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬចំណូលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រាការប្រាក់មានប្រសិទ្ធភាព ក្រុមហ៊ុនរួម និងធនាគារបានកត់ត្រាលំដាប់លំដោយក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយ ហើយវាជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតឥណទាននាពេលអនាគតទេ។

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់មានប្រសិទ្ធភាពចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃដែលបានទិញ ឬបានបង្កើតឡើង (“POCI”) ដែលអត្រាការប្រាក់មានប្រសិទ្ធភាពសម្រាប់កែតម្រូវឥណទានលើកដំបូង ត្រូវបានអនុវត្តចំពោះថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទានដែលមានការថយចុះតម្លៃមួយផ្នែកធំ (ឬ ដំណាក់កាលទី 3) ដែលចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះថ្លៃដើមដករំលស់របស់វា (ឧ. កាត់កងជាមួយនឹងសំវិធានធនការខាតឥណទានរំពឹងទុក)។

2.14 ចំណូលកម្រៃជើងសារ

ចំណូលកម្រៃជើងសារត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលវាបានបំពេញតាមគំរូលក្ខខណ្ឌទាំងអស់ (កាតព្វកិច្ចប្រតិបត្តិការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវបានផ្ទេរក្នុងពេលវេលាណាមួយ ឬ ចំណុចនៃពេលវេលាណាមួយ)។

កម្រៃក្នុងដំណើរការផ្តល់ឥណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដែលទំនងជាអាចត្រូវបានផ្តល់ឱ្យ ត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូលដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ត្រូវបានទទួលស្គាល់ដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាព របស់ឧបករណ៍ហិរញ្ញវត្ថុនោះ។

2.15 ភតិសន្យា

ក្រុមហ៊ុនរួម និងធនាគារជាកាតិកាភក្តិជួល

នៅពេលចាប់ផ្តើមកិច្ចសន្យា ក្រុមហ៊ុនរួម និងធនាគារវាយតម្លៃថាតើកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាជា ភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬខ្លឹមសារនៃកិច្ចសន្យាមួយ ត្រូវបានចាត់ទុកថាជាភតិសន្យា ប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់មួយក្នុងរយៈពេលណាមួយជាច្រើននឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា។ ក្រុមហ៊ុនរួម និងធនាគារ បានបែងចែកសាច់ប្រាក់ក្នុងកិច្ចសន្យាជាធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា អាស្រ័យទៅតាមថ្លៃលក្ខណៈដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យាត្រូវបានចាត់ទុកថាជាធាតុមិនមែនជាធាតុភតិសន្យា និងមានលក្ខខណ្ឌខុសពីគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនបានបណ្តាលឱ្យមានកិច្ចសន្យាណាមួយ ក្រៅពីអត្ថប្រយោជន៍ដែលបានធានា នៅក្នុងទ្រព្យសកម្មភតិសន្យាដែលត្រូវបានកាន់កាប់ដោយភាគីម្ចាស់ជួលនោះទេ។ ទ្រព្យសកម្មដែលត្រូវបានជួល អាចនឹងមិនត្រូវបានប្រើប្រាស់ជាទ្រព្យធានាក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យាត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងជា

បំណុលពាក់ព័ន្ធ នាការបរិច្ឆេទដែលទ្រព្យសកម្មដែលបានជួល មានការរួចរាល់ សម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានទទួលស្គាល់លើកដំបូង តាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។

(i) បំណុលភតិសន្យា

បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្នសុទ្ធនៃការទូទាត់ភតិសន្យាថេរ (រួមទាំង ការបង់ប្រាក់ថេរផ្សេងៗ) ដកនឹងការលើកទឹកចិត្តផ្សេងៗសម្រាប់ការជួល ដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យាររយៈពេល បាន ប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូលនៅក្នុងការវាស់វែង បំណុល។

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាដាក់ស្តែងក្នុង ភតិសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់បានដោយភាពងាយស្រួល នោះ ដែលជាទូទៅចំពោះករណីភតិសន្យានៅក្នុងក្រុមហ៊ុនរួម និងធនាគារ ភាគី អ្នកជួលត្រូវបានប្រើប្រាស់អត្រាកំណើនប្រាក់កម្ចីនោះ ហើយវាគឺជាអត្រា ដែលភាគីអ្នកជួលនិយាយត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចី ដែលមាន ភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលនឹង ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នា ជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី ក្រុមហ៊ុនរួម និងធនាគារ ប្រើអត្រាប្រាក់កម្ចី ចុងក្រោយបំផុតរបស់ខ្លួនជាចំណុចចាប់ផ្តើម ដោយកែតម្រូវទៅតាមភតិសន្យា នោះ ដូចជា ចំណុចជួល ប្រទេស រូបិយប័ណ្ណ និងការធានាជាដើម។

ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយការប្រាក់ត្រូវបានទទួលស្គាល់ជាបន្ទុកក្នុងចំណេញ-ខាត ក្នុងរយៈពេល នៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួន សមតុល្យបំណុលដែលនៅសល់ ក្នុងការិយបរិច្ឆេទនីមួយៗ។

(ii) ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានកត់ត្រាជាដំបូងតាមតម្លៃដើម ដែល រួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាដែលបានវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬ មុនកាលបរិច្ឆេទចាប់ផ្តើម ដកការលើកទឹកចិត្តផ្សេងៗដែលទទួលបានពី ការជួល
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋាន រំលស់ថេរ លើរយៈពេលណាមួយដែលខ្លីជាងគេរវាង អាយុកាលប្រើប្រាស់ របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើក្រុមហ៊ុនរួម និងធនាគារ មានបំណងដាក់លក់សមហេតុផលក្នុងការទិញ នោះទ្រព្យសកម្មដែលមានសិទ្ធិ ប្រើប្រាស់នោះត្រូវបានដករំលស់ លើអាយុកាលប្រើប្រាស់ជាមូលដ្ឋានរបស់ទ្រព្យ សកម្មនោះ។

បន្ទាប់មកទៀត ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងតាមតម្លៃដើម ដករំលស់ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃបង្ក ប្រសិនបើមាន។

(iii) ការទូទាត់ភតិសន្យាក្រោមការលើកលែងផ្សេងៗ

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យាដែលទ្រព្យសកម្មមានតម្លៃទាប និង ភតិសន្យាដែលមានរយៈពេលខ្លី ត្រូវបានទទួលស្គាល់ជាចំណាយ ក្នុងចំណេញ- ខាត។

2.16 សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនរួម និងធនាគារ មាន កាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោល ដែលជាលទ្ធផលនៃព្រឹត្តិការណ៍ ពីអតីតកាល ហើយវាទំនងជាអាចតម្រូវឱ្យមានការចំណាយធនធានដើម្បីទូទាត់ កាតព្វកិច្ចនោះហើយចំនួនទឹកប្រាក់ត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់បាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បី ទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ច ទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតនៃលំហូរចេញ ដើម្បីទូទាត់កាតព្វកិច្ចនោះមានចំនួនតូចក៏ដោយ។

សំវិធានធនត្រូវបានគណនាតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វ កិច្ចនោះ ដោយប្រើអត្រាមុនបង់ពន្ធ ដើម្បីផ្តល់បញ្ជាក់ការវាយតម្លៃទីផ្សារបច្ចុប្បន្ន នៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ច នោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវ បានទទួលស្គាល់ជាចំណាយការប្រាក់។

2.17 ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ និងពន្ធលើប្រាក់ចំណូលពន្យារ

ចំណាយពន្ធលើប្រាក់ចំណូល ឬគណនាពន្ធ គឺជាចំនួនប្រាក់ពន្ធត្រូវបង់ លើ ប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ផ្អែកទៅតាមអត្រាពន្ធលើ ប្រាក់ចំណូលដែលចូលធរមាន និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលពន្ធពន្យារ ជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល ដែលបណ្តាលឱ្យមានលម្អៀង បណ្តោះអាសន្ន។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ ត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាដំណាច់ ការិយបរិច្ឆេទរាយការណ៍ ដែលក្រុមហ៊ុនរួម និងធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ចំណូលជាប់ពន្ធ។

ពន្ធលើប្រាក់ចំណូលពន្យារត្រូវបានកត់ត្រាសំវិធានធនពេញលេញ ដោយ ប្រើវិធីសាស្ត្របំណុល លើចំនួនលម្អៀងបណ្តោះអាសន្នរវាងមូលដ្ឋានពន្ធនៃ ទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក។ ពន្ធលើប្រាក់ចំណូលពន្យារ ត្រូវបានកំណត់ដោយប្រើអត្រាពន្ធ តាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាដំណាច់ការិយបរិច្ឆេទរាយការណ៍ និងត្រូវបានរំពឹងថាត្រូវអនុវត្តនៅពេលពន្ធ ពន្យារជាទ្រព្យសកម្មពាក់ព័ន្ធត្រូវបានទទួលស្គាល់ ឬពន្ធពន្យារជាបំណុលត្រូវបាន ទូទាត់។

ពន្ធពន្យារទ្រព្យសកម្មត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមាន ចំនួនជាប់ពន្ធនាពេលអនាគតសម្រាប់យកលម្អៀងបណ្តោះអាសន្ន និងការខាត មកប្រើប្រាស់។

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលត្រូវបានកាត់កង ប្រសិនបើមានសិទ្ធិតាមផ្លូវ ច្បាប់ដើម្បីកាត់កងពន្ធទ្រព្យសកម្មក្នុងឆ្នាំ ជាមួយនឹងបំណុល និងនៅពេលដែល សមតុល្យពន្ធពន្យារពាក់ព័ន្ធនឹងអាជ្ញាធរពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត លើកលែងតែ វាពាក់ព័ន្ធជាមួយនឹងខ្លួនផ្សេងៗដែលបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានទទួលស្គាល់ ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធនដែរ។

2.18 ទុនបម្រុង

ក. ទុនបម្រុងតាមច្បាប់

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់អនុលោមទៅតាមប្រកាសលេខ៨៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសារព័ត៌មានលេខ ៨៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី 'ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើគុណភាព'។ ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កផ្អែកតាម CIFRS 9 នោះ 'ការបំពេញបន្ថែម - topping up' នឹងត្រូវបានកត់ត្រាជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មកទុនបម្រុងត្រូវបានកត់ត្រាទៀតទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនស្មើគ្នា ឬ ទាបជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS 9 ។ ទុនបម្រុងតាមច្បាប់ត្រូវបានកត់ត្រាជាមូលធនបន្ថែម ជាទ្រទ្រង់ទុនហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យរួមបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

ខ. ទុនបម្រុងមិនសម្រាប់បែងចែក

ទុនបម្រុងមិនសម្រាប់បែងចែកត្រូវបានរក្សាទុក ផ្អែកទៅតាមការអនុម័តចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ និងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ពីធនាគារកណ្តាលចំពោះសំណើសុំផ្ទេរពីប្រាក់ចំណេញរក្សាទុក ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារកណ្តាលលេខ ៨៧-០១៨-០៦៨ប្រ.ក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ស្តីពីការកំណត់ទ្រទ្រង់ដើមទុន របស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ ការផ្លាស់ប្តូរណាមួយតម្រូវឱ្យមានការអនុម័តរបស់ក្រុមប្រឹក្សាភិបាល និងធនាគារកណ្តាល។

2.19 ការបង្កត់ត្បូល

ចំនួនទឹកប្រាក់ជាប្រាក់រៀលទាំងអស់ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក និងក្នុងកំណត់សម្គាល់ផ្សេងៗ ត្រូវបានបង្កត់ខ្ទង់ពាន់រៀល លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

3. ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ការសន្មត និងការវិនិច្ឆ័យ

ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ត្រូវបានវាយតម្លៃជាបន្តបន្ទាប់ដោយផ្អែកទៅលើបទពិសោធន៍ក្នុងគ្រាមុន និងកត្តាផ្សេងៗទៀត រួមមាន ការរំពឹងទុកអំពីព្រឹត្តិការណ៍នាពេលអនាគត ដែលគេជឿជាក់ថាមានភាពសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។ ក្រុមហ៊ុនរួម និងធនាគារ ធ្វើការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យត្រូវបានស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ដែលមានហានិភ័យជាសារវន្ត បណ្តាលឱ្យមាននិយ័តកម្មធំដុំចំពោះតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ត្រូវបានពិភាក្សាដូចខាងក្រោម៖

i) ការវាស់វែងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក

ការវាស់វែងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ គឺជាផ្នែកដែលតម្រូវឱ្យប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតជាក់លាក់ ចំពោះលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត និងលក្ខណៈរបស់ឥណទាន។ ការពន្យល់អំពីការសន្មតលើធាតុចូល និងវិធីសាស្ត្រប៉ាន់ស្មានដែលបានប្រើប្រាស់ក្នុងការវាស់វែង ECL ត្រូវបានលម្អិតបន្ថែមទៀតនៅក្នុងកំណត់សម្គាល់ 35.1(គ)។

ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការវាស់វែង ECL ផងដែរ ដូចជា៖

- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីវាស់វែង ECL
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL
- កំណត់លក្ខណៈវិនិច្ឆ័យចំពោះឥណទានអតិថិជនដែលមានកំណើនហានិភ័យជាសារវន្ត ("SICR")
- អនុវត្តការសន្មតនិងការវិភាគ លើលំហូរសាច់ប្រាក់នាពេលអនាគតរំពឹងទុក និងព័ត៌មានដែលព្យាករណ៍អនាគត រួមទាំងផលប៉ះពាល់នៃកូវីដ-19 ចំពោះលក្ខណៈវិនិច្ឆ័យដំណាក់កាលឥណទាន ដែលមិនត្រូវបានរួមបញ្ចូលនៅក្នុងគំរូ ECL ដែលមានស្រាប់។

ii) អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

ប្រាក់បំណាច់អតីតភាពការងាររំពឹងទុក តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ អាស្រ័យទៅលើកត្តាមួយចំនួនដែលត្រូវបានកំណត់ដោយមូលដ្ឋានមួយ ដែលប្រើប្រាស់ការសន្មតមួយចំនួន។ ការសន្មតដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់ចំណាយចុងក្រោយសម្រាប់ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ រួមមាន អត្រា បម្រែបម្រួលបុគ្គលិក និងអត្រាអប្បបរមា។ បម្រែបម្រួលណាមួយក្នុងការសន្មតទាំងនេះ នឹងធ្វើឱ្យមានផលប៉ះពាល់លើតម្លៃយោងរបស់កាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។

4. សាច់ប្រាក់ក្នុងដៃ

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
រយៈពេលខ្លី								
ដុល្លារអាមេរិក	23,890,014	24,239,195	97,327,917	98,047,544	23,701,986	24,071,436	96,561,891	97,368,959
រូបិយប័ណ្ណផ្សេងៗ	8,479,300	5,841,785	34,544,668	23,630,020	8,261,964	5,658,722	33,659,241	22,889,530
	32,369,314	30,080,980	131,872,585	121,677,564	31,963,950	29,730,158	130,221,132	120,258,489

5. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	122,422,881	272,954,147	498,750,818	1,104,099,525	122,412,200	272,943,632	498,707,303	1,104,056,991
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	77,916,976	7,808,938	317,433,759	31,587,154	77,287,632	6,160,144	314,869,813	24,917,783
	200,339,857	280,763,085	816,184,577	1,135,686,679	199,699,832	279,103,776	813,577,116	1,128,974,774
ដក៖								
សំវិធានធនសម្រាប់ការខាតពីការថយចុះតម្លៃ	(762,975)	(51,079)	(3,108,360)	(206,615)	(745,365)	(38,031)	(3,036,617)	(153,835)
	199,576,882	280,712,006	813,076,217	1,135,480,064	198,954,467	279,065,745	810,540,499	1,128,820,939

6. ឥណទាន និងបុរេប្រទានអតិថិជន

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ឥណទានពាណិជ្ជៈ								
ឥណទានវិបារូបន៍	175,895	121,308	716,596	490,691	175,895	121,308	716,596	490,691
ឥណទានរយៈពេលខ្លី	988,708	648,855	4,027,996	2,624,618	683,384	334,792	2,784,106	1,354,234
ឥណទានរយៈពេលវែង	876,284,445	690,680,104	3,569,982,829	2,793,801,021	805,468,213	635,424,344	3,281,477,500	2,570,291,470
ឥណទានអតិថិជន	103,529	146,574	421,778	592,892	6,694	16,012	27,272	64,769
ឥណទាន និងបុរេប្រទានដុល សរុប	877,552,577	691,596,841	3,575,149,199	2,797,509,222	806,334,186	635,896,456	3,285,005,474	2,572,201,164
ដក៖								
សំវិធានធនសម្រាប់ការខាតពីការថយចុះតម្លៃ	(10,266,109)	(9,577,940)	(41,824,128)	(38,742,767)	(8,318,684)	(8,956,742)	(33,890,319)	(36,230,021)
	867,286,468	682,018,901	3,533,325,071	2,758,766,455	798,015,502	626,939,714	3,251,115,155	2,535,971,143

7. ការវិនិយោគមូលបត្រវាស់វែងតាមថ្លៃដើមដករំលស់

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
រយៈពេលវែង								
ចំនួនទឹកប្រាក់ដុល	10,001,506	-	40,746,135	-	10,001,506	-	40,746,135	-
សំវិធានធនសម្រាប់ការ								
ខាតគណនានៃវិធានទុក	(182,027)	-	(741,578)	-	(182,027)	-	(741,578)	-
	9,819,479	-	40,004,557	-	9,819,479	-	40,004,557	-

ការវិនិយោគមូលបត្រវាស់វែងតាមថ្លៃដើមដករំលស់ គឺជាការវិនិយោគក្នុងក្រុមហ៊ុនពាក់ព័ន្ធ ជាសញ្ញាប័ណ្ណសាជីវកម្មដែលមិនបោះផ្សាយលក់ជាសាធារណៈ ដែលបានធ្វើបរិស្ថាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលមានរយៈពេលបីឆ្នាំ និងមានអត្រាតូប៉ុង 5.5% ក្នុងមួយឆ្នាំ។

8. ប្រាក់បញ្ញើតាមច្បាប់នៅធនាគារកណ្តាល

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
រយៈពេលខ្លី								
ទុនបម្រុងកាតព្វកិច្ច (i)	48,146,559	46,199,135	196,149,081	186,875,501	48,146,559	46,199,135	196,149,081	186,875,501
រយៈពេលវែង								
ប្រាក់តម្កល់ធានាលើ								
ដើមទុន (ii)	8,000,000	8,000,000	32,592,000	32,360,000	7,600,000	7,600,000	30,962,400	30,742,000
	56,146,559	54,199,135	228,741,081	219,235,501	55,746,559	53,799,135	227,111,481	217,617,501

(i) ទុនបម្រុងកាតព្វកិច្ច

ទុនបម្រុងកាតព្វកិច្ចគឺជាទុនបម្រុងអប្បបរមា ដែលត្រូវបានគណនាតាមអត្រា 7%)2020 ៖ 7% សម្រាប់ប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗ) នៃប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗរបស់ធនាគារ។ ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន មិនមានការប្រាក់ទេ។

(ii) ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសរបស់ធនាគារកណ្តាលលេខ ធ៧-០១-១៣៦ប្រ.ក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តម្រូវឱ្យធនាគារដាក់ប្រាក់តម្កល់ធានាលើដើមទុនចំនួន 10% នៃដើមទុន។ ប្រាក់តម្កល់នេះអាចបង្វិលមកវិញបាន នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយប្រាក់តម្កល់នេះមិនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ។ អនុលោមតាមប្រកាសលេខ ធ៧-០៦-២០១៩ប្រ.ក. ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៦ ស្តីពី “ការផ្តល់អាជ្ញាប័ណ្ណចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ” តម្រូវឱ្យ ហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដាក់ប្រាក់តម្កល់ធានាលើដើមទុន នៅធនាគារកណ្តាល ចំនួន 5% នៃដើមទុនបានបង់។ ប្រាក់តម្កល់នេះអាចបង្វិលមកវិញបាន នៅពេលដែលហ្វូណន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្ម ។

9. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការកែលម្អទ្រព្យ ចូល ដុល្លារអាមេរិក	សំណង់កំពុង សាងសង់ ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	សង្ហារឹម និង បរិក្ខារបំពាក់ ដុល្លារអាមេរិក	កុំព្យូទ័រ និង បរិក្ខារផ្នែក ព័ត៌មានវិទ្យា ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ក្រុមហ៊ុនរួម							
<i>រយៈពេលវែង</i>							
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០							
ថ្លៃដើម	1,821,883	294,004	2,824,313	584,669	3,576,178	2,152,116	11,253,163
រំលស់បង្គរ	(1,099,790)	-	(1,677,411)	(458,657)	(2,407,342)	(1,582,675)	(7,225,875)
តម្លៃចុះបញ្ជីសុទ្ធ	722,093	294,004	1,146,902	126,012	1,168,836	569,441	4,027,288
គិតជាពាន់រៀល	2,920,866	1,189,245	4,639,219	509,719	4,727,942	2,303,389	16,290,380
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១							
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	722,093	294,004	1,146,902	126,012	1,168,836	569,441	4,027,288
បន្ថែម	50,241	1,982,699	237,726	30,842	264,578	79,000	2,645,086
ផ្ទេរ	165,556	(1,834,152)	143,996	-	1,524,600	-	-
លក់ចេញ - ថ្លៃដើម	-	-	(16,537)	(1,719)	(12,708)	(177,365)	(208,329)
លក់ចេញ - រំលស់បង្គរ	-	-	16,416	1,592	12,690	177,241	207,939
រំលស់	(240,489)	-	(491,758)	(54,315)	(582,970)	(186,261)	(1,555,793)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	697,401	442,551	1,036,745	102,412	2,375,026	462,056	5,116,191
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១							
ថ្លៃដើម	2,037,680	442,551	3,189,498	613,792	5,352,648	2,053,751	13,689,920
រំលស់បង្គរ	(1,340,279)	-	(2,152,753)	(511,380)	(2,977,622)	(1,591,695)	(8,573,729)
តម្លៃចុះបញ្ជីសុទ្ធ	697,401	442,551	1,036,745	102,412	2,375,026	462,056	5,116,191
គិតជាពាន់រៀល	2,841,212	1,802,953	4,223,699	417,226	9,675,856	1,882,416	20,843,362
ធនាគារ							
<i>រយៈពេលវែង</i>							
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០							
ថ្លៃដើម	1,744,512	212,626	2,729,337	508,359	2,577,429	1,889,578	9,661,841
រំលស់បង្គរ	(1,059,790)	-	(1,602,258)	(387,243)	(1,961,493)	(1,398,965)	(6,409,749)
តម្លៃចុះបញ្ជីសុទ្ធ	684,722	212,626	1,127,079	121,116	615,936	490,613	3,252,092
គិតជាពាន់រៀល	2,769,700	860,072	4,559,035	489,914	2,491,461	1,984,530	13,154,712
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១							
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	684,722	212,626	1,127,079	121,116	615,936	490,613	3,252,092
បន្ថែម	30,248	1,895,666	221,724	29,064	93,538	79,000	2,349,240
ផ្ទេរ	165,556	(1,834,152)	143,996	-	1,524,600	-	-
លក់ចេញ - ថ្លៃដើម	-	-	(13,193)	(524)	(8,197)	(177,365)	(199,279)
លក់ចេញ - រំលស់បង្គរ	-	-	13,072	397	8,179	177,241	198,889
រំលស់	(219,175)	-	(481,310)	(51,846)	(370,351)	(165,471)	(1,288,153)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	661,351	274,140	1,011,368	98,207	1,863,705	404,018	4,312,789
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១							
ថ្លៃដើម	1,940,316	274,140	3,081,864	536,899	4,187,370	1,791,213	11,811,802
រំលស់បង្គរ	(1,278,965)	-	(2,070,496)	(438,692)	(2,323,665)	(1,387,195)	(7,499,013)
តម្លៃចុះបញ្ជីសុទ្ធ	661,351	274,140	1,011,368	98,207	1,863,705	404,018	4,312,789
គិតជាពាន់រៀល	2,694,344	1,116,846	4,120,313	400,095	7,592,734	1,645,970	17,570,302

10. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលក្រុមហ៊ុនរួម និងធនាគារជាតិអ្នកជួល។

ក្រុមហ៊ុនរួម និងធនាគារជួលអគារមួយចំនួនសម្រាប់ធ្វើប្រតិបត្តិការរបស់ខ្លួន។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើងសម្រាប់រយៈពេលកំណត់ចាប់ពីរឆ្នាំរហូតដល់ 10 ឆ្នាំ។ ភតិសន្យាទាំងនេះមិនមានការបន្តជាថ្មីទេ។

ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម និងដោយឡែក

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (រយៈពេលវែង)៖								
អគារ	7,567,540	7,518,919	30,830,158	30,414,027	6,394,694	6,394,869	26,051,983	25,867,245
ការបន្ថែមទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ក្នុងអំឡុងឆ្នាំ	2,079,033	3,553,076	8,457,506	14,485,891	1,426,351	3,224,402	5,802,396	13,145,887
បំណុលភតិសន្យា៖								
រយៈពេលខ្លី	2,021,243	1,808,855	8,234,544	7,316,818	1,463,733	1,318,030	5,963,248	5,331,431
រយៈពេលវែង	5,373,692	5,588,719	21,892,421	22,606,369	4,840,221	5,034,032	19,719,061	20,362,660
	7,394,935	7,397,574	30,126,965	29,923,187	6,303,954	6,352,062	25,682,309	25,694,091

11. ទ្រព្យសកម្មអរូបី

	ក្រុមហ៊ុនរួម			ធនាគារ		
	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	សំណង់កំពុងសាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	សំណង់កំពុងសាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
រយៈពេលវែង						
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០						
ថ្លៃដើម	2,663,105	100,609	2,763,714	2,279,029	100,609	2,379,638
រំលស់បង្គរ	(2,108,518)	-	(2,108,518)	(1,776,529)	-	(1,776,529)
តម្លៃចុះបញ្ជីសុទ្ធ	554,587	100,609	655,196	502,500	100,609	603,109
គិតជាពាន់រៀល	2,243,304	406,964	2,650,268	2,032,613	406,963	2,439,576
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	554,587	100,609	655,196	502,500	100,609	603,109
បន្ថែម	281,159	517,033	798,192	237,002	517,033	754,035
ផ្ទេរ	65,465	(65,465)	-	65,465	(65,465)	-
រំលស់	(276,321)	-	(276,321)	(254,084)	-	(254,084)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	624,890	552,177	1,177,067	550,883	552,177	1,103,060
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១						
ថ្លៃដើម	3,009,729	552,177	3,561,906	2,581,496	552,177	3,133,673
រំលស់បង្គរ	(2,384,839)	-	(2,384,839)	(2,030,613)	-	(2,030,613)
តម្លៃចុះបញ្ជីសុទ្ធ	624,890	552,177	1,177,067	550,883	552,177	1,103,060
គិតជាពាន់រៀល	2,545,802	2,249,569	4,795,371	2,244,297	2,249,569	4,493,866

12. ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ/កេរ្តិ៍ឈ្មោះពាណិជ្ជកម្ម

ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក បង្ហាញពីចំនួនទឹកប្រាក់សុទ្ធដែលបានបង់សម្រាប់ការទិញភាគហ៊ុនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលមិនបានដាក់លក់លើទីផ្សារ។

កេរ្តិ៍ឈ្មោះពាណិជ្ជកម្មបង្ហាញពីចំនួនទឹកប្រាក់បានបង់ ដែលលើសពីតម្លៃសមស្របរបស់ទ្រព្យសកម្មសុទ្ធ។

គណៈគ្រប់គ្រងក្រុមហ៊ុនរួម និងធនាគារវាយតម្លៃថា មិនមានការខាតពីការចុះតម្លៃនៃការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងកេរ្តិ៍ឈ្មោះពាណិជ្ជកម្ម ក្នុងអំឡុងពេលរំពងចេញថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ទេ។

13. ពន្ធពន្យារជាទ្រព្យសកម្ម

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
រយៈពេលវែង								
ពន្ធពន្យារជាទ្រព្យសកម្ម	3,229,409	3,500,337	13,156,612	14,158,864	2,841,430	3,040,266	11,575,986	12,297,876
ពន្ធពន្យារជាចំណូល	(1,747,290)	(1,516,448)	(7,118,459)	(6,134,033)	(1,657,093)	(1,292,952)	(6,750,997)	(5,229,991)
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	1,482,119	1,983,889	6,038,153	8,024,831	1,184,337	1,747,314	4,824,989	7,067,885

14. ទ្រព្យសកម្មផ្សេងៗ

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណាយបង់មុន	754,320	746,837	3,073,100	3,020,956	447,009	521,626	1,821,115	2,109,977
ប្រាក់កក់	516,550	528,754	2,104,425	2,138,810	516,550	528,754	2,104,425	2,138,810
ផ្សេងៗ	282,503	242,097	1,150,918	979,282	263,624	199,416	1,074,005	806,638
	1,553,373	1,517,688	6,328,443	6,139,048	1,227,183	1,249,796	4,999,545	5,055,425
រយៈពេលខ្លី	529,321	246,818	2,156,454	998,379	549,861	286,237	2,240,134	1,157,829
រយៈពេលវែង	1,024,052	1,270,870	4,171,989	5,140,669	677,322	963,559	2,759,411	3,897,596
	1,553,373	1,517,688	6,328,443	6,139,048	1,227,183	1,249,796	4,999,545	5,055,425

15. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ប្រាក់បញ្ញើតាមតម្រូវការ	544,818	1,628,029	2,219,589	6,585,377	793,615	1,705,665	3,233,188	6,899,415
គណនីសន្សំ	13,924,840	6,373,555	56,729,798	25,781,030	14,746,544	7,710,515	60,077,420	31,189,033
ប្រាក់បញ្ញើមានកាលកំណត់	124,148,349	101,287,670	505,780,374	409,708,625	124,148,349	101,287,670	505,780,374	409,708,625
	138,618,007	109,289,254	564,729,761	442,075,032	139,688,508	110,703,850	569,090,982	447,797,073
រយៈពេលខ្លី	131,950,115	104,469,151	537,564,769	422,577,716	133,020,616	105,883,747	541,925,990	428,299,757
រយៈពេលវែង	6,667,892	4,820,103	27,164,992	19,497,316	6,667,892	4,820,103	27,164,992	19,497,316
	138,618,007	109,289,254	564,729,761	442,075,032	139,688,508	110,703,850	569,090,982	447,797,073

16. ប្រាក់បញ្ញើរបស់អតិថិជន

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ប្រាក់បញ្ញើតាមកម្រៃការ	18,958,471	15,861,154	77,236,811	64,158,368	18,958,471	15,861,154	77,236,811	64,158,368
គណនីសន្សំ	72,248,852	63,003,294	294,341,823	254,848,324	72,248,852	63,003,294	294,341,823	254,848,324
ប្រាក់បញ្ញើមានកាលកំណត់	618,415,408	587,121,412	2,519,424,372	2,374,906,112	618,415,408	587,121,412	2,519,424,372	2,374,906,112
ប្រាក់បញ្ញើមានកម្រិត	4,800,000	-	19,555,200	-	4,800,000	-	19,555,200	-
	714,422,731	665,985,860	2,910,558,206	2,693,912,804	714,422,731	665,985,860	2,910,558,206	2,693,912,804
រយៈពេលខ្លី	654,994,873	598,392,580	2,668,449,113	2,420,497,986	654,994,873	598,392,580	2,668,449,113	2,420,497,986
រយៈពេលវែង	59,427,858	67,593,280	242,109,093	273,414,818	59,427,858	67,593,280	242,109,093	273,414,818
	714,422,731	665,985,860	2,910,558,206	2,693,912,804	714,422,731	665,985,860	2,910,558,206	2,693,912,804

17. ប្រាក់កម្ចី

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ភាគីពាក់ព័ន្ធ (i)	42,967,306	28,119,612	175,048,805	113,743,831	-	-	-	-
ភាគីមិនពាក់ព័ន្ធ (ii)	79,819,881	85,150,269	325,186,195	344,432,838	72,193,602	72,889,222	294,116,735	294,836,903
	122,787,187	113,269,881	500,235,000	458,176,669	72,193,602	72,889,222	294,116,735	294,836,903
រយៈពេលខ្លី	60,959,034	41,422,224	248,347,105	167,552,896	55,424,727	29,536,930	225,800,338	119,476,882
រយៈពេលវែង	61,828,153	71,847,657	251,887,895	290,623,773	16,768,875	43,352,292	68,316,397	175,360,021
	122,787,187	113,269,881	500,235,000	458,176,669	72,193,602	72,889,222	294,116,735	294,836,903

(i) ភាគីពាក់ព័ន្ធ

ក្រុមហ៊ុនបុត្រសម្ព័ន្ធបានទទួលបានឥណទានពីភាគីពាក់ព័ន្ធ ក្រោមកិច្ចព្រមព្រៀងឥណទានផ្សេងៗ។ អត្រាការប្រាក់ប្រចាំឆ្នាំស្ថិតក្នុងចន្លោះពី 7.50% ទៅ 8.50% (2020 ៖ 7.50% ទៅ 8.50%)។ ប្រាក់កម្ចីទាំងអស់មិនមានការធានាទេ នឹងត្រូវទូទាត់សងនាកាលបរិច្ឆេទផុតកំណត់។

(ii) ភាគីមិនពាក់ព័ន្ធ

ក្រុមហ៊ុនរួម និងក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងឥណទាន ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ដែលជាប្រាក់កម្ចីមិនមានការធានា។ អត្រាការប្រាក់ប្រចាំឆ្នាំស្ថិតក្នុងចន្លោះពី 2.00% ទៅ 8.00% (2020 ៖ 2.00% ទៅ 8.00%)។ ការទូទាត់សងប្រាក់ដើម និងការប្រាក់ ត្រូវបានធ្វើឡើងប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ឬនាកាលបរិច្ឆេទផុតកំណត់ អាស្រ័យទៅតាមកាលវិភាគសងប្រាក់ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងឥណទាន។

ធនាគារបានដាក់បញ្ចាំមូលបត្រអាចជួញដូរបាន ("NCD") ដែលមានទឹកប្រាក់ចំនួន 14,983,300 ដុល្លារអាមេរិក ជាទ្រព្យធានាសម្រាប់ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា ("LPCO") ដែលមានទឹកប្រាក់ចំនួន 58,830,000,000 រៀល នៅធនាគារកណ្តាល ដែលផុតកំណត់ក្នុងឆ្នាំ2022 និងមានអត្រាការប្រាក់ថេរ ក្នុងចន្លោះពី 3.20% ទៅ 6.00% ក្នុងមួយឆ្នាំ។

ក្នុងចំណោមប្រាក់កម្ចីទាំងនេះ ហ្វាស៊ីលីតីដែលមានទឹកប្រាក់ចំនួន 12លានដុល្លារអាមេរិក មានអត្រាអចេរតាមអត្រា LIBOR (6ខែ) បូក 4.30% ក្នុងមួយឆ្នាំ។ ហ្វាស៊ីលីតីទាំងនេះផុតកំណត់ក្នុងឆ្នាំ2022 ដូចនេះ ធនាគារវាយតម្លៃថាមិនមានផលប៉ះពាល់ពីកំណែទម្រង់ IBOR ទេ ដោយសារអត្រា LIBOR 6ខែ នៅមានប្រសិទ្ធភាពរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ2023។

18. បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ

បម្រែបម្រួលបំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ របស់ក្រុមហ៊ុនរួម និងធនាគារ មានដូចខាងក្រោម៖

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	2,254,574	4,784,108	9,119,752	19,495,240	1,748,239	4,067,233	7,071,627	16,573,974
ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	4,827,188	3,154,970	19,637,001	12,862,813	4,059,923	2,524,908	16,515,767	10,294,050
ពន្ធលើប្រាក់ចំណូលបានបង់	(3,283,036)	(5,684,504)	(13,355,390)	(23,175,723)	(2,643,763)	(4,843,902)	(10,754,828)	(19,748,588)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	74,647	(62,578)	-	-	59,196	(47,809)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	3,798,726	2,254,574	15,476,010	9,119,752	3,164,399	1,748,239	12,891,762	7,071,627

19. អត្ថប្រយោជន៍បុគ្គលិក

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ការទូទាត់ប្រាក់បំណាច់អតីតភាព								
ការងារ	40,185	114,510			40,185	119,054	163,714	481,573
រយៈពេលខ្លី			163,714	463,193				
រយៈពេលវែង	242,958	283,143	989,811	1,145,313	195,244	235,429	795,424	952,311
	283,143	397,653	1,153,525	1,608,506	235,429	354,483	959,138	1,433,884

20. បំណុលផ្សេងៗ

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
បង្គរប្រាក់រង្វាន់បុគ្គលិក និង ច្បាប់ឈប់សម្រាកមិនបានប្រើ	1,885,031	1,410,454	7,679,616	5,705,286	1,625,433	1,167,251	6,622,014	4,721,530
បុរេប្រទានរបស់អតិថិជន	431,457	422,897	1,757,756	1,710,618	-	-	-	-
បង្គរចំណាយ	419,582	384,625	1,709,377	1,555,808	241,705	264,365	984,706	1,069,356
ពន្ធផ្សេងៗត្រូវបង់	322,352	291,974	1,313,262	1,181,035	301,521	276,801	1,228,397	1,119,660
គណនីទឹកប្រាក់ត្រូវបង់	277,791	228,692	1,131,721	925,059	277,483	217,879	1,130,466	881,321
ផ្សេងៗ	45,893	42,529	186,968	172,030	34,845	42,612	141,956	172,366
	3,382,106	2,781,171	13,778,700	11,249,836	2,480,987	1,968,908	10,107,539	7,964,233

21. អនុបំណុល

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
រយៈពេលខ្លី	6,828,479	1,288,479	27,819,223	5,211,898	6,200,000	1,260,000	25,258,800	5,096,700
រយៈពេលវែង	35,940,000	32,740,000	146,419,560	132,433,300	33,540,000	29,740,000	136,641,960	120,298,300
	42,768,479	34,028,479	174,238,783	137,645,198	39,740,000	31,000,000	161,900,760	125,395,000

ក្រុមហ៊ុនរួម និងធនាគារបានចុះកិច្ចព្រមព្រៀងអនុបំណុល ជាមួយភាគីពាក់ព័ន្ធដែលជាភាគទុនិករបស់ធនាគារ និងជាមួយក្រុមហ៊ុនពាក់ព័ន្ធ។ ហ្វាស៊ីលីត៍ទាំងនេះត្រូវបានអនុម័តដោយធនាគារកណ្តាលជាដើមទុនថ្នាក់ទី២ សម្រាប់ការគណនាមូលនិធិផ្ទាល់សុទ្ធ។ ចំនួនប្រាក់ដើមនឹងត្រូវទូទាត់សងរំលស់៥ដំណាក់កាល ចាប់ផ្តើមពីឆ្នាំទី២ នៃការដកប្រាក់នីមួយៗក្នុងឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២១ រហូតដល់កាលបរិច្ឆេទផុតកំណត់របស់វាក្នុងឆ្នាំ២០២៥ ឆ្នាំ២០២៦ និងឆ្នាំ២០២៨។ អនុបំណុលមានអត្រាការប្រាក់ក្នុងចន្លោះពី 7.50% ទៅ 8.82% ក្នុងមួយឆ្នាំ (2020 ៖ 7.50% ទៅ 8.82%)។

22. ដើមទុន

ដើមទុនបានអនុម័តសរុបមានចំនួន 76លានភាគហ៊ុន (2020 ៖ 76លានភាគហ៊ុន) ដែលមានតម្លៃចារិក១ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន (2020 ៖ 1ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន)។ ភាគហ៊ុនដែលបានចេញផ្សាយទាំងអស់ត្រូវបានបង់ប្រាក់រួចទាំងស្រុង។

	2021		2020	
	% នៃភាគហ៊ុនដែលកាន់កាប់	ដុល្លារអាមេរិក	% នៃភាគហ៊ុនដែលកាន់កាប់	ដុល្លារអាមេរិក
ក្រុមហ៊ុន Canada Investment Holding Plc.	50%	38,000,000	50%	38,000,000
ក្រុមហ៊ុន Fullerton Financial Capital Pte. Ltd.	45%	34,200,000	45%	34,200,000
ប្រៃសណីយ៍ កម្ពុជា	5%	3,800,000	5%	3,800,000
	100%	76,000,000	100%	76,000,000
គិតជាពាន់រៀល		304,093,780		304,093,780

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរដើមទុន និងការកាន់កាប់ភាគហ៊ុនទេ។

23. ចំណូលការប្រាក់សុទ្ធ

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាមថ្លៃដើមដករំលស់៖								
ឥណទាន និងបុរេប្រទាន	104,203,076	94,284,683	423,898,113	384,398,652	90,107,736	81,254,697	366,558,270	331,275,399
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	696,276	683,617	2,832,451	2,787,107	687,037	634,362	2,794,867	2,586,294
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ កណ្តាល	54,666	143,284	222,382	584,169	54,466	143,284	221,568	584,169
ការវិនិយោគមូលបត្រវាស់វែងតាមថ្លៃដើមដករំលស់	1,507	-	6,130	-	1,507	-	6,130	-
	104,955,525	95,111,584	426,959,076	387,769,928	90,850,746	82,032,343	369,580,835	334,445,862

23. ចំណូលការប្រាក់សុទ្ធ (ត)

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណាយការប្រាក់លើ								
បំណុលហិរញ្ញវត្ថុវាស់វែង								
តាមថ្លៃដើមដករំលស់៖								
ប្រាក់បញ្ញើរបស់អតិថិជន								
និងគ្រឹះស្ថានហិរញ្ញវត្ថុ								
ផ្សេងៗ	(41,925,887)	(38,361,893)	(170,554,508)	(156,401,438)	(42,020,601)	(38,456,596)	(170,939,804)	(156,787,541)
ប្រាក់កម្ចី	(10,430,827)	(10,315,661)	(42,432,604)	(42,056,950)	(6,503,111)	(6,464,800)	(26,454,656)	(26,356,990)
ការប្រាក់លើបំណុល								
ភតិសន្យា	(507,499)	(515,336)	(2,064,506)	(2,101,025)	(431,008)	(418,529)	(1,753,341)	(1,706,343)
	(52,864,213)	(49,192,890)	(215,051,618)	(200,559,413)	(48,954,720)	(45,339,925)	(199,147,801)	(184,850,874)
ចំណូលការប្រាក់សុទ្ធ	52,091,312	45,918,694	211,907,458	187,210,515	41,896,026	36,692,418	170,433,034	149,594,988

24. ចំណូលកម្រៃជើងសារ

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណូលកម្រៃជើងសារ៖								
កម្រៃកិច្ចសន្យាឥណទាន	43,414	750	176,608	3,058	43,414	750	176,608	3,058
កម្រៃជើងសារផ្សេងៗ	741,883	514,985	3,017,980	2,099,594	514,104	413,057	2,091,375	1,684,033
ចំណូលកម្រៃជើងសារសរុប	785,297	515,735	3,194,588	2,102,652	557,518	413,807	2,267,983	1,687,091
ចំណាយកម្រៃជើងសារសរុប	(134,652)	(180,257)	(547,764)	(734,908)	(134,652)	(180,257)	(547,764)	(734,908)
ចំណូលកម្រៃជើងសារសុទ្ធ	650,645	335,478	2,646,824	1,367,744	422,866	233,550	1,720,219	952,183

25. ចំណូលផ្សេងៗ

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
(ខាត)/ចំណេញពីការប្តូររូបិយប័ណ្ណ	(177,312)	7,030	(721,305)	28,661	(185,615)	6,983	(755,082)	28,470
ចំណូលផ្សេងៗ	1,112,339	468,913	4,524,995	1,911,759	1,000,029	454,035	4,068,118	1,851,101
	935,027	475,943	3,803,690	1,940,420	814,414	461,018	3,313,036	1,879,571

26. ខាតពីការថយចុះតម្លៃឥណទាន

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ខាតឥណទានរំពឹងទុក (ECL)៖								
ឥណទាន និងបុរេប្រទាន	688,169	9,490,057	2,799,471	38,690,962	(638,058)	8,776,503	(2,595,620)	35,781,803
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	711,897	(1,422)	2,895,997	(5,797)	707,334	490	2,877,435	1,998
ការវិនិយោគមូលបត្រវាស់វែងតាម								
ថ្លៃដើមដករំលស់	182,027	-	740,486	-	182,027	-	740,486	-
	1,582,093	9,488,635	6,435,954	38,685,165	251,303	8,776,993	1,022,301	35,783,801

27. ចំណាយបុគ្គលិក

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	14,461,551	12,848,872	58,829,589	52,384,851	11,248,482	9,895,329	45,758,825	40,343,256
អត្ថប្រយោជន៍រយៈពេលខ្លី								
ផ្សេងៗ	725,753	707,257	2,952,364	2,883,487	422,159	405,896	1,717,343	1,654,838
	15,187,304	13,556,129	61,781,953	55,268,338	11,670,641	10,301,225	47,476,168	41,998,094

28. ចំណាយផ្សេងៗ

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និង								
រំលស់ទ្រព្យសកម្មអរូបី	3,980,697	4,120,603	16,193,475	16,799,698	3,087,493	3,247,169	12,559,922	13,238,708
ជួសជុល និងថែទាំ	913,328	551,219	3,715,418	2,247,320	647,071	365,554	2,632,285	1,490,364
យានយន្ត	674,181	621,031	2,742,568	2,531,943	486,253	465,765	1,978,077	1,898,924
ការជួលដែលមានរយៈពេលខ្លី និង								
ទ្រព្យសកម្មមានតម្លៃទាប	614,783	476,418	2,500,937	1,942,356	530,388	391,568	2,157,618	1,596,423
កម្រៃអាជ្ញាប័ណ្ណ	571,540	525,343	2,325,025	2,141,823	571,540	525,343	2,325,025	2,141,823
ទំនាក់ទំនង	545,634	520,169	2,219,639	2,120,729	432,527	415,127	1,759,520	1,692,473
ទឹក-ភ្លើង	520,173	458,843	2,116,064	1,870,703	419,840	368,346	1,707,909	1,501,747
សម្ភារការិយាល័យ និងសម្ភារផ្គត់ផ្គង់	347,698	343,440	1,414,435	1,400,205	255,789	256,631	1,040,550	1,046,285
កម្រៃផ្នែកច្បាប់ និងសេវាវិជ្ជាជីវៈ	332,271	218,899	1,351,678	892,451	273,576	145,857	1,112,907	594,659
ការធ្វើដំណើរ ការស្នាក់នៅ និងអាហារ	136,913	155,118	556,962	632,416	62,134	67,029	252,761	273,277
ពន្ធ និងអាករ	133,889	114,190	544,660	465,553	110,530	81,255	449,636	331,277
ចំណាយលើបរិក្ខារនិងបរិក្ខារ								
បំពាក់ ដែលមានតម្លៃទាប	117,773	75,309	479,101	307,035	117,773	75,309	479,101	307,035
ការផ្សាយពាណិជ្ជកម្ម								
និងទំនាក់ទំនងសាធារណៈ	80,219	92,852	326,331	378,558	69,668	85,476	283,409	348,486
ការបោះពុម្ព និងទម្រង់ផ្សេងៗ	31,854	38,008	129,582	154,959	24,724	33,680	100,577	137,313
ផ្សេងៗ	1,247,554	1,137,747	5,075,051	4,638,595	786,054	697,536	3,197,667	2,843,853
	10,248,507	9,449,189	41,690,926	38,524,344	7,875,360	7,221,645	32,036,964	29,442,647

29. ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូល

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ពន្ធក្នុងឆ្នាំ	4,827,188	3,154,970	19,637,001	12,862,813	4,059,923	2,524,908	16,515,767	10,294,050
ពន្ធពន្យារ	501,770	(56,928)	2,041,200	(232,096)	562,977	55,995	2,290,190	228,292
	5,328,958	3,098,042	21,678,201	12,630,717	4,622,900	2,580,903	18,805,957	10,522,342

30. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	32,369,314	30,080,980	131,872,585	121,677,564	31,963,950	29,730,158	130,221,132	120,258,489
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ កណ្តាល និងធនាគារ ៖								
គណនីចរន្ត	177,405,119	118,461,051	722,748,455	479,174,951	177,028,996	117,906,364	721,216,130	476,931,242
គណនីសន្សំ	6,119,652	4,803,264	24,931,462	19,429,203	5,855,750	3,698,642	23,856,326	14,961,007
ប្រាក់បញ្ញើមានកាលកំណត់ (កាលកំណត់ ដំបូងបីខែ ឬ តិចជាង)	-	141,500,000	-	572,367,500	-	141,500,000	-	572,367,500
សាច់ប្រាក់ និងសាច់ប្រាក់សមមូល ក្នុងរបាយការណ៍លំហូរសាច់ប្រាក់	215,894,085	294,845,295	879,552,502	1,192,649,218	214,848,696	292,835,164	875,293,588	1,184,518,238

31. ព័ត៌មានអំពីលំហូរសាច់ប្រាក់

សាច់ប្រាក់បាន (ប្រើក្នុង)/ពីប្រតិបត្តិការ

	ក្រុមហ៊ុនរួម				ធនាគារ			
	2021	2020	2021	2020	2021	2020	2021	2020
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	26,659,080	14,236,162	108,449,139	58,040,832	23,336,002	11,087,123	94,930,856	45,202,200
និយ័តកម្ម៖								
ខាតពីការចុះតម្លៃ (កំណត់សម្គាល់ 26)	1,582,093	9,488,635	6,435,954	38,685,165	251,303	8,776,993	1,022,301	35,783,801
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និង រំលស់ទ្រព្យសកម្មអរូបី	3,980,697	4,120,603	16,193,475	16,799,698	3,087,493	3,247,169	12,559,922	13,238,708
ការផ្ទេរភតិសន្យាចេញពីបញ្ជី ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	(118,730)	-	(482,994)	-	(118,730)	-	(482,994)	-
អត្ថប្រយោជន៍បុគ្គលិក	(114,511)	(12,396)	(465,831)	(50,538)	(119,054)	(2,042)	(484,312)	(8,325)
ចំណូលការប្រាក់សុទ្ធ	(52,091,312)	(45,918,694)	(211,907,458)	(187,210,515)	(41,896,026)	(36,692,418)	(170,433,034)	(149,594,988)
ចំណេញប្រតិបត្តិការមុនបម្រែបម្រួល ទ្រព្យសកម្ម និងបំណុលប្រតិបត្តិការ	(20,172,551)	(18,085,815)	(82,061,938)	(73,735,868)	(15,528,880)	(13,583,300)	(63,171,484)	(55,379,114)
បម្រែបម្រួលទ្រព្យសកម្ម និងបំណុល ប្រតិបត្តិការ៖								
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ - កាលផុតកំណត់លើសពីបីខែ	(882,244)	(11,684,226)	(3,588,969)	(47,636,589)	(882,244)	(11,684,226)	(3,588,969)	(47,636,589)
ឥណទាន និងបុរេប្រទានអតិថិជន	(184,936,259)	(29,381,208)	(752,320,702)	(119,787,185)	(169,619,689)	(28,526,158)	(690,012,895)	(116,301,146)
ប្រាក់បញ្ញើតាមច្បាប់នៅធនាគារ កណ្តាល	(1,947,424)	15,048,718	(7,922,121)	61,353,623	(1,947,424)	15,048,718	(7,922,121)	61,353,623
ទ្រព្យសកម្មផ្សេងៗ	(35,685)	(48,600)	(145,167)	(198,142)	22,613	(26,870)	91,990	(109,549)
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	29,246,199	25,486,273	118,973,538	103,907,535	28,902,104	27,016,959	117,573,759	110,148,142
ប្រាក់បញ្ញើរបស់អតិថិជន	43,750,094	175,987,949	177,975,382	717,502,868	43,750,094	181,430,827	177,975,382	739,693,482
បំណុលផ្សេងៗ	(41,593)	(611,012)	(169,200)	(2,491,096)	552,695	(551,049)	2,248,363	(2,246,627)
សាច់ប្រាក់បាន(ប្រើក្នុង)/ពីប្រតិបត្តិការ	(135,019,463)	156,712,079	(549,259,177)	638,915,146	(114,750,731)	169,124,901	(466,805,975)	689,522,222



អាសយដ្ឋាន៖ #265-269 វិថីអង្គខ្នង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ៖ +855(0) 23 260 888 / អ៊ីម៉ែល៖ info@cambodiapostbank.com